

## គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០៧២៩៨)

របាយការណ៍នៃក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុដែល  
បានធ្វើសវនកម្ម

សម្រាប់ដំណាច់ឆ្នាំនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

**គ្រឹះស្ថានបរិក្ខេបបាលី អេ អិម ខេ ភីអិលស៊ី**  
**របាយការណ៍នៃក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើ**  
**សវនកម្ម សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**មាតិកា**

|                                       | <b>ទំព័រ</b> |
|---------------------------------------|--------------|
| 1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល    | 1 - 5        |
| 2. របាយការណ៍របស់សវនករឯករាជ្យ          | 6 - 9        |
| 3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ       | 10 - 11      |
| 4. របាយការណ៍ចំណូលលម្អិត               | 12           |
| 5. របាយការណ៍បម្រែបម្រួលមូលធន          | 13           |
| 6. របាយការណ៍លំហូរសាច់ប្រាក់           | 14 - 15      |
| 7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ | 16 -112      |



**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ក្រុមហ៊ុន) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (របាយការណ៍ហិរញ្ញវត្ថុ) សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

**សកម្មភាពសំខាន់ៗ**

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ប្រាក់កម្ចីប្រាក់សន្សំនិងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀតតាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**លទ្ធផលហិរញ្ញវត្ថុ**

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលនៅទំព័រទី ១២។

**ទុនបម្រុង និងសំវិធានធន**

ពុំមានបម្រែបម្រួលជាសារវន្តលើទុនបម្រុង និង សំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែបម្រែបម្រួល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**ភាគលាភ**

ពុំមានភាគលាភបានប្រកាសឬបានបង់នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

**ដើមទុន**

ដើមទុនរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺ 159,174,950 ពាន់រៀល ឬ ប្រហាក់ប្រហែលទៅនឹង 39,061,337 ដុល្លារអាមេរិក (ឆ្នាំ២០១៨គឺ 120,327,300 ពាន់រៀល ឬ ប្រហាក់ប្រហែលទៅនឹង 29,947,063 ដុល្លារអាមេរិក)។

**ឥណទានអាក្រក់ និងជាប់សង្ស័យ**

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សំវិធានធនមានភាពគ្រប់គ្រាន់ចំពោះឥណទានជាប់សង្ស័យ។

**ទ្រព្យសកម្ម**

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចលក់យកបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឲ្យការកំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

**វិធីសាស្ត្រកំណត់តម្លៃ**

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយដែលបានកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជាសារវន្តនោះទេ។

**បំណុលយថាហេតុ និងបំណុលផ្សេងៗ**

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុក លើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បានកើតមានឡើងចាប់ពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុន តាំងពីថ្ងៃចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ 12 ខែ ខាងមុខ បន្ទាប់ពីការបញ្ចប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

**ការប្រែប្រួលនៃហេតុការណ៍**

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

**ធាតុដែលមានលក្ខណៈមិនប្រក្រតី**

ផ្នែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់របាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំមិនបាន ទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ ទាំងឡាយណាដែលមាន លក្ខណៈមិនប្រក្រតី។

ផ្នែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទនៃ របាយការណ៍នេះដែលទំនង ជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

**ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍**

មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងទេ បន្ទាប់ពីរបាយការណ៍នៃកាលបរិច្ឆេទហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញឬកែតម្រូវ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើ មាន។

**ក្រុមប្រឹក្សាភិបាល**

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

|                                     |                          |                                           |
|-------------------------------------|--------------------------|-------------------------------------------|
| លោក Tanmay Chetan                   | ប្រធានក្រុមប្រឹក្សាភិបាល |                                           |
| លោក គា បូណ                          | អភិបាល                   |                                           |
| លោក John Con-Sing Yung              | អភិបាល                   |                                           |
| លោក Ru-Hung Wei                     | អភិបាល                   |                                           |
| លោក Chin-Kang Liu                   | អភិបាល                   |                                           |
| លោក Wei-Kuo Yen                     | អភិបាល                   | (តែងតាំងនៅថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019) |
| លោកស្រី Pi-Fen Hsieh                | អភិបាល                   | (លាលែងនៅថ្ងៃទី 19 ខែមិនា ឆ្នាំ 2019)      |
| លោក ទិព្វ ច័ន្ទវិបុល                | អភិបាល ឯករាជ្យ           |                                           |
| កញ្ញា ហេង សិតា                      | អភិបាល ឯករាជ្យ           |                                           |
| លោកស្រី Blandine Claudia Marie Pons | អភិបាល ឯករាជ្យ           | (តែងតាំងនៅថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019) |

**ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល**

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននោះទេ។ ពុំ មានការរៀបចំដែលកើតឡើងដោយក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងធ្វើឱ្យអភិបាលទទួលបានភាគ ហ៊ុននៅក្នុងក្រុមហ៊ុន ឬអង្គភាពសាជីវកម្មឡើយ។

**អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល**

នៅចុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុន ជាគូភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុន ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវ អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 និងលទ្ធផលហិរញ្ញវត្ថុ ហើយ និង លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែលត្រូវបានតម្រូវឲ្យ៖

- អនុម័ត គោលនយោបាយគណនេយ្យសមស្រប ដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយ សមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុវត្តតាម តាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមាន គម្លាតនៃការអនុវត្តស្តង់ដារ ដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយ ការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះគួរតែត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយ ការណ៍ហិរញ្ញវត្ថុ ឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុន មិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយ របស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន និងធានាថាគោល នយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្រប ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាម លក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយគិតត្រឹមកាល បរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ទូទាត់បំណុលនៅពេលដល់កំណត់សង។

តំណាងក្រុមប្រឹក្សាភិបាល



លោក Tanmay Chetan

ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

កាលបរិច្ឆេទ៖ 16 MAR 2020

## របាយការណ៍របស់សវនករឯករាជ្យ

### ជូនចំពោះ ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

#### មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019 និង របាយការណ៍លទ្ធផល លម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបាន បញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ហើយនិង សេចក្តីសង្ខេបនៃគោលនយោបាយ គណនេយ្យសំខាន់ៗដែលបានចែងនៅទំព័រទី 10 ដល់ 112។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និង ត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

#### មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវ របស់យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការ ទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើ សវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវ លើក្រមសីលធម៌ផ្សេងៗទៀតដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិ យោបល់របស់យើងខ្ញុំ។

#### បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018 និងសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ត្រូវ បានរៀបចំឡើង ស្របតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹង គណនេយ្យដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបង្ហាញនូវមតិសវនកម្មដែលមិនមានការកែតម្រូវលើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី 14 ខែមីនា ឆ្នាំ 2019 ។

**ព័ត៌មានត្រូវបានរាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍របស់សវនករ**

គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងទៀតរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដូចមានចែងក្នុងទំព័រទី 1 ដល់ទី 5 ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សវនកររបស់យើងខ្ញុំឡើយ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទិននឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណា ថាព័ត៌មានទាំងនេះ មានភាពខុសគ្នាជាសារវន្តឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងដែលទទួលបានក្នុងការធ្វើសវនកម្ម ឬថាព័ត៌មានផ្សេងៗនេះ មានកំហុសឆ្គងជាសារវន្តឬទេ។ យោងតាមការងារដែលយើងខ្ញុំបានធ្វើ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្ត ចំពោះព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវឲ្យរាយការណ៍ពីភាពពិតជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលតម្រូវឲ្យរាយការណ៍នោះទេ។

**ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍ហិរញ្ញវត្ថុ**

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារ CIFRSs ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងការកត់ត្រា គណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុន ឬក៏គ្មានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នេះ។

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើ ដំណើរការនៃការរាយការណ៍ អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

**ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុ ទាំងមូលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយ របាយការណ៍របស់សវនករដែលរួម មានមតិយោបល់របស់យើងខ្ញុំ។ ការធានាដែលសមហេតុផល គឺជាការធានា អះអាង កម្រិតខ្ពស់មួយ ប៉ុន្តែមិនមែន ជាការធានាថា ការងារសវនកម្ម ដែលប្រព្រឹត្ត ទៅដោយអនុលោមតាម ស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជានិច្ច នូវកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើត ចេញពីការក្លែងបន្លំ ឬការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គង ទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពល លើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នក ប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើ ការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែល បណ្តាលមកពីការ ក្លែងបន្លំ ឬការកាន់ច្រឡំផ្សេងៗដោយបង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំង នោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ ផ្តល់ជាមូលដ្ឋានក្នុងការ បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញ កំហុសឆ្គងជាសារវន្តដែលបណ្តាល មកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការ កាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹង ការឃុបឃិត ការបន្លំ ការលុបចោលដោយចេតនា ការ រាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធ នឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើ ប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការ ប៉ាន់ស្មានគណនេយ្យ និង ការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធ គណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាគឺមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈ ទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឬទេ។ ប្រសិន បើយើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ ក្នុងរបាយការណ៍សវនករ លើកំណត់សម្គាល់ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើ កំណត់ សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការ សន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទ នៃរបាយ ការណ៍របស់សវនករ ។ តែទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យ ក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។

- វាយតម្លៃការបង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកអភិបាលកិច្ចពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗដូចជាវិសាលភាព និងពេល វេលានៃការធ្វើសវនកម្ម និងការរកឃើញពីសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុងដែលបាន រកឃើញនៅក្នុងកំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខូ អិលធីឌី



ខ្ញុំ យ គឹមលេង

Partner

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី 16 ខែ មីនា ឆ្នាំ 2020

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**  
**គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

|                                       | កំណត់<br>សម្គាល់ | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019 |                    | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018 |                    | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                    |
|---------------------------------------|------------------|------------------------------|--------------------|------------------------------|--------------------|-----------------------------|--------------------|
|                                       |                  | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                     | ដុល្លារអាមេរិក     |
| <b>ទ្រព្យសកម្ម</b>                    |                  |                              |                    |                              |                    |                             |                    |
| សាច់ប្រាក់ក្នុងដៃ                     | 4                | 75,272,199                   | 18,471,705         | 79,801,749                   | 19,861,062         | 69,444,503                  | 17,202,007         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា          | 5                | 253,329,817                  | 62,166,826         | 277,319,526                  | 69,019,295         | 169,944,557                 | 42,096,744         |
| សមតុល្យនៅធនាគារផ្សេងៗ                 | 6                | 17,720,965                   | 4,348,703          | 13,218,445                   | 3,289,807          | 40,843,309                  | 10,117,243         |
| ឥណទានផ្តល់ដល់អតិថិជន                  | 7                | 1,291,295,261                | 316,882,273        | 989,762,833                  | 246,332,213        | 819,298,151                 | 202,947,275        |
| ទ្រព្យសម្បត្តិ និងបរិក្ខារ            | 8                | 18,619,359                   | 4,569,168          | 17,996,667                   | 4,479,011          | 16,665,624                  | 4,128,220          |
| កម្មវិធីកុំព្យូទ័រ                    | 9                | 12,061,266                   | 2,959,820          | 11,749,238                   | 2,924,151          | 10,097,155                  | 2,501,153          |
| សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម   | 10               | 22,711,329                   | 5,573,332          | 26,335,227                   | 6,554,312          | 28,116,488                  | 6,964,699          |
| ទ្រព្យសកម្មពន្ធពន្យារ                 | 13               | 10,919,476                   | 2,679,626          | 6,373,303                    | 1,586,188          | 6,272,959                   | 1,553,866          |
| ទ្រព្យសកម្មផ្សេងៗ                     | 11               | 13,474,618                   | 3,306,655          | 8,485,248                    | 2,111,809          | 6,002,345                   | 1,486,833          |
| <b>ទ្រព្យសកម្មសរុប</b>                |                  | <b>1,715,404,290</b>         | <b>420,958,108</b> | <b>1,431,042,236</b>         | <b>356,157,848</b> | <b>1,166,685,091</b>        | <b>288,998,040</b> |
| <b>បំណុល និងមូលធន</b>                 |                  |                              |                    |                              |                    |                             |                    |
| <b>បំណុល</b>                          |                  |                              |                    |                              |                    |                             |                    |
| ប្រាក់បញ្ញើរបស់អតិថិជន                | 12               | 745,074,858                  | 182,840,456        | 652,449,130                  | 162,381,565        | 487,926,143                 | 120,863,548        |
| បំណុលពន្ធដារ                          | 13               | 9,570,336                    | 2,348,549          | 6,365,457                    | 1,584,235          | 7,341,834                   | 1,818,636          |
| បំណុលភតិសន្យា                         | 14               | 23,525,054                   | 5,773,019          | 25,482,554                   | 6,342,099          | 26,188,518                  | 6,487,124          |
| ប្រាក់កម្ចី                           | 15               | 602,027,292                  | 147,736,759        | 480,541,581                  | 119,597,208        | 430,164,186                 | 106,555,409        |
| អនុបំណុល                              | 16               | 26,557,835                   | 6,517,260          | 35,461,497                   | 8,825,659          | 20,421,710                  | 5,058,635          |
| សំវិធានធនសម្រាប់អត្ថប្រយោជន៍ បុគ្គលិក | 18               | 11,058,210                   | 2,713,671          | 9,863,741                    | 2,454,888          | 14,095,407                  | 3,491,555          |
| បំណុលផ្សេងៗ                           | 19               | 15,819,490                   | 3,882,084          | 29,813,817                   | 7,420,064          | 19,202,884                  | 4,756,720          |
| <b>បំណុលសរុប</b>                      |                  | <b>1,433,633,075</b>         | <b>351,811,798</b> | <b>1,239,977,777</b>         | <b>308,605,718</b> | <b>1,005,340,682</b>        | <b>249,031,627</b> |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)**  
**គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

|                           | កំណត់<br>សម្គាល់ | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ |                | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ |                | ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ |                |
|---------------------------|------------------|------------------------------|----------------|------------------------------|----------------|-----------------------------|----------------|
|                           |                  | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                     | ដុល្លារអាមេរិក |
| <b>មូលធន</b>              |                  |                              |                |                              |                |                             |                |
| ដើមទុន                    | 20               | 159,174,950                  | 39,061,337     | 120,327,300                  | 29,947,063     | 79,127,300                  | 19,600,520     |
| បុព្វលាភភាគហ៊ុន           | 21               | 22,425,355                   | 5,503,155      | 149,505                      | 37,209         | 149,505                     | 37,034         |
| ទុនបម្រុង                 | 22               | 27,398,999                   | 6,723,681      | 25,647,692                   | 6,383,198      | 18,814,706                  | 4,660,566      |
| ប្រាក់ចំណេញរក្សាទុក       |                  | 72,771,911                   | 17,858,137     | 44,939,962                   | 11,184,660     | 63,252,898                  | 15,668,293     |
| <b>មូលធនសរុប</b>          |                  | 281,771,215                  | 69,146,310     | 191,064,459                  | 47,552,130     | 161,344,409                 | 39,966,413     |
| <b>បំណុល និងមូលធនសរុប</b> |                  | 1,715,404,290                | 420,958,108    | 1,431,042,236                | 356,157,848    | 1,166,685,091               | 288,998,040    |

កំណត់សំគាល់ដែលភ្ជាប់មកជាមួយពីទំព័រ 16 ដល់ 112 គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**របាយការណ៍ចំណូលលម្អិត**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

|                                               | កំណត់<br>សម្គាល់ | ដំណាច់ឆ្នាំ<br>ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ |                   | ដំណាច់ឆ្នាំ<br>ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ |                   |
|-----------------------------------------------|------------------|---------------------------------------------|-------------------|---------------------------------------------|-------------------|
|                                               |                  | ពាន់រៀល                                     | ដុល្លារអាមេរិក    | ពាន់រៀល                                     | ដុល្លារអាមេរិក    |
| ចំណូលការប្រាក់                                | 23               | 242,087,092                                 | 59,745,087        | 212,476,208                                 | 52,528,111        |
| ចំណាយការប្រាក់                                | 24               | (84,985,114)                                | (20,973,621)      | (74,030,728)                                | (18,301,787)      |
| <b>ចំណូលពីការប្រាក់សុទ្ធ</b>                  |                  | <b>157,101,978</b>                          | <b>38,771,466</b> | <b>138,445,480</b>                          | <b>34,226,324</b> |
| ចំណាយកម្រៃជើងសារ                              | 25               | (10,429,798)                                | (2,573,988)       | (8,000,363)                                 | (1,977,840)       |
| ចំណូលផ្សេងៗ                                   | 26               | 27,541,545                                  | 6,797,025         | 37,271,920                                  | 9,214,319         |
| <b>ចំណូលពីប្រតិបត្តិការ</b>                   |                  | <b>174,213,725</b>                          | <b>42,994,503</b> | <b>167,717,037</b>                          | <b>41,462,803</b> |
| ប្រាក់ជំនួយ                                   | 27               | 832,417                                     | 205,434           | 665,667                                     | 164,565           |
| ចំណាយបុគ្គលិកនិងបន្ទុកពាក់ព័ន្ធផ្សេងៗ         | 28               | (81,892,682)                                | (20,210,435)      | (77,561,520)                                | (19,174,665)      |
| ចំណាយរំលស់លើទ្រព្យរូបិយ និងទ្រព្យអរូបិយ       | 29               | (16,317,180)                                | (4,026,945)       | (13,227,819)                                | (3,270,165)       |
| ចំណាយប្រតិបត្តិការផ្សេងៗ                      | 30               | (32,035,610)                                | (7,906,123)       | (31,090,725)                                | (7,686,211)       |
| ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ | 31               | (6,551,004)                                 | (1,616,733)       | (8,287,505)                                 | (2,048,827)       |
| <b>ប្រាក់ចំណេញមុនពន្ធដកពន្ធ</b>               |                  | <b>38,249,666</b>                           | <b>9,439,701</b>  | <b>38,215,135</b>                           | <b>9,447,500</b>  |
| ចំណាយពន្ធលើប្រាក់ចំណូល                        | 13               | (8,666,410)                                 | (2,138,798)       | (8,495,085)                                 | (2,100,145)       |
| <b>ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>   |                  | <b>29,583,256</b>                           | <b>7,300,903</b>  | <b>29,720,050</b>                           | <b>7,347,355</b>  |

កំណត់សំគាល់ដែលភ្ជាប់មកជាមួយទំព័រ 16 ដល់ 112 បង្កើតបានជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**របាយការណ៍បម្រែបម្រួលមូលធន**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

|                                                         | ដើមទុន<br>ពាន់រៀល  | បុព្វលាភ<br>ភាគហ៊ុន<br>ពាន់រៀល | ទុនបម្រុង<br>ពាន់រៀល | ប្រាក់ចំណេញ<br>រក្សាទុក<br>ពាន់រៀល | សរុប<br>ពាន់រៀល    | សរុប<br>ដុល្លារអាមេរិក |
|---------------------------------------------------------|--------------------|--------------------------------|----------------------|------------------------------------|--------------------|------------------------|
| <b>ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩</b> |                    |                                |                      |                                    |                    |                        |
| សមតុល្យនាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩                    | 120,327,300        | 149,505                        | 25,647,692           | 44,939,962                         | 191,064,459        | 47,552,130             |
| ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ                             | -                  | -                              | -                    | 29,583,256                         | 29,583,256         | 7,259,695              |
| ការបោះផ្សាយភាគហ៊ុនថ្មី                                  | 38,847,650         | 22,275,850                     | -                    | -                                  | 61,123,500         | 14,999,632             |
| ការផ្ទេរទៅទុនបម្រុង                                     | -                  | -                              | 1,751,307            | (1,751,307)                        | -                  | -                      |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ                              | -                  | -                              | -                    | -                                  | -                  | (665,147)              |
| <b>សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩</b>            | <b>159,174,950</b> | <b>22,425,355</b>              | <b>27,398,999</b>    | <b>72,771,911</b>                  | <b>281,771,215</b> | <b>69,146,310</b>      |
| <b>សមមូលដុល្លារអាមេរិក</b>                              | <b>39,061,337</b>  | <b>5,503,155</b>               | <b>6,723,681</b>     | <b>17,858,137</b>                  | <b>69,146,310</b>  |                        |
| <b>ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨</b> |                    |                                |                      |                                    |                    |                        |
| សមតុល្យនាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨                    | 79,127,300         | 149,505                        | 18,814,706           | 63,252,898                         | 161,344,409        | 40,155,403             |
| ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ                             | -                  | -                              | -                    | 29,720,050                         | 29,720,050         | 7,347,355              |
| ការបម្លែងប្រាក់ចំណេញរក្សាទុកទៅជាដើមទុន                  | 41,200,000         | -                              | -                    | (41,200,000)                       | -                  | -                      |
| ការផ្ទេរទៅទុនបម្រុង                                     | -                  | -                              | 6,832,986            | (6,832,986)                        | -                  | -                      |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ                              | -                  | -                              | -                    | -                                  | -                  | 49,372                 |
| <b>សមតុល្យនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨</b>            | <b>120,327,300</b> | <b>149,505</b>                 | <b>25,647,692</b>    | <b>44,939,962</b>                  | <b>191,064,459</b> | <b>47,552,130</b>      |
| <b>សមមូលដុល្លារអាមេរិក</b>                              | <b>29,947,063</b>  | <b>37,209</b>                  | <b>6,383,198</b>     | <b>11,184,660</b>                  | <b>47,552,130</b>  |                        |

កំណត់សំគាល់ដែលភ្ជាប់មកជាមួយពីទំព័រ 16 ដល់ 112 បង្កើតបានជាផ្នែកសំខាន់មួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

**គ្រឹះស្ថានអភិវឌ្ឍន៍ហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**របាយការណ៍លំហូរសាច់ប្រាក់**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

|                                                                      | កំណត់<br>សម្គាល់ | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                     | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                    |
|----------------------------------------------------------------------|------------------|---------------------------------------------|---------------------|---------------------------------------------|--------------------|
|                                                                      |                  | ពាន់រៀល                                     | ដុល្លារអាមេរិក      | ពាន់រៀល                                     | ដុល្លារអាមេរិក     |
|                                                                      |                  |                                             |                     |                                             |                    |
| <b>លំហូរសាច់ប្រាក់ពីសកម្មភាព ប្រតិបត្តិការ</b>                       |                  |                                             |                     |                                             |                    |
| ប្រាក់ចំណេញមុនពន្ធដារ                                                |                  | 38,249,666                                  | 9,439,701           | 38,215,135                                  | 9,447,500          |
| <b>និយ័តកម្ម៖</b>                                                    |                  |                                             |                     |                                             |                    |
| ចំណាយរំលស់លើទ្រព្យរូបី និង ទ្រព្យអរូបី                               | 29               | 16,317,180                                  | 4,026,945           | 13,227,819                                  | 3,270,165          |
| ការខាតបង់សុទ្ធលើឱនភាពតម្លៃ                                           |                  |                                             |                     |                                             |                    |
| ឧបករណ៍ហិរញ្ញវត្ថុ                                                    | 31               | 6,551,004                                   | 1,616,733           | 8,287,505                                   | 2,048,827          |
| ការកើន / (ថយចុះ) សំវិធានធន សម្រាប់កាតព្វកិច្ចអត្ថប្រយោជន៍របស់និយោជិត |                  | 740,804                                     | 182,824             | (4,653,012)                                 | (1,150,312)        |
| (ចំណេញ) ខាតសុទ្ធលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗកត់ត្រាតាម FVTPL            |                  | (1,343,738)                                 | (331,623)           | 760,988                                     | 188,131            |
| (ចំណេញ) ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ                        |                  | 3,432                                       | 847                 | (57,420)                                    | (14,195)           |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ                                           |                  | (199,043)                                   | (49,122)            | -                                           | -                  |
| ចំណូលការប្រាក់                                                       | 23               | (242,087,092)                               | (59,745,087)        | (212,476,208)                               | (52,528,111)       |
| ចំណាយការប្រាក់                                                       | 24               | 84,985,114                                  | 20,973,621          | 74,030,728                                  | 18,301,787         |
|                                                                      |                  | (96,782,673)                                | (23,885,161)        | (82,664,465)                                | (20,436,208)       |
| <b>បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖</b>               |                  |                                             |                     |                                             |                    |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា                                         |                  | (72,177,455)                                | (17,812,797)        | 6,932,560                                   | 1,713,859          |
| ឥណទានផ្តល់ដល់អតិថិជន                                                 |                  | (321,752,859)                               | (79,405,938)        | (190,407,228)                               | (47,072,244)       |
| ទ្រព្យសកម្មផ្សេងៗ                                                    |                  | (4,989,370)                                 | (1,231,335)         | (2,482,903)                                 | (613,820)          |
| ប្រាក់បញ្ញើសន្សំពីអតិថិជន                                            |                  | 90,779,915                                  | 22,403,730          | 161,269,998                                 | 39,868,974         |
| បំណុលផ្សេងៗ                                                          |                  | (12,650,589)                                | (3,122,060)         | 9,849,945                                   | 2,435,091          |
| សាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការ                                 |                  | (417,573,031)                               | (103,053,561)       | (97,502,093)                                | (24,104,348)       |
| ការប្រាក់ទទួលបាន                                                     |                  | 255,845,554                                 | 62,784,185          | 223,615,907                                 | 55,282,054         |
| ការប្រាក់បានបង់                                                      |                  | (81,658,256)                                | (20,038,836)        | (70,412,697)                                | (17,407,342)       |
| បង់ពន្ធលើប្រាក់ចំណូល                                                 |                  | (10,007,704)                                | (2,455,878)         | (9,571,807)                                 | (2,366,331)        |
| <b>សាច់ប្រាក់សុទ្ធ (ប្រើក្នុង) ទទួលបានពីសកម្មភាពប្រតិបត្តិការ</b>    |                  | <b>(253,393,437)</b>                        | <b>(62,764,090)</b> | <b>46,129,310</b>                           | <b>11,404,033</b>  |
| <b>លំហូរសាច់ប្រាក់ពី សកម្មភាពវិនិយោគ</b>                             |                  |                                             |                     |                                             |                    |
| ការទិញទ្រព្យ និងបរិក្ខារ                                             |                  | (5,491,407)                                 | (1,347,585)         | (6,807,803)                                 | (1,683,017)        |
| ការទិញកម្មវិធីកុំព្យូទ័រ                                             |                  | (4,361,198)                                 | (1,070,233)         | (2,286,123)                                 | (565,173)          |
| សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ                          |                  | 14,326                                      | 3,516               | 57,420                                      | 14,195             |
| <b>សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពវិនិយោគ</b>                      |                  | <b>(9,838,279)</b>                          | <b>(2,414,302)</b>  | <b>(9,036,506)</b>                          | <b>(2,233,995)</b> |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**របាយការណ៍លំហូរសាច់ប្រាក់ (ត)**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

|                                                       | កំណត់<br>សម្គាល់ | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                |
|-------------------------------------------------------|------------------|---------------------------------------------|----------------|---------------------------------------------|----------------|
|                                                       |                  | ពាន់រៀល                                     | ដុល្លារអាមេរិក | ពាន់រៀល                                     | ដុល្លារអាមេរិក |
|                                                       |                  |                                             |                |                                             |                |
| លំហូរសាច់ប្រាក់ពី សកម្មភាព ហិរញ្ញប្បទាន               |                  |                                             |                |                                             |                |
| សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី                        |                  | 366,057,131                                 | 89,829,971     | 239,278,021                                 | 59,154,022     |
| ការទូទាត់សងប្រាក់កម្ចី                                |                  | (245,653,170)                               | (60,282,987)   | (189,049,135)                               | (46,736,498)   |
| សាច់ប្រាក់ទទួលបានពីអនុបំណុល                           |                  | -                                           | -              | 20,090,000                                  | 4,966,625      |
| ការទូទាត់សងអនុបំណុល                                   |                  | (8,645,400)                                 | (2,121,571)    | (4,845,400)                                 | (1,197,874)    |
| ការទូទាត់ភតិសន្យា                                     |                  | (5,755,503)                                 | (1,412,393)    | (6,041,721)                                 | (1,493,627)    |
| សាច់ប្រាក់ទទួលបានពីការបោះផ្សាយភាគហ៊ុនថ្មី             |                  | 61,123,500                                  | 14,999,632     | -                                           | -              |
| សាច់ប្រាក់សុទ្ធបានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន       |                  | 167,126,558                                 | 41,012,652     | 59,431,765                                  | 14,692,648     |
| ការ(ថយចុះ)/កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល |                  | (96,105,158)                                | (24,165,740)   | 96,524,569                                  | 23,862,686     |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ       |                  | 238,788,725                                 | 59,429,747     | 142,264,156                                 | 35,240,067     |
| លម្អៀងនៃការប្តូររូបិយប័ណ្ណ                            |                  | -                                           | (249,635)      | -                                           | 326,994        |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ       | 32               | 142,683,567                                 | 35,014,372     | 238,788,725                                 | 59,429,747     |

កំណត់សំគាល់ដែលភ្ជាប់មកជាមួយទំព័រ 16 ដល់ 112 ជាផ្នែក មួយនៃរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**1. ក្រុមហ៊ុន**

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័ន មីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 1999 មានឈ្មោះថា ធនាគារ ពន្លឺថ្មី (“TPT”) ដែលជាកម្មវិធីរបស់ Concern Worldwide Cambodia (“CWC”)។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ TPT ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី 1 ខែ កក្កដា ឆ្នាំ 2003 ដោយប្តូរជាមួយនឹងការបោះផ្សាយភាគហ៊ុន។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែល ទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី 29 ខែ មករា ឆ្នាំ 2010 ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (“MDI”) ពីធនាគារជាតិនៃកម្ពុជា (“NBC”) ក្នុងការធ្វើអាជីវកម្មទទួលប្រាក់បញ្ញើ។ នាថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2014 ក្រសួងពាណិជ្ជកម្មបានអនុម័តក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខ្ញុំ អិលធីឌី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារលេខ 285 មហាវិថីយុទ្ធពលខេមរភូមិន្ទ (ផ្លូវ 271) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មតាមរយៈការិយាល័យចំនួន 149 ទីតាំង (2018៖ 149 ការិយាល័យ)។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ឥណទាន ប្រាក់សន្សំនិងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅ រាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី 16 ខែ មីនា ឆ្នាំ 2020។

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបាន អនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

**2.1 មូលដ្ឋានគណនេយ្យ**

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ។

សម្រាប់ការិយបរិច្ឆេទទាំងអស់រាប់បញ្ចូលទាំងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំស្របតាមក្របខ័ណ្ឌស្តង់ដារគណនេយ្យកម្ពុជា (“CAS”) និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំទាក់ទងនឹងគណនេយ្យដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំដែលបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 គឺជារបាយការណ៍ហិរញ្ញវត្ថុដំបូងដែលក្រុមហ៊ុនបានរៀបចំស្របតាមCIFRSs ។ ព័ត៌មានលំអិតស្តីពីការអនុវត្តនិងបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជាCIFRSs លើកដំបូងត្រូវបានរាប់បញ្ចូលក្នុងកំណត់សម្គាល់ 2.3។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.1 មូលដ្ឋានគណនេយ្យ (ត)**

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើម លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែង តាមចំនួនទឹកប្រាក់ដែលត្រូវបានវាយតម្លៃឡើងវិញនៅចុងបញ្ចប់នៃ ការិយបរិច្ឆេទរបាយការណ៍នីមួយៗដូចដែលបានពន្យល់នៅក្នុង គោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅផ្អែកលើតម្លៃទីផ្សារ ដែលជាថ្លៃក្នុងការដោះដូរទំនិញនិងសេវាកម្ម។

**2.2 មូលដ្ឋាននៃការសម្រួល**

របាយការណ៍ហិរញ្ញវត្ថុរួមមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបន្ទាប់ពីលុបបំបាត់សមតុល្យនិងប្រតិបត្តិការអន្តរសាខាសំខាន់ៗទាំងអស់។

**2.3 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី**

ក្រុមហ៊ុនបានអនុវត្ត ក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី - ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRSs") ជាលើកដំបូងសម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 និងCIFRS 1 ការអនុវត្តជាលើកដំបូងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ត្រូវបានដាក់អនុវត្តសម្រាប់របាយការណ៍ហិរញ្ញវត្ថុ CIFRSs ដំបូង។ របាយការណ៍ហិរញ្ញវត្ថុ CIFRSs គឺមានលក្ខណៈដូចគ្នានឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ("IFRSs") ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB)។

ក្នុងនាមជាអ្នកអនុវត្ត CIFRSs លើកដំបូង ក្រុមហ៊ុនបានអនុវត្តគោលនយោបាយគណនេយ្យឡើងវិញផ្អែកលើ CIFRS នីមួយៗដែលមានប្រសិទ្ធភាពនៅចុងបញ្ចប់នៃការិយបរិច្ឆេទ របាយការណ៍ CIFRSs ដំបូង (31 ធ្នូ 2019) លើកលែងតែចំនុចលើកលែងនិងការលើកលែងជាជម្រើសដែលមានចែងនៅក្នុង CIFRS 1។ នៅក្នុងសំណុំរបាយការណ៍ហិរញ្ញវត្ថុCIFRSsដំបូងសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 របាយការណ៍ហិរញ្ញវត្ថុដំបូងនៅការិយបរិច្ឆេទនៃការផ្លាស់ប្តូរ (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018) ត្រូវបានបង្ហាញជាមួយកំណត់សំគាល់ដែលពាក់ព័ន្ធ។ របាយការណ៍ការផ្ទៀងផ្ទាត់ពីចំនួនតួលេខ CAS ដែលបានរាយការណ៍ពីមុននិងកំណត់សំគាល់ពន្យល់ស្តីពីការកែតម្រូវត្រូវបានបង្ហាញសម្រាប់មូលធន នាការបរិច្ឆេទនៃការផ្លាស់ប្តូរ (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018) និងនៅចុងបញ្ចប់នៃការិយបរិច្ឆេទហិរញ្ញវត្ថុចុងក្រោយក្រោម CAS (31 ធ្នូ 2018) និងសម្រាប់ចំណូលនិងលំហូរសាច់ប្រាក់សរុបដែលត្រូវបានរាយការណ៍សម្រាប់ការិយបរិច្ឆេទចុងក្រោយនៅក្រោម CAS (សម្រាប់ដំណាច់ឆ្នាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018) និងបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធនឹងគោលការណ៍ណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។ ការបង្ហាញបន្ថែមត្រូវបានបង្កើតឡើងសម្រាប់និយ័តកម្មជាក់លាក់ប្រសិនបើមាន។

មិនមានការផ្លាស់ប្តូរចំពោះ គោលនយោបាយគណនេយ្យមុនៗ របស់ក្រុមហ៊ុននៅក្រោម CAS ឬការកែសំរួលសំខាន់ៗលើការផ្លាស់ប្តូរដំបូងទៅក្នុងក្របខ័ណ្ឌគណនេយ្យថ្មីក្រៅពីអ្វីដែលកើតឡើងពីការអនុវត្ត CIFRS 9, CIFRS 15 និង CIFRS 16 ដែលមានប្រសិទ្ធភាពក្នុងពេលតែមួយនិងការតម្រូវចំពោះការលាតត្រដាងព័ត៌មានទាក់ទងនឹងបទបញ្ញត្តិគណនេយ្យនិងគោលការណ៍ណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.3 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី (ត)**

ការផ្ទៀងផ្ទាត់នៃមូលធននិងចំណូលលម្អិតសរុប

(i) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018

| គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 (ថ្ងៃនៃការផ្លាស់ប្តូរ) |                  |                                          |                                                   |                                  |                                         |
|------------------------------------------------------------|------------------|------------------------------------------|---------------------------------------------------|----------------------------------|-----------------------------------------|
|                                                            | កំណត់<br>សម្គាល់ | ដូចដែលបានរាយ-<br>ការណ៍កន្លងមក<br>ពាន់រៀល | ផលប៉ះពាល់នៃការ<br>ផ្លាស់ប្តូរទៅ CIFRSs<br>ពាន់រៀល | ដូចដែលបានកែ<br>តម្រូវ<br>ពាន់រៀល | ដូចដែលបានកែ<br>តម្រូវ<br>ដុល្លារអាមេរិក |
| សាច់ប្រាក់ក្នុងដៃ                                          |                  | 69,444,503                               | -                                                 | 69,444,503                       | 17,202,007                              |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា                               | a                | 169,383,997                              | 560,560                                           | 169,944,557                      | 42,096,744                              |
| សមតុល្យនៅធនាគារផ្សេងៗ                                      | a,d              | 41,603,644                               | (760,335)                                         | 40,843,309                       | 10,117,243                              |
| ឥណទានផ្តល់ដល់អតិថិជន                                       | a,d              | 810,721,760                              | 8,576,391                                         | 819,298,151                      | 202,947,275                             |
| ទ្រព្យសម្បត្តិ និងបរិក្ខារ                                 |                  | 16,665,624                               | -                                                 | 16,665,624                       | 4,128,220                               |
| កម្មវិធីកុំព្យូទ័រ                                         |                  | 10,097,155                               | -                                                 | 10,097,155                       | 2,501,153                               |
| សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម                        | e                | -                                        | 28,116,488                                        | 28,116,488                       | 6,964,699                               |
| ទ្រព្យសកម្មពន្ធពន្យារ                                      | g                | 5,969,108                                | 303,851                                           | 6,272,959                        | 1,553,866                               |
| ទ្រព្យសកម្មផ្សេងៗ                                          | a                | 17,775,994                               | (11,773,649)                                      | 6,002,345                        | 1,486,833                               |
| <b>ទ្រព្យសកម្មសរុប</b>                                     |                  | <b>1,141,661,785</b>                     | <b>25,023,306</b>                                 | <b>1,166,685,091</b>             | <b>288,998,040</b>                      |
| <i>សមមូលដុល្លារអាមេរិក</i>                                 |                  | <i>282,799,550</i>                       | <i>6,198,490</i>                                  | <i>288,998,040</i>               |                                         |
| ប្រាក់បញ្ញើពីអតិថិជន                                       | a                | 476,894,860                              | 11,031,283                                        | 487,926,143                      | 120,863,548                             |
| បំណុលពន្ធពន្យារ                                            |                  | 7,341,834                                | -                                                 | 7,341,834                        | 1,818,636                               |
| បំណុលភតិសន្យា                                              | e                | -                                        | 26,188,518                                        | 26,188,518                       | 6,487,124                               |
| ប្រាក់កម្ចី                                                | a                | 425,530,473                              | 4,633,713                                         | 430,164,186                      | 106,555,409                             |
| អនុបំណុល                                                   | a                | 19,401,600                               | 1,020,110                                         | 20,421,710                       | 5,058,635                               |
| សំវិធានធនសម្រាប់អត្ថប្រយោជន៍<br>បុគ្គលិក                   |                  | 14,095,407                               | -                                                 | 14,095,407                       | 3,491,555                               |
| បំណុលផ្សេងៗ                                                | a,h              | 35,837,798                               | (16,634,914)                                      | 19,202,884                       | 4,756,720                               |
| <b>បំណុលសរុប</b>                                           |                  | <b>979,101,972</b>                       | <b>26,238,710</b>                                 | <b>1,005,340,682</b>             | <b>249,031,627</b>                      |
| <b>មូលធន</b>                                               |                  |                                          |                                                   |                                  |                                         |
| ដើមទុន                                                     |                  | 79,127,300                               | -                                                 | 79,127,300                       | 19,600,520                              |
| បុព្វលាភភាគហ៊ុន                                            |                  | 149,505                                  | -                                                 | 149,505                          | 37,034                                  |
| ទុនបម្រុង                                                  |                  | 18,814,706                               | -                                                 | 18,814,706                       | 4,660,566                               |
| ប្រាក់ចំណេញរក្សាទុក                                        |                  | 64,468,302                               | (1,215,404)                                       | 63,252,898                       | 15,668,293                              |
| <b>មូលធនសរុប</b>                                           |                  | <b>162,559,813</b>                       | <b>(1,215,404)</b>                                | <b>161,344,409</b>               | <b>39,966,413</b>                       |
| <b>បំណុល និងមូលធនសរុប</b>                                  |                  | <b>1,141,661,785</b>                     | <b>25,023,306</b>                                 | <b>1,166,685,091</b>             | <b>288,998,040</b>                      |
| <i>សមមូលដុល្លារអាមេរិក</i>                                 |                  | <i>282,799,550</i>                       | <i>6,198,490</i>                                  | <i>288,998,040</i>               |                                         |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.3 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី (ត)**

ការផ្ទៀងផ្ទាត់នៃមូលធននិងចំណូលលម្អិតសរុប (ត)

(iii) ផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨

|                                     | កំណត់<br>សម្គាល់ | គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ |                                        |                       |                       |
|-------------------------------------|------------------|--------------------------------------|----------------------------------------|-----------------------|-----------------------|
|                                     |                  | ដូចដែលបានរាយ-<br>ការណ៍កន្លងមក        | ផលប៉ះពាល់នៃការ<br>ផ្លាស់ប្តូរទៅ CIFRSs | ដូចដែលបានកែ<br>តម្រូវ | ដូចដែលបានកែ<br>តម្រូវ |
|                                     |                  | ពាន់រៀល                              | ពាន់រៀល                                | ពាន់រៀល               | ដុល្លារអាមេរិក        |
| សាច់ប្រាក់ក្នុងដៃ                   |                  | 79,801,749                           | -                                      | 79,801,749            | 19,861,062            |
| សមតុល្យនៅធនាគារជាតិ                 | a                | 276,768,398                          | 551,128                                | 277,319,526           | 69,019,295            |
| សមតុល្យនៅធនាគារផ្សេងៗ               | a,d              | 13,321,505                           | (103,060)                              | 13,218,445            | 3,289,807             |
| ឥណទានផ្តល់ដល់អតិថិជន                | a,d              | 975,318,202                          | 14,444,631                             | 989,762,833           | 246,332,213           |
| ទ្រព្យសម្បត្តិ និងបរិក្ខារ          |                  | 17,996,667                           | -                                      | 17,996,667            | 4,479,011             |
| កម្មវិធីកុំព្យូទ័រ                  |                  | 11,749,238                           | -                                      | 11,749,238            | 2,924,151             |
| សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម | e                | -                                    | 26,335,227                             | 26,335,227            | 6,554,312             |
| ទ្រព្យសកម្មពន្ធពន្យារ               | g                | 7,137,972                            | (764,669)                              | 6,373,303             | 1,586,188             |
| ទ្រព្យសកម្មផ្សេងៗ                   | a                | 21,226,591                           | (12,741,343)                           | 8,485,248             | 2,111,809             |
| <b>ទ្រព្យសកម្មសរុប</b>              |                  | <b>1,403,320,322</b>                 | <b>27,721,914</b>                      | <b>1,431,042,236</b>  | <b>356,157,848</b>    |
| <i>សមមូលដុល្លារអាមេរិក</i>          |                  | <b>349,258,418</b>                   | <b>6,899,431</b>                       | <b>356,157,849</b>    |                       |
| ប្រាក់បញ្ញើពីអតិថិជន                | a                | 638,164,858                          | 14,284,272                             | 652,449,130           | 162,381,565           |
| បំណុលពន្ធពន្យារ                     |                  | 6,365,457                            | -                                      | 6,365,457             | 1,584,235             |
| បំណុលភតិសន្យា                       | e                | -                                    | 25,482,554                             | 25,482,554            | 6,342,099             |
| ប្រាក់កម្ចី                         | a                | 475,759,359                          | 4,782,222                              | 480,541,581           | 119,597,208           |
| អនុបំណុល                            | a                | 34,646,200                           | 815,297                                | 35,461,497            | 8,825,659             |
| សំវិធានធនសម្រាប់អត្ថប្រយោជន៍        |                  |                                      |                                        |                       |                       |
| បុគ្គលិក                            |                  | 9,863,741                            | -                                      | 9,863,741             | 2,454,888             |
| បំណុលផ្សេងៗ                         | a,h              | 49,195,912                           | (19,382,095)                           | 29,813,817            | 7,420,064             |
| <b>បំណុលសរុប</b>                    |                  | <b>1,213,995,527</b>                 | <b>25,982,250</b>                      | <b>1,239,977,777</b>  | <b>308,605,718</b>    |
| <b>មូលធន</b>                        |                  |                                      |                                        |                       |                       |
| ដើមទុន                              |                  | 120,327,300                          | -                                      | 120,327,300           | 29,947,063            |
| បុព្វលាភភាគហ៊ុន                     |                  | 149,505                              | -                                      | 149,505               | 37,209                |
| ទុនបម្រុង                           | f                | 20,764,670                           | 4,883,022                              | 25,647,692            | 6,383,198             |
| ប្រាក់ចំណេញរក្សាទុក                 | f                | 48,083,320                           | (3,143,358)                            | 44,939,962            | 11,184,660            |
| <b>មូលធនសរុប</b>                    |                  | <b>189,324,795</b>                   | <b>1,739,664</b>                       | <b>191,064,459</b>    | <b>47,552,130</b>     |
| <b>បំណុល និងមូលធនសរុប</b>           |                  | <b>1,403,320,322</b>                 | <b>27,721,914</b>                      | <b>1,431,042,236</b>  | <b>356,157,848</b>    |
| <i>សមមូលដុល្លារអាមេរិក</i>          |                  | <b>349,258,418</b>                   | <b>6,899,431</b>                       | <b>356,157,848</b>    |                       |

**គ្រឹះស្ថានវិទ្យាបរិច្ឆេទ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.3 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី (ត)**

ការផ្ទៀងផ្ទាត់នៃមូលធននិងចំណូលលម្អិតសរុប (ត)

(iii) ផលប៉ះពាល់លើរបាយការណ៍លទ្ធផលលម្អិត សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

|                                               |       | គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                                 |                    |                          |
|-----------------------------------------------|-------|--------------------------------------|---------------------------------|--------------------|--------------------------|
|                                               |       | ផលប៉ះពាល់នៃ                          |                                 |                    |                          |
| កំណត់សម្គាល់                                  |       | ដូចដែលបានរាយការណ៍កន្លងមក<br>ពាន់រៀល  | អន្តរកាលលើ<br>CIFRSs<br>ពាន់រៀល | ដូចដែលបានកែ        | ដូចដែលបានកែ              |
|                                               |       |                                      |                                 | តម្រូវ<br>ពាន់រៀល  | តម្រូវ<br>ដុល្លារអាមេរិក |
| ចំណូលការប្រាក់                                | b,c   | 178,117,459                          | 34,358,749                      | 212,476,208        | 52,528,111               |
| ចំណាយការប្រាក់                                | b,c,e | (70,368,035)                         | (3,662,693)                     | (74,030,728)       | (18,301,787)             |
| <b>ចំណូលសុទ្ធពីការប្រាក់</b>                  |       | <b>107,749,424</b>                   | <b>30,696,056</b>               | <b>138,445,480</b> | <b>34,226,324</b>        |
| ចំណាយកម្រៃដើងសារ                              | c     | (9,392,173)                          | 1,391,810                       | (8,000,363)        | (1,977,840)              |
| ចំណូលផ្សេងៗ                                   | c     | 71,721,598                           | (34,449,678)                    | 37,271,920         | 9,214,319                |
| <b>ចំណូលប្រតិបត្តិការ</b>                     |       | <b>170,078,849</b>                   | <b>(2,361,812)</b>              | <b>167,717,037</b> | <b>41,462,803</b>        |
| ប្រាក់ជំនួយ                                   |       | 665,667                              | -                               | 665,667            | 164,565                  |
| ចំណាយបុគ្គលិកនិងបន្ទុកពាក់ព័ន្ធផ្សេងៗ         | h     | (77,054,346)                         | (507,174)                       | (77,561,520)       | (19,174,665)             |
| ចំណាយរំលស់លើទ្រព្យបរិក្ខារ និង ទ្រព្យអរូបី    | e     | (6,110,800)                          | (7,117,019)                     | (13,227,819)       | (3,270,165)              |
| ចំណាយប្រតិបត្តិការផ្សេងៗ                      | e     | (39,159,616)                         | 8,068,891                       | (31,090,725)       | (7,686,211)              |
| ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ | d     | (14,228,206)                         | 5,940,701                       | (8,287,505)        | (2,048,827)              |
| <b>ប្រាក់ចំណេញមុនពន្ធដារ</b>                  |       | <b>34,191,548</b>                    | <b>4,023,587</b>                | <b>38,215,135</b>  | <b>9,447,500</b>         |
| ពន្ធលើប្រាក់ចំណេញ                             | g     | (7,426,566)                          | (1,068,519)                     | (8,495,085)        | (2,100,145)              |
| <b>ប្រាក់ចំណេញប្រចាំឆ្នាំ</b>                 |       | <b>26,764,982</b>                    | <b>2,955,068</b>                | <b>29,720,050</b>  | <b>7,347,355</b>         |
| <b>សមមូលដុល្លារអាមេរិក</b>                    |       | <b>6,616,806</b>                     | <b>730,548</b>                  | <b>7,347,355</b>   |                          |

(iv) ផលប៉ះពាល់ទៅលើរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

ការចាត់ចំណាត់ថ្នាក់ឡើងវិញមួយចំនួនត្រូវបានធ្វើឡើង ចំពោះបទបង្ហាញនៃរបាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនដើម្បីអនុលោមតាមបទបង្ហាញក្នុងឆ្នាំបច្ចុប្បន្នបន្ទាប់ពីការអនុវត្ត CIFRSs។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.3 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី (ត)**

**ការផ្ទៀងផ្ទាត់នៃមូលធននិងចំណូលលម្អិតសរុប (ត)**

ផលប៉ះពាល់សំខាន់ៗលើរបាយការណ៍ហិរញ្ញវត្ថុពីការអនុវត្ត CIFRSs មានដូចខាងក្រោម៖

*a. ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដោយតំលៃដករំលស់*

ក្រោមក្របខ័ណ្ឌគណនេយ្យ CAS ពីមុន ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា និង ឥណទានផ្តល់ដល់អតិថិជន និងបំណុលហិរញ្ញវត្ថុត្រូវបានប្រាក់បញ្ញើពីអតិថិជន ប្រាក់កម្ចីនិងអនុបំណុលត្រូវ បានកត់ត្រាតាមប្រាក់ដើមនៅជំពាក់ ហើយការប្រាក់បង្គរត្រូវទទួល និងការប្រាក់បង្គរត្រូវសង ត្រូវបានបង្ហាញ ជាមួយ ទ្រព្យសកម្មនិងបំណុលផ្សេងៗ។ នៅពេលអនុវត្ត CIFRS 9 ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុទាំងនេះត្រូវ បានវាស់វែងតាមតំលៃដករំលស់ ដែលបណ្តាលឱ្យមានការកើនឡើងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងការថយចុះនៃ ទ្រព្យសកម្មផ្សេងៗ ហើយនិងការកើនឡើងនៃបំណុលហិរញ្ញវត្ថុនិងការថយចុះនៃបំណុលផ្សេងៗ។

*b. ចំណូលការប្រាក់កត់ត្រាតាមតម្លៃដករំលស់*

នៅក្រោម CAS ចំណូលការប្រាក់លើឥណទានផ្តល់ដល់អតិថិជននិងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជាត្រូវ បានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្គរនៃចំនួនទឹកប្រាក់ដើមដែលនៅសល់ លើកលែងតែឥណទានផ្តល់ ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជាក្រោមស្តង់ដារ ជាប់សង្ស័យ ឬបាត់បង់។ អត្រាការប្រាក់ដែលបង្ករពី ឥណទានទាំងនេះត្រូវបានបញ្ចូលជាការប្រាក់ល្អទុក។ ក្រោយមកចំណូលការប្រាក់ពីឥណទានទាំងនេះត្រូវ បានកត់ត្រាតាមមូលដ្ឋាន សាច់ប្រាក់បានទទួល។ ផ្អែកលើការអនុវត្ត CIFRS 9 ចំណូលការប្រាក់ត្រូវបានទទួល ស្គាល់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាព (“EIR”) ទៅលើចំនួន ក្នុងបញ្ជីដុលនៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែលគ្មានការថយចុះតម្លៃ ឬដោយប្រើ EIR ទៅលើចំនួនក្នុងបញ្ជីសុទ្ធនៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ។ ការអនុវត្តនេះនាំឱ្យមានចំណូលការប្រាក់បន្ថែម។

*c. កម្រៃលើការរៀបចំឥណទានកត់ត្រាតាមតម្លៃដករំលស់*

នៅក្រោម CAS កម្រៃលើការរៀបចំឥណទានត្រូវបានគេទទួលស្គាល់ថាជាប្រាក់ចំណូល ដោយផ្អែកលើ មូលដ្ឋានរំលស់ថេរទៅតាមអាយុកាលឥណទាន ហើយត្រូវបានកត់ត្រាក្នុងប្រាក់ចំណូលផ្សេងៗ។ នៅពេល អនុវត្ត CIFRS 9 កម្រៃលើការរៀបចំឥណទាន ត្រូវបានចាត់ទុកថាបានពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការបង្កើត ឥណទាន និងជាផ្នែកសំខាន់មួយនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ឥណទាន។ ដូច្នេះវាត្រូវបានរួមបញ្ចូល ទៅក្នុងការទទួលស្គាល់ដំបូងនៃឥណទានផ្តល់ដល់អតិថិជននិងវាស់វែងតាមតម្លៃដករំលស់ ដែលធ្វើឱ្យ ចំណូលផ្សេងៗពីកម្រៃលើការរៀបចំឥណទាន ត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាចំណូលការប្រាក់ ដែលជាផ្នែកមួយនៃការរំលស់ឥណទាន។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.3 ការអនុវត្តក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុថ្មី (ត)**

**ការផ្ទៀងផ្ទាត់នៃមូលធននិងចំណូលលម្អិតសរុប (ត)**

*d. ឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ*

នៅក្រោម CAS សំវិធានធនសម្រាប់ឥណទានអាក្រក់និងជាប់សង្ស័យ និងសមតុល្យជាមួយធនាគារផ្សេងៗ ត្រូវបានវាស់វែងដោយផ្អែកលើប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសំវិធានធនលើអ៊ីមតែមិន និងសករណ៍ណែនាំលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការ អនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែមិន។ នៅពេលអនុវត្ត CIFRS 9 ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរយៈសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (“ECL”) ដែលមានផលប៉ះពាល់ដល់ឱនភាពនៃសំវិធានធននាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងសម្រាប់ដំណាច់ ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។

*e. ភតិសន្យា*

ការអនុវត្ត CIFRS 16 ទៅភតិសន្យាពីមុនដែលត្រូវបានចាត់ជាភតិសន្យាប្រតិបត្តិការក្រោម CAS 17 បណ្តាលឱ្យ មានការទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន 28,116,488 ពាន់រៀលនិងបំណុល ភតិសន្យាចំនួន 26,188,518 ពាន់រៀល នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និង សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម 26,335,227 ពាន់រៀល និងបំណុលភតិសន្យាចំនួន 25,482,554 ពាន់រៀលគិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ សកម្មភាពទាំងនេះ បណ្តាល ឱ្យមានការថយចុះនូវចំណាយប្រតិបត្តិការផ្សេងទៀតចំនួន 8,068,891 ពាន់រៀលនិងការកើនឡើងនៃការ រំលស់លើទ្រព្យប្រើ និងទ្រព្យអរូបីចំនួន 7,117,019 ពាន់រៀល និងចំណាយការប្រាក់ចំនួន 2,270,882 ពាន់រៀល សម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។ ការធ្វើចំណាត់ថ្នាក់ឡើងវិញមួយចំនួននៅក្នុងរបាយការណ៍លំ ហូរសាច់ប្រាក់ក៏ត្រូវបានធ្វើឡើងដោយការដាក់អនុវត្ត CIFRS 16។

*f. ទុនបម្រុងតាមបទប្បញ្ញត្តិ*

យោងតាមប្រកាសលេខ ធ7-017-344 របស់ធនាគារជាតិនៃកម្ពុជាស្តីពីស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនលើអ៊ីមតែមិន ចំនួនលើសនៃឱនភាពគណនាតាមបទប្បញ្ញត្តិធៀបនឹងឱនភាពគណនាតាម CIFRSs ត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង នៅក្នុងមូលធនរបស់ម្ចាស់ភាគហ៊ុន។ ការតម្រូវនេះបណ្តាល ឱ្យមានការកើនឡើងនូវទុនបម្រុង និងការថយចុះប្រាក់ចំណេញរក្សាទុកប៉ុន្តែមិនមានផលប៉ះពាល់ដល់ប្រាក់ ចំណេញឬការខាតរបស់ក្រុមហ៊ុនឡើយ។

*g. ពន្ធលើប្រាក់ចំណូល*

ការអនុវត្ត CIFRSs នាំឱ្យមានការទទួលស្គាល់ពន្ធពន្យារដែលកើតឡើងពីភាពខុសគ្នាបណ្តោះអាសន្ននៃឱនភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និង ថ្លៃឈប់ប្រចាំឆ្នាំមិនទាន់ប្រើ។

**គ្រឹះស្ថានវិទ្យាបច្ចេកទេស អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.3 ការអនុវត្ត ក្របខ័ណ្ឌការងាររបាយការណ៍ហិរញ្ញវត្ថុថ្មី (ត)**  
**ការរៀបចំផ្ទៃក្នុងរបស់ក្រុមហ៊ុននិងប្រាក់ចំណូលទូទៅសរុប (ត)**

*h. ការឈប់សម្រាកប្រចាំឆ្នាំដែលមិនទាន់បានប្រើ*

ការអនុវត្ត CIFRSs នាំឱ្យមានការទទួលស្គាល់បំណុលផ្សេងៗទាក់ទងនឹងថ្ងៃឈប់សម្រាកប្រចាំឆ្នាំមិនទាន់ប្រើរបស់និយោជិតក្នុងអំឡុងពេលដែលបម្រើការជូនក្រុមហ៊ុន។

**2.4 ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស**

**(i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ**

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចក្នុងក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ គណៈគ្រប់គ្រងបានកំណត់យកប្រាក់រៀលខ្មែរ (“រៀល”) ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដោយសារវាមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់រៀលខ្មែរ ដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញរបស់ក្រុមហ៊ុន។

**(ii) ប្រតិបត្តិការ និងសមតុល្យ**

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់រៀលត្រូវបានប្តូរទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ការចំណេញ និងការខាត លើការប្តូរប្រាក់បរទេស ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់រៀលតាម អត្រាប្តូរនាដំណាច់ឆ្នាំ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

**(iii) ការបង្ហាញជាដុល្លារអាមេរិក**

ទ្រព្យសកម្មនិងបំណុលសម្រាប់របាយការណ៍ហិរញ្ញវត្ថុ នីមួយៗដែលបង្ហាញបានប្តូរតាមអត្រាចុងការិយបរិច្ឆេទបរិច្ឆេទនីមួយៗ ចំណែកឯធាតុចំណូលនិងចំណាយសម្រាប់របាយការណ៍នីមួយៗនៃប្រាក់ចំណូល និងចំណាយលំហូរសាច់ប្រាក់ដែលបានបង្ហាញត្រូវបានប្តូរតាមអត្រាជាមធ្យមសម្រាប់ឆ្នាំ។ រាល់ភាពខុសគ្នានៃលទ្ធផលផ្លាស់ប្តូរត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលលម្អិតផ្សេងទៀត ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.4 ការផ្លាស់ប្តូររូបិយប័ណ្ណបរទេស (ត)**

**(iii) ការបង្ហាញជាដុល្លារអាមេរិក (ត)**

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជា ដុល្លារអាមេរិក ផ្អែកលើ អត្រាប្តូរប្រាក់អនុវត្តក្នុង 1 ដុល្លារអាមេរិកដូចខាងក្រោម៖

|                         | <u>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</u> | <u>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</u> | <u>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017</u> |
|-------------------------|-------------------------------------|-------------------------------------|-------------------------------------|
| អត្រាប្តូរការិយបរិច្ឆេទ | 4,075                               | 4,018                               | 4,037                               |
| អត្រាមធ្យម              | 4,052                               | 4,045                               | 4,045                               |

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ជាតម្លៃមិនទាន់ធ្វើសវនកម្មនិងមិនគួរយកធ្វើជាតំណាងដូចដែលចំនួនប្រាក់រៀល បាន អាចបាន ឬ អាចនឹងនៅថ្ងៃអនាគត ប្តូរទៅជា ដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងៗណាមួយឡើយ។

**2.5 ការបង្កប់ចំណូល**

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ជាខ្ទង់ពាន់សម្រាប់ប្រាក់រៀល និងបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក។

**2.6 ឧបករណ៍ហិរញ្ញវត្ថុ**

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលក្រុមហ៊ុនក្លាយជាភាគីមួយនៃកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់ដំបូងតាមតម្លៃសមស្រប។ ថ្លៃប្រតិបត្តិការ ដែលបណ្តាលមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល ហិរញ្ញវត្ថុនៅតម្លៃសមរម្យ តាមរយៈប្រាក់ចំណេញឬខាត) ត្រូវបានបន្ថែមឬដកពី តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុឬបំណុលហិរញ្ញវត្ថុ នៅលើការទទួលស្គាល់ដំបូងតាមការគួរ។ ថ្លៃប្រតិបត្តិការបណ្តាល មកពីការទិញទ្រព្យសកម្មហិរញ្ញវត្ថុឬបំណុលហិរញ្ញវត្ថុកត់ត្រាតាមតម្លៃសមស្របតាមរយៈចំណេញឬខាត ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងប្រាក់ចំណេញឬខាត។

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ**

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងលែងទទួលស្គាល់លើមូលដ្ឋានកាលបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺស្ថិតនៅក្រោមកិច្ចសន្យាដែលលក្ខខណ្ឌតម្រូវឱ្យមានការបញ្ជូនទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ដែលបានបង្កើតឡើងដោយទីផ្សារដែលពាក់ព័ន្ធ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ រឺ តម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

**a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ**

ឧបករណ៍បំណុលដែលមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់ ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ កំណត់កាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ជាប្រាក់ដើមនិងការប្រាក់ទៅតាមចំនួនប្រាក់ដើមដែលនៅសល់("SPPI")។

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗទៀត ("FVTOCI") ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានគោលបំណងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណេញឬខាត ("FVTPL")។

ទោះបីជាមានការលើកឡើងខាងលើក៏ដោយ ក៏ក្រុមហ៊ុនអាចធ្វើការជ្រើសរើសដែលមិនអាចប្តូរវិញបាន នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ៖

- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបាន ដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៃការវិនិយោគភាគហ៊ុនក្នុងប្រាក់ចំណូលលម្អិតផ្សេងៗ ប្រសិនបើលក្ខខណ្ឌខ្លះ ត្រូវបានបំពេញនិង
- ក្រុមហ៊ុនអាចជ្រើសរើស កត់ត្រាការវិនិយោគបំណុលដែល តម្រូវអោយកត់ត្រាតាមតម្លៃដករំលស់ ឬការកត់ត្រាតាម FVTOCI តាម FVTPL ប្រសិនបើការធ្វើដូច្នេះ អាចលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីជម្រកគ្នារបស់គណនេយ្យ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

*ឧបករណ៍បំណុលកត់ត្រាតាមតម្លៃដករំលស់ឬនៅ FVTOCI*

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុដោយផ្អែកលើលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្ម និងគំរូអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម។

ចំពោះទ្រព្យសកម្មដែលត្រូវបានចាត់ថ្នាក់និងវាស់វែងតាមតម្លៃដករំលស់ឬ FVTOCI លក្ខខណ្ឌកិច្ចសន្យារបស់វាគួរតែបង្កើតឱ្យមានលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់គោលបំណងនៃការធ្វើតេស្ត SPPI ប្រាក់ដើមគឺជាតម្លៃសមស្របរបស់ទ្រព្យសកម្មនៅពេលមានការទទួលស្គាល់ដំបូង។ ចំនួនទឹកប្រាក់ដើមនោះអាចផ្លាស់ប្តូរក្នុងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម) ។ ការប្រាក់រួមមានការពិចារណាលើតម្លៃពេលវេលានៃទឹកប្រាក់ ការពិចារណាលើហានិភ័យឥណទាន ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលនៅសល់ក្នុងកំឡុងពេលជាក់លាក់ណាមួយនិង ការពិចារណាលើហានិភ័យជាមូលដ្ឋានផ្សេងទៀតនៃការផ្តល់ប្រាក់កម្ចី និងចំណាយ ក៏ដូចជាប្រាក់ចំណេញ។ ការវាយតម្លៃ SPPI ត្រូវធ្វើឡើងតាមរូបិយប័ណ្ណដែលជារូបិយប័ណ្ណរបស់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។

លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជាSPPIត្រូវមានសង្គតិភាពជាមួយនឹងការរៀបចំឥណទានជាមូលដ្ឋាន។ លក្ខខណ្ឌកិច្ចសន្យាដែលនាំអោយមាន ការប្រឈមនឹងហានិភ័យឬភាពប្រែប្រួល នៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋាន ដូចជាការហានិភ័យនឹងការផ្លាស់ប្តូរតម្លៃនៃមូលធនឬតម្លៃទំនិញ មិនមែនជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបង្កើត ឬទិញអាចជាការរៀបចំឥណទានមូលដ្ឋានដោយមិនគិតថាតើវាជាឥណទានក្នុងទម្រង់ស្របច្បាប់របស់វាឬទេ។

ការវាយតម្លៃនៃគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះនៃការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ គំរូអាជីវកម្មរបស់ក្រុមហ៊ុនមិនពឹងផ្អែកលើចេតនាគ្រប់គ្រងរបស់គណៈគ្រប់គ្រងទៅលើឧបករណ៍នីមួយៗទេ ដូច្នេះការវាយតម្លៃគំរូអាជីវកម្មត្រូវបានអនុវត្តក្នុងកម្រិតនៃការប្រមូលផ្តុំជា ជាងផ្អែកលើមូលដ្ឋាន ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

ក្រុមហ៊ុនពិចារណារាល់ព័ត៌មានពាក់ព័ន្ធទាំងអស់ដែលមាននៅពេលធ្វើការវាយតម្លៃគំរូអាជីវកម្ម។ ទោះជាយ៉ាងណាការវាយតម្លៃនេះមិនត្រូវបានអនុវត្តដោយផ្អែកលើស្ថានភាពដែលក្រុមហ៊ុន មិនរំពឹងថានឹងកើតឡើងនោះទេ ដូចជាស្ថានភាព ‘ករណីអាក្រក់បំផុត’ ឬ ‘ករណីស្រួល’ ជាដើម។ ក្រុមហ៊ុនត្រូវពិចារណាលើរាល់ភស្តុតាងពាក់ព័ន្ធដែលមានដូចជា៖

- របៀបដែលការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃនិងវាយការណ៍ទៅគណៈគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្ម) និងនៅក្នុងវិធីមួយដែលហានិភ័យត្រូវបានគ្រប់គ្រង និង
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ ថាតើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យដែលបានគ្រប់គ្រងឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។

នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ក្រុមហ៊ុនកំណត់ថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់ថ្មីៗជាផ្នែកមួយនៃគំរូអាជីវកម្មដែលមានស្រាប់ឬថាតើពួកគេឆ្លុះបញ្ចាំងពីការចាប់ផ្តើមនៃគំរូអាជីវកម្មថ្មី។ ក្រុមហ៊ុនវាយតម្លៃឡើងវិញនូវគំរូអាជីវកម្មរបស់ខ្លួននៅកាលបរិច្ឆេទនៃការវាយការណ៍នីមួយៗដើម្បីកំណត់ថាតើគំរូអាជីវកម្មបានផ្លាស់ប្តូរតាំងពីអំឡុងពេលមុន។ សម្រាប់របាយការណ៍បច្ចុប្បន្ននិងពីមុន ក្រុមហ៊ុនមិនបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនទេ។

នៅពេលដែលឧបករណ៍បំណុលបានវាស់តាម FVTOCI ត្រូវបានគេលែងទទួលស្គាល់ ការចំណេញ / ខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវកត់ត្រា ឡើងវិញពីមូលធនទៅប្រាក់ចំណេញ ឬ ខាត។ ផ្ទុយទៅវិញ ចំពោះការវិនិយោគមូលធនដែលកំណត់ថាកត់ត្រា តាម FVTOCI ការចំណេញ / ខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅក្នុងចំណេញឬខាតទេប៉ុន្តែត្រូវផ្ទេរជាមូលធន។

ឧបករណ៍បំណុលដែលត្រូវ បានវាស់ជាបន្តបន្ទាប់ តាមតម្លៃដករំលស់ឬ FVTOCI គឺត្រូវវាយតម្លៃឱនភាព។

*ឧបករណ៍មូលធនដែលកត់ត្រា តាម FVTOCI*

នៅពេលកត់ត្រាដំបូង ក្រុមហ៊ុនអាចធ្វើការជ្រើសរើស ដែលមិនអាចប្តូរវិញ (ផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ) ដើម្បីកំណត់ថាការវិនិយោគលើឧបករណ៍មូលធនដែលបានកំណត់ជា FVTOCI។ ការកំណត់ជា FVTOCI មិនត្រូវបានអនុញ្ញាតទ្រប្រសិនបើការវិនិយោគមូលធនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬប្រសិនបើវាមានការទូទាត់យថាភាព ដោយអ្នកទិញក្នុងការរួមបញ្ចូលអាជីវកម្មដែលCIFRS 3 ត្រូវអនុវត្ត។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើងសម្រាប់ជួញដូរឬសិនបើ៖

- វាត្រូវបានគេទិញក្នុង គោលបំណងនៃការលក់វានៅក្នុងរយៈពេលខ្លីខាងមុខឬ
- នៅពេលកត់ត្រាដំបូងវាគឺជាផ្នែកមួយនៃផលប៉ុន្តែឧបករណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងមានកសាងជាគំរូជាក់ស្តែងនៃការលក់យក ប្រាក់ចំណេញក្នុងរយៈពេលខ្លី ឬ
- វាគឺជានិស្សន្ទ (លើកលែងតែនិស្សន្ទ ដែលជាកិច្ចសន្យាធានាហិរញ្ញវត្ថុឬឧបករណ៍ការពារហានិភ័យដែលបានកំណត់ និង មានប្រសិទ្ធភាព)។

ការវិនិយោគលើឧបករណ៍មូលធនតាម FVTOCI ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការ។ ការកត់ត្រាបន្ទាប់ត្រូវបានវាស់វែងតាមតម្លៃទីផ្សារជាមួយនឹងការចំណេញនិងការខាតបង់ដែលកើតឡើងពីការប្រែប្រួលតម្លៃសមស្របត្រូវទទួលស្គាល់នៅចំណូលលម្អិតផ្សេងៗ និងបង្គុះនៅក្នុងទុនបំរុងវាយតម្លៃឡើងវិញនៃការវិនិយោគ។ ផលចំណេញ ឬ ខាតយោងនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញឬខាត នៅពេលជម្រះចេញពីបញ្ជីនៃការវិនិយោគមូលធន ផ្ទុយទៅវិញពួកគេនឹងត្រូវផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុក។

ក្រុមហ៊ុនបានកំណត់ការវិនិយោគ មូលធនដែលទាំងអស់មិន សម្រាប់ការធ្វើពាណិជ្ជកម្មតាម FVTOCI លើការអនុវត្តដំបូងនៃCIFRS 9 ។

ភាគលាភលើការវិនិយោគទាំងនេះនៅក្នុងឧបករណ៍មូលធនត្រូវបាន ទទួលស្គាល់នៅក្នុងចំណេញខាតស្របតាមCIFRS 9 លើកលែងតែភាគលាភជាការទទួលបានមកវិញនៃផ្នែកខ្លះនៃថ្លៃដើមនៃការវិនិយោគ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

*ទ្រព្យសកម្មហិរញ្ញវត្ថុដែលកត់ត្រាតាម FVTPL*

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការវាស់វែងតាមតម្លៃដករំលស់ ឬ FVTOCI ត្រូវកត់ត្រាតាម FVTPL ជាពិសេស៖

- ការវិនិយោគលើឧបករណ៍មូលធនគឺត្រូវបានចាត់ថ្នាក់តាម FVTPL លើកលែងតែក្រុមហ៊ុនបានកំណត់ការវិនិយោគលើឧបករណ៍មូលធនដែលវាមិនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬការទូទាត់ជាយថាភាព ដែលកើតឡើងពីការរួមបញ្ចូលគ្នានៃអាជីវកម្មតាម FVTOCI នៅពេលទទួលស្គាល់ដំបូង
- ឧបករណ៍បំណុលដែលមិនត្រូវតាមលក្ខណៈវិនិច្ឆ័យតម្លៃដករំលស់ ឬ លក្ខណៈ FVTOCI ត្រូវបានចាត់ថ្នាក់តាម FVTPL លើសពីនេះទៀត ឧបករណ៍បំណុលដែលត្រូវតាមលក្ខណៈវិនិច្ឆ័យតម្លៃដករំលស់ ឬ FVTOCI អាចត្រូវបានកំណត់យកតាម FVTPL នៅពេលមានការទទួលស្គាល់ដំបូងប្រសិនបើការកត់ត្រាបែបនេះ លុបបំបាត់ឬកាត់បន្ថយជាសារន្តនូវការវាស់ស្ទង់ឬការទទួលស្គាល់មិនស៊ីជម្រក់គ្នាដែលអាចកើតឡើងពីការវាស់វែងទ្រព្យសកម្ម ឬបំណុល ឬការទទួលស្គាល់ការចំណេញ និងការខាតបង់ នៅលើមូលដ្ឋានផ្សេងគ្នា។ ក្រុមហ៊ុនមិនបានកំណត់ឧបករណ៍បំណុលណាមួយតាម FVTPL ឡើយ។

*ការចាត់ថ្នាក់ឡើងវិញ*

ប្រសិនបើគំរូអាជីវកម្មដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុមានការផ្លាស់ប្តូរនោះ ទ្រព្យសកម្មហិរញ្ញវត្ថុដែលរងផលប៉ះពាល់ត្រូវបានចាត់ថ្នាក់ឡើងវិញ។ ការតម្រូវចំពោះការចាត់ថ្នាក់និងការវាស់វែងទាក់ទងនឹងប្រភេទថ្មី អនុវត្តប្រកបដោយប្រសិទ្ធភាពចាប់ពីថ្ងៃដំបូងនៃការិយបរិច្ឆេទរាយការណ៍ដំបូងបន្ទាប់ពីការផ្លាស់ប្តូរគំរូអាជីវកម្មដែលបណ្តាលឱ្យចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើងវិញ។ ក្នុងកាលបរិច្ឆេទឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ននិងការិយបរិច្ឆេទគណនេយ្យមុន មិនមានការផ្លាស់ប្តូរគំរូអាជីវកម្មដែលក្រុមហ៊ុនកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុទេដូច្នេះមិនមានការធ្វើចំណាត់ថ្នាក់ឡើងវិញទេ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**b. ចំណេញ / ខាតពីការប្តូររូបិយប័ណ្ណបរទេស**

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលជាប្តូររូបិយប័ណ្ណបរទេស ត្រូវបានកំណត់ជាប្តូររូបិយប័ណ្ណបរទេសនោះ ហើយត្រូវបានប្តូរតាមអត្រាដូចនៅកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ជាពិសេស៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់ដែល មិនមែនជាផ្នែកដែលទាក់ទង នឹងការការពារហានិភ័យ ភាពខុសគ្នានៃការអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាត បង់នៅក្នុងជួរ "ចំណូលផ្សេងៗ"
- សម្រាប់ឧបករណ៍បំណុលវាស់វែងតាម FVTOCI ដែលមិនទាក់ទងនឹងការការពារហានិភ័យ ភាពខុស គ្នានៃអត្រាប្តូរប្រាក់លើតម្លៃដករំលស់ នៃឧបករណ៍បំណុលត្រូវទទួលស្គាល់នៅ ក្នុងប្រាក់ចំណេញឬ ការបាត់បង់នៅក្នុងជួរ "ចំណេញនិងខាតផ្សេងៗ"
- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់តាម FVTPL ដែលមិនទាក់ទងនឹងការការពារហានិភ័យដែលត្រូវ បានកំណត់ ភាពខុសគ្នានៃការអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញឬខាត នៅក្នុងជួរ "ចំណេញនិងខាតផ្សេងៗ" និង
- សម្រាប់ឧបករណ៍ទ្រព្យមូលធនវាស់វែងតាម FVTOCI ភាពខុសគ្នានៃការផ្លាស់ប្តូរត្រូវបានទទួលស្គាល់ នៅក្នុងប្រាក់ចំណូលលម្អិតផ្សេងទៀតនៅក្នុងទុនបម្រុងវាយតម្លៃឡើងវិញការវិនិយោគ។

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ**

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនខាតបង់ECL ទៅលើឧបករណ៍ហិរញ្ញវត្ថុខាងក្រោមដែលមិនត្រូវបានវាស់ តាម FVTPL៖

- ឥណទានផ្តល់ដល់អតិថិជន និង
- សមតុល្យនៅធនាគារផ្សេងៗ។

ពុំមានការតម្រូវឲ្យមានការខាតបង់លើឱនភាពនៃតម្លៃ សម្រាប់ការវិនិយោគមូលធនដែលកត់ត្រាតាម FVTOCI។

លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពដើមឬបានទិញ ECLs តម្រូវឱ្យធ្វើតាមរយៈសំវិធានធន ខាតបង់នូវចំនួនទឹកប្រាក់ស្មើនឹង៖

- ECL 12 ខែ គឺជាECL មួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើត ឡើងក្នុងរយៈពេល12ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (សំដៅទៅលើដំណាក់កាលទី 1) ឬ
- ECL ពេញមួយអាយុកាល គឺជាECLមួយអាយុកាលដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែល អាចកើតមាននៅក្នុងអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ (សំដៅទៅលើដំណាក់កាលទី 2 និងដំណាក់ កាលទី 3)។

សំវិធានធនខាតបង់សម្រាប់ ECL ពេញមួយអាយុកាល ចាំបាច់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុប្រសិនបើ ហានិភ័យ ឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុនោះមានការកើនឡើងជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ចំពោះឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ស្មើនឹង ECL 12 ខែ។ ព័ត៌មានលម្អិតបន្ថែមស្តីពី ការកំណត់នៃការកើនឡើង ហានិភ័យឥណទានសារវន្ត ត្រូវបានរាយការណ៍នៅ ក្នុងកំណត់សម្គាល់ 2.6.i.c។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេមធ្យមភាគនៃតម្លៃបច្ចុប្បន្ននៃការបាត់បង់ឥណទាន។ ទាំងនេះត្រូវបានវាស់វែងជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថានឹងទទួលបានពីមធ្យមភាគនៃពិសោធន៍យ៉ូនៃស្ថានភាពសេដ្ឋកិច្ចជាច្រើននាពេលអនាគតដែលត្រូវធ្វើអប្បបរមាដោយប្រើ EIR។

ក្រុមហ៊ុនវាស់វែង ECL លើមូលដ្ឋានឯកត្តភាពឬផ្អែកលើមូលដ្ឋានសមូហភាពសម្រាប់ផលប៉ះពាល់ឥណទានដែលមានលក្ខណៈហានិភ័យលើសេដ្ឋកិច្ចស្រដៀងគ្នា។ ការវាស់វែងនៃការខាតបង់សំវិធានធន គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុករបស់ទ្រព្យដោយប្រើ EIR ដើមរបស់ទ្រព្យសកម្មដោយមិនគិតថាតើវាត្រូវបានវាស់ដោយផ្អែកលើមូលដ្ឋានឯកត្តភាពឬតាមមូលដ្ឋានផលប៉ះពាល់ឥណទានរួម។

*ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព*

ទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជា 'ឥណទានខាតបង់' នៅពេលព្រឹត្តិការណ៍មួយ ឬច្រើនដែលមានផលប៉ះពាល់អាក្រក់ដល់លំហូរសាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព ត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មថ្នាក់ទី ៣។ ភស្តុតាងនៃឥណទានខាតបង់រួមមានទិន្នន័យដែលអាចអង្កេតបានអំពីព្រឹត្តិការណ៍ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសាធារណៈរបស់អ្នកខ្ចីឬអ្នកចេញផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីខកខានបង់ ឬហួសកាលបរិច្ឆេទកំណត់
- សម្រាប់ហេតុផលសេដ្ឋកិច្ចឬកិច្ចសន្យាទាក់ទងនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី អ្នកផ្តល់កម្ចីបានផ្តល់សម្បទានដល់អ្នកខ្ចីដែលអ្នកផ្តល់កម្ចីមិនពិចារណាក្នុងករណីផ្សេង
- ការបាត់បង់នៃទីផ្សារសកម្មមួយសម្រាប់មូលបត្រ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ឬ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពីការបាត់បង់ឥណទានដែលបានកើតឡើង។

វានឹងមិនទៅរួចក្នុងការកំណត់ព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយ ផ្ទុយទៅវិញទីពឹងលើរួមគ្នានៃព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឱ្យទ្រព្យសកម្មហិរញ្ញវត្ថុក្លាយមានឱនភាព ។ ក្រុមហ៊ុនវាយតម្លៃថាតើឧបករណ៍បំណុលដែលជាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងដោយតម្លៃដករំលស់ ឬ FVTOCI ជាការខាតបង់ឥណទាននៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ ដើម្បីវាយតម្លៃប្រសិនបើឧបករណ៍បំណុលសាជីវកម្ម ខាតបង់ឥណទានក្រុមហ៊ុនពិចារណាលើកត្តាដូចជាទិន្នផលសញ្ញាប័ណ្ណ ការវាយតម្លៃឥណទាន និងលទ្ធភាពរបស់អ្នកខ្ចីក្នុងការប្រមូលមូលនិធិ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

ឥណទានមួយត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៅពេលដែលសម្បទានត្រូវបានផ្តល់ដល់ អ្នកខ្ចី ដោយសារតែការខ្វះខាតខាងជីវភាពក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី លើកលែងតែមានភស្តុតាងបង្ហាញថាជា លទ្ធផលនៃការផ្តល់សម្បទាន ហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជា សារវន្ត និង មិនមានសូចនាករផ្សេងទៀតនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលសម្បទានត្រូវបាន ពិចារណាប៉ុន្តែមិនបានផ្តល់ឱ្យនោះ ទ្រព្យនោះត្រូវបានគេចាត់ទុកថាជាឥណទានមានឱនភាព នៅពេលមាន ភស្តុតាងដែលអាចសង្កេតឃើញពីឱនភាពឥណទានរួមទាំងការខាតបង់ដែលត្រូវតាមនិយមន័យ ។ និយមន័យនៃការ ខកខានសង (សូមមើលខាងក្រោម) រួមបញ្ចូលទាំងសូចនាករបង្ហាញពីភាពមិនអាចទៅរួចក្នុងការបង់ប្រាក់ និង ការហួសកាលកំណត់សងសម្រាប់រយៈពេល 90 ថ្ងៃឬច្រើនជាងនេះជាគោល។

*ការកំណត់និយមន័យនៃការខកខានសង (Definition of Default)*

ភាពសំខាន់ចំពោះការកំណត់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសងត្រូវ បានប្រើក្នុងការវាស់វែងបរិមាណ ECL និងក្នុងការកំណត់ថាតើការខាតបង់សំវិធានធនអាស្រ័យលើ ECL 12 ខែ ឬ ECL មួយអាយុកាល ដោយសារការខកខានសងជាសមាសភាពនៃប្រូបាប៊ីលីតេនៃការខកខានសង (“PD”) ដែលមានផលប៉ះពាល់ទៅលើទាំងការវាស់វែង ECL និងការកំណត់អត្តសញ្ញាណនៃការកើនឡើង ហានិភ័យឥណទានជាសារវន្ត(សូមមើលកំណត់សំគាល់ 2.6.i.c) ។

ក្រុមហ៊ុនចាត់ទុកខាងក្រោមនេះ ថាជាព្រឹត្តិការណ៍នៃការខកខានបង់៖

- អ្នកខ្ចីហួសកាលកំណត់សងស្មើឬលើស 90ថ្ងៃលើកាតព្វកិច្ចឥណទានណាមួយចំពោះក្រុមហ៊ុន ឬ
- អ្នកខ្ចីទំនងជាមិនអាចបង់កាតព្វកិច្ចឥណទានទាំងមូលរបស់ខ្លួនដល់ក្រុមហ៊ុនទេ។

និយមន័យនៃការខកខានសងនេះត្រូវបានប្រើដោយក្រុមហ៊ុនសម្រាប់គោលបំណងគណនេយ្យ ក៏ដូចជា សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយស៊ីសង្វាក់គ្នា ទៅនឹងនិយមន័យនៃការខកខានសងតាមបទបញ្ញត្តិ។ និយមន័យនៃការខកខានសងត្រូវបានរៀបចំយ៉ាងត្រឹម ត្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈ ផ្សេងៗគ្នានៃប្រភេទទ្រព្យសកម្មខុសៗគ្នា។ ឥណទានវិញ្ញាបន៍លើសកាល កំណត់ត្រូវបានចាត់ទុកថាហួសកាលបរិច្ឆេទកំណត់នៅពេលអតិថិជនបានរំលោភលើដែនកំណត់ ដែលបាន ណែនាំ ឬត្រូវបានណែនាំអំពីដែនកំណត់តូចជាងចំនួនទឹកប្រាក់ដែលនៅសល់បច្ចុប្បន្ន។

នៅពេលវាយតម្លៃថាអ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួន ក្រុមហ៊ុនត្រូវគិតគូរទាំងសូចនាករគុណ ភាពនិងបរិមាណ។ សូចនាករបរិមាណដូចជាស្ថានភាពហួសកាលកំណត់និងការមិនបង់ប្រាក់លើកាតព្វកិច្ចមួយ ទៀតនៃសមភាគីតែមួយគឺជាធាតុចូលសំខាន់នៅក្នុងការវិភាគនេះ។ ក្រុមហ៊ុនប្រើប្រាស់ប្រភពព័ត៌មានជាច្រើន ប្រភេទដើម្បីវាយតម្លៃភាពមិនប្រក្រតីដែលត្រូវបានបង្កើតឡើងនៅខាងក្នុង ឬទទួលបានពីប្រភពខាងក្រៅ។ ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃទ្រព្យសកម្មហិរញ្ញវត្ថុនៃការខាតបង់ឥណទាន ការខកខានសងគឺ ជាភស្តុតាងដែលបង្ហាញថាទ្រព្យសកម្មគឺជាឥណទានមានឱនភាព។ ដូច្នេះទ្រព្យ សកម្មជាឥណទានមានភាពរួម បញ្ចូលនូវទ្រព្យដែលខកខានសង ប៉ុន្តែក៏នឹងរួមបញ្ចូលនូវទ្រព្យបាត់បង់ផ្សេងទៀតដោយហេតុថា និយមន័យ នៃការខាតបង់ ឥណទានមាន លក្ខណៈទូលំទូលាយជាងនិយមន័យនៃការខកខានក្នុងការសង។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

*ការកើនឡើងហានិភ័យឥណទានជាសារវន្ត*

ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងបានចេញកិច្ចសន្យាឥណទាន ដែលជាកម្មវត្ថុ ដែលតម្រូវអោយមានការវាយតម្លៃ ថាតើមានការកើនឡើងហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការ ទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ក្រុមហ៊ុននឹងធ្វើការវាស់ វែងសំវិធានធនខាតបង់ដោយផ្អែកលើ ECL មួយអាយុកាលជាជាង ECL រយៈពេល 12 ខែ។

ការវាយតម្លៃថា តើហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការ ទទួលស្គាល់ដំបូង ក្រុមហ៊ុនប្រៀបធៀបហានិភ័យនៃការខកខានសងដែលកើតឡើងជាប្រចាំលើឧបករណ៍ ហិរញ្ញវត្ថុនៅកាលបរិច្ឆេទរបាយការណ៍ដោយផ្អែកលើកាលកំណត់នៃឧបករណ៍ដែលនៅសល់ ជាមួយនឹង ហានិភ័យនៃការខកខានសងដែលកើតឡើង ត្រូវបានគេរំពឹងទុកសម្រាប់កាលកំណត់ដែលនៅសល់នៅកាល បរិច្ឆេទរបាយការណ៍បច្ចុប្បន្ន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ជាលើកដំបូង។ ក្នុងការ ធ្វើការវាយតម្លៃនេះក្រុមហ៊ុនពិចារណាទាំងព័ត៌មានបរិមាណ និងគុណភាពដែលសមហេតុផល និងអាចគាំទ្រ បានរួមទាំងបទពិសោធន៍ដែលធ្លាប់មាន និងព័ត៌មានព្យាករណ៍នាពេលអនាគតដែលអាចរកបានដោយមិន ចាំបាច់ចំណាយ ឬការប្រឹងប្រែងលើសលប់ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរបស់ក្រុមហ៊ុននិងការ វាយតម្លៃឥណទានរបស់អ្នកជំនាញរួមទាំងព័ត៌មានព្យាករណ៍ពីអនាគត។

សេណារីយ៉ូសេដ្ឋកិច្ចជាច្រើនបង្កើតបាន ជាមូលដ្ឋាននៃការកំណត់ PD នៅការទទួលស្គាល់ដំបូង និងនៅកាល បរិច្ឆេទរបាយការណ៍ជាបន្តបន្ទាប់។ សេណារីយ៉ូសេដ្ឋកិច្ចខុសគ្នានឹងនាំឱ្យមាន PD ខុសគ្នា។ វាគឺជាការថ្លឹងថ្លែងពី សេណារីយ៉ូផ្សេងៗគ្នាទាំងនេះ ដែលបង្កើតជាមូលដ្ឋាននៃប្រូបាប៊ីលីតេមធ្យមនៃទំងន់ ដែលត្រូវបាន ប្រើ ដើម្បីកំណត់ ថាតើហានិភ័យឥណទានបានកើនឡើងជាសារវន្ត។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

ព័ត៌មានព្យាករណ៍ពីអនាគតរួមមានការរំពឹងទុកនាពេលអនាគតនៃ ឧស្សាហកម្មដែលសមភាគីរបស់ក្រុមហ៊ុន ធ្វើប្រតិបត្តិការដោយទទួលបានពីរបាយការណ៍អ្នកជំនាញសេដ្ឋកិច្ច អ្នកវិភាគហិរញ្ញវត្ថុ អង្គភាពរដ្ឋាភិបាល និងអង្គការស្រដៀងគ្នាផ្សេងទៀតក៏ដូចជាការពិចារណាលើប្រភពជាច្រើនទាំងខាងក្នុង និងខាងក្រៅនៃ ព័ត៌មានសេដ្ឋកិច្ចជាក់ស្តែងនិងព្យាករណ៍។ ជាពិសេសសព្វព័ត៌មានប្រាប់តំបន់ដែលមាន ការផ្ដោតអារម្មណ៍ទៅលើឧស្សាហកម្មជាក់លាក់ក៏ដូចជាព័ត៌មានដែលមាននៅខាងក្នុង អំពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។ ក្រុមហ៊ុនបែងចែកដៃគូរបស់ខ្លួនទៅតាមថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងដែលពាក់ព័ន្ធអាស្រ័យលើ គុណភាពឥណទានរបស់ពួកគេ។ ព័ត៌មានអំពីបរិមាណគឺជាសូចនាករចម្បងមួយនៃការកើនឡើងហានិភ័យឥណទានជាសារវន្តនិងផ្នែកលើការផ្លាស់ប្តូរ PD មួយអាយុកាលដោយការប្រៀបធៀប៖

- PDមួយអាយុកាល ដែលនៅសល់នៅកាលបរិច្ឆេទរាយការណ៍ ជាមួយនឹង
- PDមួយអាយុកាល ដែលនៅសល់សម្រាប់ចំណុចនៃពេលវេលានេះ ដែលត្រូវបានគេប៉ាន់ស្មានដោយផ្អែកលើអង្គហេតុនិងកាលៈទេសៈនៅពេលនៃការទទួលស្គាល់ដំបូងនៃហានិភ័យ។

PDs ដែលត្រូវបានប្រើគឺមានលក្ខណៈមើលទៅមុខហើយក្រុមហ៊ុនប្រើវិធីសាស្ត្រនិងទិន្នន័យដូចគ្នាដើម្បីវាស់សំវិធានធនការខាតបង់សម្រាប់ ECL។

កត្តាគុណភាពដែលបង្ហាញពីការកើនឡើង ហានិភ័យជាសារវន្តឥណទានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគំរូ PDs ឱ្យបានទាន់ពេលវេលា។ ទោះយ៉ាងណាក្រុមហ៊ុននៅតែពិចារណាដាច់ដោយឡែកពីកត្តាគុណភាពមួយចំនួនដើម្បីវាយតម្លៃប្រសិនបើហានិភ័យឥណទានកើនឡើងជាសារវន្ត។

ដោយសារការកើនឡើង នូវហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូងគឺជាវិធានការទាក់ទងការផ្លាស់ប្តូរ PDជាក់ស្តែង និងកាន់តែមានចំនួនធំជាង សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ទាបនៅពេលកត់ត្រាដំបូងបើប្រៀបធៀបទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ជាងនេះនៅពេលកត់ត្រា។

ជាគោលនៅពេលដែល ទ្រព្យសកម្មបានផុតកំណត់សង 30ថ្ងៃ ក្រុមហ៊ុនចាត់ទុកថា មានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ហើយទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី 2 នៃគំរូឱនភាព ពោលគឺសំវិធានធនខាតបង់ត្រូវបានវាស់វែងជា ECL ពេញមួយអាយុកាល។ បន្ថែមលើឥណទានដែលត្រូវបានវាយតម្លៃជាលក្ខណៈបុគ្គលនិងត្រូវបានបញ្ចូលក្នុងបញ្ជីឃ្លាំមើលគឺស្ថិតក្នុងដំណាក់កាលទី 2 នៃគំរូឱនភាព ។ ដូចបានកត់សម្គាល់ប្រសិនបើមានភស្តុតាងបង្ហាញពីឱនភាពឥណទាន ទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី 3 នៃគំរូឱនភាព។

**គ្រឹះស្ថានអីក្រូហិរញ្ញវត្ថុ អេ អិម ខេ អ៊ីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

*ការកែប្រែនិងការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ*

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុកើតឡើងនៅពេលលក្ខខណ្ឌ ក្នុងត្រីមាសទាក់ទងនឹងលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចរចាឡើងវិញ ឬ ផ្លាស់ប្តូរជាថ្មីរវាងការទទួលស្គាល់ដំបូង និងកាលកំណត់សងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់និង / ឬពេលវេលានៃលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលអាចធ្វើទៅបានភ្លាមៗឬនៅពេលអនាគត។ លើសពីនេះទៀត ការណែនាំឬការកែសម្រួលកិច្ចព្រមព្រៀងដែលមានស្រាប់នៃគណនាអាចបង្កើតបានជាការកែប្រែ ទោះបីជាកិច្ចព្រមព្រៀងថ្មីឬការកែតម្រូវទាំងនេះមិនទាន់ប៉ះពាល់ដល់លំហូរសាច់ប្រាក់ភ្លាមៗក៏ដោយ ប៉ុន្តែអាចប៉ះពាល់ដល់ លំហូរសាច់ប្រាក់ដែលអាស្រ័យលើកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬ អត់ (ឧទាហរណ៍ ការផ្លាស់ប្តូរនៃការកើនឡើងអត្រាការប្រាក់ដែលកើតឡើងនៅពេលដែលមានការរំលោភលើកិច្ចព្រមព្រៀង)។

ក្រុមហ៊ុនលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លុះត្រាតែសិទ្ធិក្នុងកិច្ចសន្យាទទួលសាច់ប្រាក់ផុតកំណត់ (រាប់បញ្ចូលទាំងការផុតកំណត់ដែលកើតឡើងពីការកែប្រែដោយមានលក្ខខណ្ឌខុសគ្នា) ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុនិងហានិភ័យ និងរង្វាន់ជា កម្មសិទ្ធិទាំងអស់នៃទ្រព្យសកម្មត្រូវបានផ្ទេរទៅ អង្គភាពផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនមិនផ្ទេរបុរាណភូត្រូវរាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិហើយនៅតែបន្តគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ ក្រុមហ៊ុនកត់ត្រា កម្មសិទ្ធិដែលនៅសល់ចំពោះទ្រព្យសកម្មនិងចំនួនបំណុលដែលពាក់ព័ន្ធអាចនឹងត្រូវបង់។ ប្រសិនបើក្រុមហ៊ុនរក្សានូវរាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្ទេរក្រុមហ៊ុននៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក៏ទទួលស្គាល់ការខ្ចីប្រាក់មានទ្រព្យបញ្ចាំសម្រាប់ប្រាក់ដែលទទួលបាន។

នៅពេលលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ភាពខុសគ្នារវាងចំនួនទឹកប្រាក់នៅសល់របស់ទ្រព្យសកម្មនិងផលបូកសរុបនៃការទូទាត់ ដែលទទួលបាននិងត្រូវទទួលបាននិងចំណេញ / ខាតដែលត្រូវបានទទួលស្គាល់នៅក្នុង OCI និងបង្កនៅក្នុងមូលធន ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬការខាតបង់ដោយ ការលើកលែងនៃការវិនិយោគមូលធនដែលបានកំណត់ការ វាស់វែងតាម FVTOCI ដែលការចំណេញ / ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅនឹងប្រាក់ចំណេញឬការខាតបង់ទេ។

ការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុមិន ទាំងអស់ (ឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនរក្សាជីវិតក្នុងការទិញផ្នែកណាមួយនៃទ្រព្យសកម្មដែលបានផ្ទេរមកវិញ) ក្រុមហ៊ុនបែងចែកតម្លៃដែលនៅសល់ដែលពីមុននៃទ្រព្យសកម្មហិរញ្ញវត្ថុរវាងផ្នែកដែលខ្លួនបន្តទទួលស្គាល់ក្រោមការចូលរួមជាបន្ត និងផ្នែកដែលលែងទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមរម្យនៃផ្នែកទាំងនោះ នៅកាលបរិច្ឆេទនៃការផ្ទេរប្រាក់។ ភាពខុសគ្នារវាងចំនួនតម្លៃដែលនៅសល់សម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ និងផលបូកសរុបនៃការទូទាត់ដែលទទួលបានសម្រាប់ផ្នែកដែលលែងត្រូវបានគេទទួលស្គាល់ ហើយចំណេញ / ខាតដែលបានបម្រុងទុក ដែលត្រូវបានទទួលស្គាល់នៅក្នុង OCI រួចហើយ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**i. ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

**c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)**

ចំណេញ / ខាតដែលត្រូវបានគេទទួលស្គាល់នៅក្នុង OCI ត្រូវបានបែងចែករវាងផ្នែកដែលនៅតែបន្តត្រូវបានទទួលស្គាល់និងផ្នែកដែលមិនត្រូវបានទទួលស្គាល់នៅលើមូលដ្ឋាននៃតម្លៃសមស្របនៃផ្នែកទាំងនោះ។ នេះមិនត្រូវបានអនុវត្តសម្រាប់ការវិនិយោគលើមូលធនដែលបានកំណត់ដូចដែលបានវាស់វែងតាម FVTOCI ដោយសារតែចំណេញ/ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ឡើងវិញជាបន្តបន្ទាប់ទៅក្នុង ចំណេញឬខាតទេ។

**ការលុបចេញពីបញ្ជី**

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនមិនមានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុ (ទាំងផ្នែកទាំងមូលឬតាមផ្នែករបស់វា) ។ នេះជាករណីដែលក្រុមហ៊ុនកំណត់ថា អ្នកខ្ចីមិនមានទ្រព្យសកម្ម ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីសងចំនួនទឹកប្រាក់ដែលត្រូវលុបចោល។ ការលុបចេញពីបញ្ជីមួយបង្កើតបានជាព្រឹត្តិការណ៍ដែលគេលែងទទួលស្គាល់។ ក្រុមហ៊ុនអាចអនុវត្តសកម្មភាពពង្រឹងច្បាប់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោល។ ការប្រមូលប្រាក់ជាលទ្ធផលនៃសកម្មភាពពង្រឹងច្បាប់របស់ក្រុមហ៊ុននឹងនាំឱ្យមានចំណេញលើ ឱនភាពតម្លៃ ដែលនឹងត្រូវបានបង្ហាញជាប្រាក់ចំណូលផ្សេងទៀតនៅក្នុងរបាយការណ៍អំពីចំណេញឬខាត។

**ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ**

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់៖ ជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃទ្រព្យសកម្ម និង
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងធាតុផ្សំដែលត្រូវបានដកយក និងមិនដកយក(ដោយអតិថិជន) ហើយក្រុមហ៊ុនមិនអាចកំណត់អត្តសញ្ញាណ ECL លើធាតុផ្សំនៃកិច្ចសន្យាឥណទានដោយឡែកពីគ្នារវាងសមាសធាតុដែលបានដកយក៖ ក្រុមហ៊ុនបង្ហាញពីសំវិធានធនខាតបង់រួមគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នាត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃនៅសល់ដុលនៃសមាសធាតុដែលបានដកចេញ។ រាល់សំវិធានធនខាតបង់ដែលលើសពីចំនួនដុលសរុបនៃសមាសធាតុដែលបានដកចេញត្រូវបានបង្ហាញជាសំវិធានធន។

**គ្រឹះស្ថានវិទ្យាបាលបណ្ឌិត អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.6 ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**ii. បំណុលហិរញ្ញវត្ថុ និង មូលធន**

ឧបករណ៍បំណុលនិងមូលធនដែលបានចេញត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ ឬទ្រព្យមូលធនស្របតាមខ្លឹមសារនៃការរៀបចំកិច្ចសន្យា។

បំណុលហិរញ្ញវត្ថុគឺជាកាតព្វកិច្ចតាមកិច្ចសន្យា ក្នុងការប្រគល់សាច់ប្រាក់ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតឬដើម្បីទ្រព្យសកម្មហិរញ្ញវត្ថុឬបំណុលហិរញ្ញវត្ថុជាមួយ អង្គភាពផ្សេងទៀតក្រោមលក្ខខ័ណ្ឌដែលមិនអំណោយផលដល់ក្រុមហ៊ុនឬកិច្ចសន្យាដែលនឹងឬអាចត្រូវបានទូទាត់ជា ភាគហ៊ុនផ្ទាល់របស់ក្រុមហ៊ុន និង គឺជាកិច្ចសន្យាដែលមិនមែនជានិស្សន្ទ ដែលក្រុមហ៊ុនមានឬត្រូវមានកាតព្វកិច្ចផ្តល់នូវចំនួនអថេរនៃភាគហ៊ុនផ្ទាល់របស់ខ្លួនឬកិច្ចសន្យាចម្លងពីភាគហ៊ុនផ្ទាល់ដែល នឹងត្រូវបានទូទាត់ក្រៅពីការដោះដូរចំនួនទឹកប្រាក់ថេរនៃសាច់ប្រាក់ (ឬទ្រព្យសកម្មហិរញ្ញវត្ថុមួយផ្សេងទៀត) សម្រាប់ចំនួនថេរនៃឧបករណ៍ទ្រព្យមូលធនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

បំណុលហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ រាល់បំណុលហិរញ្ញវត្ថុចំនួនទឹកប្រាក់ដែលត្រូវបង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុតំណាងឱ្យចំនួនទឹកប្រាក់ដែលត្រូវបង់រួមទាំងការប្រាក់បង្កើន។

បំណុលហិរញ្ញវត្ថុដទៃទៀត រាប់បញ្ចូលទាំងប្រាក់បញ្ញើនិងប្រាក់កម្ចី ត្រូវបានកត់ត្រាដំបូងដោយប្រើតម្លៃសមស្របដកថ្លៃដើមប្រតិបត្តិការ។ បំណុលហិរញ្ញវត្ថុដទៃទៀតត្រូវបាន កត់ត្រាបន្តបន្ទាប់មកទៀតតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពគឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុឬខ្លីជាង អោយស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ សម្រាប់ព័ត៌មានលម្អិតស្តីពី EIR សូមមើល “ចំណូលការប្រាក់សុទ្ធ” នៅក្នុងកំណត់សម្គាល់ 2.15។

**iii. ការរៀបចំការកាត់កង**

ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់ និងមានបំណងដើម្បីទូទាត់នៅលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កង ត្រូវតែមាននៅថ្ងៃនេះជាងការរំពឹងទុកលើព្រឹត្តិការណ៍នាពេលអនាគត ហើយត្រូវតែអនុវត្តបានដោយសមភាគីណាមួយទាំងក្នុងដំណើរជំនួញធម្មតា និង មិនមានលទ្ធភាពសងបំណុលឬក្ស័យធនក្នុងករណីមានការខកខានសង។

**គ្រឹះស្ថានអភិវឌ្ឍន៍ហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.7 ទុនបម្រុងតាមបទប្បញ្ញត្តិ**

ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីប្រកាសលេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភរិយ និងសកម្មភាពណែនាំលេខ ធ7-018-001 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភរិយ ដែលតម្រូវអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើសំវិធានធនលើឱនភាពតម្លៃសម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី និងរយៈពេលវែងដូចខាងក្រោម៖

| ចំណាត់ថ្នាក់       | ចំនួនថ្ងៃផុតកំណត់               |                                 | អត្រាសំវិធានធន |
|--------------------|---------------------------------|---------------------------------|----------------|
|                    | រយៈពេលខ្លី<br>(មួយឆ្នាំឬតិចជាង) | រយៈពេលវែង<br>(ច្រើនជាងមួយឆ្នាំ) |                |
| សំវិធានធនទូទៅ៖     |                                 |                                 |                |
| ធម្មតា             | 14 ថ្ងៃឬតិចជាងនេះ               | តិចជាង 30 ថ្ងៃ                  | 1%             |
| សំវិធានធនជាក់លាក់៖ |                                 |                                 |                |
| ឃ្លាំមើល           | 15 ថ្ងៃ – 30 ថ្ងៃ               | 30 ថ្ងៃ – 89 ថ្ងៃ               | 3%             |
| ក្រោមស្តង់ដារ      | 31 ថ្ងៃ – 60 ថ្ងៃ               | 90 ថ្ងៃ – 179 ថ្ងៃ              | 20%            |
| សង្ស័យ             | 61 ថ្ងៃ – 90 ថ្ងៃ               | 180 ថ្ងៃ – 359 ថ្ងៃ             | 50%            |
| បាត់បង់            | 91 ថ្ងៃឬច្រើនជាង                | 360 ថ្ងៃឬច្រើនជាង               | 100%           |

ហ្វូស៊ីលីធីយោងតាមប្រកាសនេះត្រូវបានកំណត់ថាជាឥណទាននិងផលិតផលហិរញ្ញវត្ថុដទៃទៀត មិនថាត្រូវបានរាយការណ៍លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនដោយក្រុមហ៊ុនទៅ ឱ្យសមភាគីដែលនាំឱ្យកើនឡើងនូវហានិភ័យឥណទានដល់ក្រុមហ៊ុន។

ក្រុមហ៊ុនគណនាសំវិធានធនខាតបង់ឱនភាពតម្លៃ សម្រាប់ឥណទានដោយ អនុលោមតាមសំវិធានធនតាមបទបញ្ញត្តិក្នុងពេលដំណាលគ្នាជាមួយនឹងការគណនាដោយអនុលោមទៅតាម CIFRSs ។ សំវិធានធនខាតបង់ឱនភាពតម្លៃបានគណនាតាមCIFRSsតម្រូវអោយទទួលស្គាល់ និងកត់ត្រានៅក្នុងចំណេញឬខាតនិងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។នៅពេលសំវិធានធនខាតបង់លើឱនភាពគណនាតាមបទបញ្ញត្តិធំជាងធៀបនឹងសំវិធានធនដែលបានគណនាតាមCIFRSs ចំនួនលើសត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅជាទុនបម្រុងតាមបទបញ្ញត្តិដូចមានបង្ហាញនៅក្នុងកំណត់សម្គាល់ 22។

**ការកត់ត្រាលប់វិញនៃទុនបម្រុងតាមបទប្បញ្ញត្តិ**

នៅពេលដែលសំវិធានធនឱនភាពតម្លៃបានគណនាស្របតាមបទបញ្ញត្តិមានចំនួន តិចជាងការគណនាតាម CIFRSs ទុនបម្រុងតាមបទបញ្ញត្តិត្រូវបានកត់ត្រាលប់វិញតាមចំនួនដោយមិនឱ្យលើសពីចំនួនដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុងតាមបទបញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុនៗទេ។

**គ្រឹះស្ថានអភិវឌ្ឍន៍ហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.8 ភតិសន្យា**

**(a) ក្រុមហ៊ុនដែលជាភតិកៈ**

ដោយជ្រើសរើសយកការអនុវត្តជាក់ស្តែងងាយស្រួលនៅក្នុង CIFRS 1 ក្រុមហ៊ុនមិនវាយតម្លៃថាតើភតិសន្យាដែលមាន នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRSs មានភតិសន្យាឬទេ។ ចំពោះភតិសន្យាមានក្រោយកាលបរិច្ឆេទនៃការផ្លាស់ប្តូរ ក្រុមហ៊ុនវាយតម្លៃថាតើកិច្ចសន្យាជា ឬមានលក្ខណៈវិនិច្ឆ័យជាកិច្ចសន្យាជួលនៅពេលចាប់ផ្តើមកិច្ចសន្យា។

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលត្រូវគ្នានឹងការរៀបចំភតិសន្យា ទាំងអស់ដែលជាភតិកៈ លើកលែង តែការជួលរយៈពេលខ្លី (កំណត់ជាភតិសន្យាជាមួយរយៈពេលជួល 12 ខែ ឬតិចជាងនេះ) និងការជួលនៃទ្រព្យសម្បត្តិដែលមានតំលៃទាប (ដូចជា ថេរភ្លេត ម៉ូតូ និងសម្ភារៈនៃគ្រឿងសង្ហារឹមការិយាល័យ)។ ចំពោះភតិសន្យាទាំងនេះ ក្រុមហ៊ុនទទួលស្គាល់ការ ទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការដោយឈរលើមូលដ្ឋានថេរក្នុង រយៈពេលនៃការជួលលុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀតតំណាងឱ្យ គំរូនៃពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មដែលបានជួលត្រូវបានប្រើប្រាស់។

ចំពោះភតិសន្យាដែលមានស្រាប់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅ CIFRSs បំណុលភតិសន្យាត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិន ត្រូវបានបង់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយបានធ្វើអប្បបរមាតម្លៃដោយប្រើអត្រាការប្រាក់កម្ចីកើន របស់ខ្លួននៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរ។ ចំពោះភតិសន្យាបន្ទាប់ពីកាលបរិច្ឆេទនៃការផ្លាស់ប្តូរ បំណុលនៃការជួលត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមដោយបានបញ្ចុះតម្លៃដោយប្រើ អត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា។ ប្រសិនបើអត្រានេះ មិនមានភាពងាយស្រួលក្នុងការកំណត់ ក្រុមហ៊ុននឹងប្រើប្រាស់អត្រាប្រាក់កម្ចីកើនរបស់ខ្លួន។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ (រួមទាំងការទូទាត់ជាធាតុថេរ) ដកចេញប្រាក់លើកទឹកចិត្តដែលអាចទទួលបាន
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ឬអត្រាដែលវាស់វែងដំបូងដោយប្រើសន្ទស្សន៍ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ដោយភតិកៈ ក្រោមការធានាតម្លៃនៅសល់
- ការអនុវត្តទៅលើជម្រើសទិញ ប្រសិនបើភតិកៈ មានហេតុផលសមរម្យក្នុងការជ្រើសរើសជម្រើស និង
- ការបង់ប្រាក់ពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលប្រសិនបើរយៈពេលជួលនោះឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួល។

បំណុលភតិសន្យាត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ។

បំណុលភតិសន្យាត្រូវបានវាស់ជាបន្តបន្ទាប់ដោយការបង្កើនចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការប្រាក់លើបំណុលភតិសន្យា (ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព) និងដោយកាត់បន្ថយចំនួនទឹកប្រាក់យោងដើម្បីឆ្លុះបញ្ចាំងពីការទូទាត់ភតិសន្យា។

**គ្រឹះស្ថានវិទ្យាស្ថានប្រឹក្សាអភិវឌ្ឍន៍ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.8 ភតិសន្យា (ត)**

**(a) ក្រុមហ៊ុនដែលជាភតិកៈ (ត)**

ក្រុមហ៊ុនវាស់វែងឡើងវិញនូវបំណុលភតិសន្យា(និងធ្វើនិយ័តកម្មលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម) នៅពេល៖

- រយៈពេលជួលត្រូវបានផ្លាស់ប្តូរ ឬនៅពេលមានការផ្លាស់ប្តូរប្រតិបត្តិការណ៍ ដែលបណ្តាលអោយមានការផ្លាស់ប្តូរការវាយតម្លៃនៃជម្រើសទិញ ក្នុងករណីដែលបំណុលភតិសន្យាត្រូវបានវាស់វែងជាថ្មីដោយធ្វើអប្បហារទៅលើផ្ទៃជួលដែលបានកែសម្រួល ដោយប្រើអត្រាអប្បហារដែលបានកែសម្រួលឡើង វិញ។
- ការទូទាត់ការជួលត្រូវបានផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រាប្តូរប្រាក់ឬការផ្លាស់ប្តូរប្រាក់សំណងដែលរំពឹងទុកក្រោមតម្លៃនៅសល់ ដែលធានាក្នុងករណីដែលបំណុលជួលត្រូវបានជួសដោយការអប្បហារផ្ទៃជួលដែលបានកែសម្រួលដោយប្រើអត្រាអប្បហារដែលមិនមានការកែប្រែ (លើកលែងតែការទូទាត់ការជួល គឺដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ប្រែប្រួលមួយក្នុងករណីដែលអត្រាអប្បហារត្រូវបានប្រើ)។
- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែនៃភតិសន្យាមិនត្រូវបានចាត់ទុកជាភតិសន្យាដាច់ដោយឡែកទេ ក្នុងករណីនេះបំណុលភតិសន្យាត្រូវបានវាស់ឡើងវិញដោយផ្អែកលើរយៈពេលនៃការជួលនៃភតិសន្យាកែប្រែដោយធ្វើអប្បហារទៅលើការបង់ផ្ទៃជួល ដោយប្រើអត្រាអប្បហារដែលបានកែសម្រួលឡើងវិញទៅតាមកាលបរិច្ឆេទនៃការកែប្រែ។

ក្រុមហ៊ុនមិនបានធ្វើការកែសម្រួលបែបនេះទេក្នុងអំឡុងកាលបរិច្ឆេទដែលបានបង្ហាញ។

សិទ្ធិក្នុងការប្រើទ្រព្យសកម្មរួមមាន ការវាស់វែងដំបូងនៃបំណុលភតិសន្យាឈម ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅថ្ងៃ ឬមុនថ្ងៃចាប់ផ្តើម ដោយដកចេញនូវអត្ថប្រយោជន៍លើកទឹកចិត្តនៃភតិសន្យាដែលទទួលបាន និងថ្លៃចំណាយដំបូង។ វាត្រូវបានវាស់វែងបន្តបន្ទាប់ ដោយយកថ្លៃដើមដកចេញការរំលស់បង្គុរនិងការខាតបង់លើឱនភាពតម្លៃ។

នៅពេលណាដែលក្រុមហ៊ុនមានកាតព្វកិច្ចបង់ចំណាយក្នុងការរុះរើ និងយកចេញទ្រព្យសម្បត្តិដែលបានជួល ហើយត្រូវស្ដារទីតាំងដែលវាស្ថិតនៅ ឬស្ដារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានអោយដូចទៅនឹងលក្ខខណ្ឌដែលបានកំណត់នៅក្នុងភតិសន្យា សំវិធានធនត្រូវបានទទួលស្គាល់និងវាស់វែងតាម CIAS 37។ ចំពោះការចំណាយទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ការចំណាយនោះត្រូវកត់ត្រាបញ្ចូលក្នុងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលពាក់ព័ន្ធលើកលែងតែការចំណាយទាំងនោះកើតឡើងចំពោះការផលិតសន្លឹក ។

**គ្រឹះស្ថានវិទ្យាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.8 ភតិសន្យា (ត)**

**(a) ក្រុមហ៊ុនដែលជាភតិកៈ (ត)**

សិទ្ធិក្នុងការប្រើទ្រព្យសកម្មត្រូវធ្វើរំលស់ក្នុងរយៈពេលនៃការជួល។ ប្រសិនបើភតិសន្យាផ្ទេរកម្មសិទ្ធិនៃទ្រព្យសកម្មឬថ្លៃដើមនៃសិទ្ធិក្នុងការប្រើទ្រព្យសកម្ម ឆ្លុះបញ្ចាំងថាក្រុមហ៊ុនរំពឹងនឹងប្រើសិទ្ធិជម្រើសទិញ សិទ្ធិក្នុងការប្រើទ្រព្យសកម្មដែលពាក់ព័ន្ធត្រូវធ្វើរំលស់លើ អាយុកាលនៃទ្រព្យសកម្ម។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃភតិសន្យា។

សិទ្ធិក្នុងការប្រើទ្រព្យសកម្ម ត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពបរិញ្ញាបត្រ។

ក្រុមហ៊ុនអនុវត្តCIAS36ដើម្បីកំណត់ថាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមានឱនភាពតម្លៃនិងកត់ត្រាការខាតបង់ឱនភាពតម្លៃដែលបានរកឃើញដូចបានបរិយាយនៅក្នុង “ទ្រព្យសម្បត្តិនិងបរិក្ខារ”។

**2.9 ទ្រព្យសម្បត្តិ និងបរិក្ខារ**

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវ កត់ត្រាតាមតម្លៃដើមដកចេញនូវរំលស់បង្គុលនិងការខាតបង់លើឱនភាពតម្លៃបើមាន។ ចំណាយនៃទ្រព្យសម្បត្តិនិងបរិក្ខាររួមមានថ្លៃទិញ និងថ្លៃក្នុងការនាំយកទ្រព្យនោះទៅ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលសមាសធាតុណាមួយ នៃទ្រព្យសម្បត្តិ និងបរិក្ខារមានទំហំធំដែលមានអាយុកាលខុសគ្នា សមាសធាតុនោះត្រូវចាត់ទុកជាធាតុដាច់ដោយឡែកពីគ្នានៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយជាបន្តបន្ទាប់ទាក់ទងនឹងធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានគេទទួលស្គាល់រួចហើយត្រូវកត់បន្ថែមទៅនឹងតម្លៃយោង ទ្រព្យសកម្ម នៅពេលដែលជលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនឹងមានលើសពីស្តង់ដារ ដែលបានវាយតម្លៃនៃ ការអនុវត្តទ្រព្យសកម្មដែលមានស្រាប់សំរាប់ក្រុមហ៊ុន។ រាល់ការចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ថាជាការចំណាយក្នុង កំឡុងពេលដែលកើតឡើង។

ចំណេញឬខាតដែលកើតឡើងពីការដល់អាយុកាលឬការលក់ចេញនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយភាពខុសគ្នារវាង ចំណូលពីការលក់សុទ្ធដែលបានប៉ាន់ស្មាន និងតម្លៃយោងនៃទ្រព្យសកម្ម ហើយត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតបង់នៅកាលបរិច្ឆេទនៃការដល់អាយុកាល ឬការលក់ចេញ។

**គ្រឹះស្ថានវិទ្យាសាស្ត្រ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.9 ទ្រព្យ និង បរិក្ខារ (ត)**

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលរបស់ទ្រព្យសកម្មដែលបានប៉ាន់ស្មាន មានដូចខាងក្រោម៖

|                                     |              |
|-------------------------------------|--------------|
| ការកែលម្អអគារជួល                    | 4 ឆ្នាំ      |
| យានយន្ត                             | 8 ឆ្នាំ      |
| ម៉ូតូ                               | 5 ឆ្នាំ      |
| កុំព្យូទ័រនិងគ្រឿងបរិក្ខារការិយាល័យ | 3 ទៅ 4 ឆ្នាំ |

ការសាងសង់ដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេ រហូតដល់ពេលដែលទ្រព្យសម្បត្តិពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

ទ្រព្យសកម្មដែលបានរំលស់អស់ទាំងស្រុងត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់លែងប្រើហើយមិនមានការរំលស់ដែលត្រូវបានធ្វើឡើងទាក់ទងនឹងទ្រព្យសកម្មទាំងនេះទេ។ ប្រសិនបើមានសូចនាករថាមានការផ្លាស់ប្តូរជាសារវន្ត នូវអត្រាអាយុកាល ឬតម្លៃនៅសល់នៃទ្រព្យសកម្មនោះ ការរំលស់នៃទ្រព្យសកម្មនោះត្រូវបានកែប្រែឡើងវិញដោយអនុវត្តទៅមុខ (Prospective) ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

**2.10 កម្មវិធីកុំព្យូទ័រ**

កម្មវិធីកុំព្យូទ័រត្រូវបានគណនាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃបង្គរបើមាន។ វាត្រូវបានរំលស់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាមអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិនបើមានការចង្អុលបង្ហាញថា មានការផ្លាស់ប្តូរជាសារវន្ត នៃអត្រារំលស់ អាយុកាល ឬ តម្លៃនៅសល់នៃកម្មវិធីកុំព្យូទ័រទ្រព្យសកម្ម ការរំលស់ត្រូវបានពិនិត្យឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

ការងារដែលកំពុងដំណើរការមិនត្រូវបានធ្វើការរំលស់នោះទេ រហូតដល់ពេលដែលទ្រព្យសកម្មដែលកម្មវិធីកុំព្យូទ័រពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

**2.11 ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ**

ឱនភាពនៃតម្លៃកើតមានឡើងនៅពេលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីចំនួនដែលអាចប្រមូលបាន គឺដោយយកតម្លៃសមស្របដកចំណាយក្នុងការលក់និងតម្លៃក្នុងការប្រើប្រាស់។ តម្លៃសមស្របដកចំណាយក្នុងការលក់ត្រូវបានគណនា ផ្អែកលើទិន្នន័យដែលអាចរកបានពីប្រតិបត្តិការលក់ដែលបានចងនឹងប្រតិបត្តិការលក់ក្នុងតម្លៃទីផ្សារនៃទ្រព្យសម្បត្តិស្រដៀងគ្នា ឬតម្លៃទីផ្សារដែលអាចសង្កេតបាន ដកការចំណាយបន្ថែមសម្រាប់ការលក់ទ្រព្យសកម្ម។ ការគណនាតម្លៃប្រើប្រាស់ គឺផ្អែកលើគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់ដែល បានមកពីគម្រោងថវិការ ហើយដែល មិនរាប់បញ្ចូលសកម្មភាពរៀបចំរចនាសម្ព័ន្ធដែលក្រុមហ៊ុនមិនទាន់បានធ្វើ ឬការវិនិយោគនាពេលអនាគតដែលនឹងធ្វើអោយប្រតិបត្តិការទ្រព្យសកម្មនៃឯកតាបង្កើតសាច់ប្រាក់ដែលត្រូវធ្វើតេស្ត មានភាពប្រសើរឡើង។

**គ្រឹះស្ថានអភិវឌ្ឍន៍កម្ពុជា អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.11 ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)**

ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញ មានរំញោចខ្លាំងដោយសារអត្រាអប្បហារដែលត្រូវប្រើសម្រាប់គំរូ លំហូរសាច់ប្រាក់ដែលធ្វើអប្បហារក៏ដូចជាអត្រាលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងអត្រា កំណើនដែលត្រូវបានប្រើសម្រាប់គោលបំណងគណនាការប៉ាន់ស្មាន។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលក្នុងឆ្នាំដែលកើតឡើង។ ការកត់ ត្រលប់វិញនៃការខាតបង់លើឱនភាពត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផលរហូតដល់កម្រិត ដែលតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុយោងដែលបានកំណត់ ការរំលស់ ប្រសិនបើគ្មានការខាត បង់លើឱនភាពត្រូវបានទទួលស្គាល់ពីមុន។

**2.12 ការបណ្តាក់ទុនក្នុងសមាគម**

សមាគម គឺជាអង្គភាពដែលក្រុមហ៊ុនមានឥទ្ធិពលជាសំខាន់ទៅលើ និងមិនមែនជាបុត្រសម្ព័ន្ធ ឬមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនរួមទុន។ ឥទ្ធិពលជាសារវន្ត គឺជាអំណាចនៅក្នុងការចូលរួមនៅក្នុងការសម្រេចចិត្តទៅលើ គោលនយោបាយហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ភាគីទទួលបានការវិនិយោគ ប៉ុន្តែមិនមែនជាការគ្រប់គ្រង ឬការ គ្រប់គ្រងរួមទៅលើគោលការណ៍តាំងនោះទេ។

លទ្ធផល និង ទ្រព្យសកម្ម និងបំណុលនៃសម្ព័ន្ធហ្នាគី ត្រូវកត់ត្រាទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះតាម រយៈវិធីសាស្ត្រមូលធនរបស់គណនេយ្យ។

តាមវិធីសាស្ត្រមូលធន ការវិនិយោគនៅក្នុងសមាគមគឺត្រូវកត់ត្រានៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅ ពេលដំបូងតាមផ្ទៃដើម និង កែតម្រូវនៅពេលបន្ទាប់ដើម្បីកត់ត្រាចំណែករបស់ក្រុមហ៊ុននូវគណនីចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗរបស់សមាគមរបស់សមាគម។ នៅពេលចំណែកខាតបង់របស់ក្រុមហ៊ុននៅក្នុង សមាគមមានចំនួនលើសពីចំនួនភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងសមាគម (រួមមានការវិនិយោគរយៈពេល វែងដែលធាតុពិតជាផ្នែកមួយនៅក្នុងការវិនិយោគសុទ្ធរបស់ក្រុមហ៊ុននៅក្នុងសមាគម) ក្រុមហ៊ុននឹងបញ្ឈប់ ទទួលស្គាល់នូវការខាតបង់បន្ទាប់ពីនេះ។ ការខាតបង់បន្ថែមទៀត នឹងត្រូវបានទទួលស្គាល់ លុះត្រាតែក្រុមហ៊ុន មានកាតព្វកិច្ច តាមផ្លូវច្បាប់ ឬដោយប្រយោល ឬ ក្រុមហ៊ុនបានធ្វើការទូទាត់ជំនួសសមាគម។

ការវិនិយោគក្នុងសមាគមត្រូវបានកត់ត្រាដោយប្រើប្រាស់ វិធីសាស្ត្រតាមមូលធនចាប់ពីថ្ងៃដែលភាគីទទួល ការវិនិយោគក្លាយជាសមាគម។ នៅពេលវិនិយោគក្នុងសមាគម ចំនួនដែលផ្ទៃដើមនៃការវិនិយោគលើស ចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធនៃទ្រព្យសកម្ម និងបំណុលរបស់ភាគីទទួលបានការវិនិយោគ ត្រូវ បានទទួលស្គាល់ថាជាកេរ្តិ៍ឈ្មោះពាណិជ្ជកម្មដែលបានកត់ត្រានៅក្នុងតម្លៃយោងនៃការវិនិយោគ។ ចំនួនដែល ចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធនៃទ្រព្យសកម្ម និងបំណុល លើសផ្ទៃដើមនៃការវិនិយោគ ក្រោយពេលធ្វើការវាយតម្លៃឡើងវិញ នឹងត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងការិយបរិច្ឆេទ ដែលការវិនិយោគបានកើតឡើង។

**គ្រឹះស្ថានវិទ្យាស្ថានស្ថាបនា អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.13 សំវិធានធន**

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចបច្ចុប្បន្ន (តាមផ្លូវច្បាប់ ឬ ដោយប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើឲ្យមានលំហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់សងកាតព្វកិច្ចនោះនិងការព្យាករណ៍ដែលត្រូវធ្វើជាក់ បានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

នៅពេលដែលមានកាតព្វកិច្ចដែលប្រហាក់ប្រហែលគ្នាច្រើន កម្រិតនៃលំហូរចេញនូវធនធានដើម្បីទូទាត់កាតព្វកិច្ចនោះត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់ នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធន គឺត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតលំហូរចេញនៃធាតុណាមួយនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះ មានចំនួនតូចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងនៅតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលបានរំពឹងទុកថានឹងត្រូវការក្នុងការទូទាត់កាតព្វកិច្ច ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលបង្ហាញពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលារបស់ទឹកប្រាក់ និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធន គឺដោយសារពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

**2.14 អត្ថប្រយោជន៍និយោជិត**  
**សំវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍**

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់ និយោជិតរបស់ខ្លួនតាមគោលការណ៍មូលនិធិសោធននិវត្តន៍។ និយោជិតទាំងឡាយណាដែលបានបញ្ចប់រយៈពេលសាកល្បងបីខែជាមួយក្រុមហ៊ុន នឹងមានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិនេះមានប្រភពដូចខាងក្រោម៖

និយោជិតចូលរួមវិភាគទានចំនួន 3%នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ ហើយក្រុមហ៊ុនចូលរួមវិភាគទាន 6%សម្រាប់បុគ្គលិកដែលបម្រើការងារតិចជាង ឬស្មើបីឆ្នាំ និង 7% សម្រាប់បុគ្គលិកដែលបម្រើការងារចាប់ពីបីឆ្នាំឡើង។ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុនត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានបង្កើន។

ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើសមតុល្យបូកយោង នៃមូលនិធិសោធននិវត្តន៍តាមអត្រាទីផ្សារដែលក្រុមហ៊ុនផ្តល់ឲ្យអតិថិជនដាក់ប្រាក់បញ្ញើ។ ការប្រាក់នេះត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានបង្កើន។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត(អ្នកដែលបានចូលរួមវិភាគទានក្នុងមូលនិធិ)នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបានបញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួមចំណែក និងទាំងការប្រាក់ ត្រូវបានទូទាត់ជូនយ៉ាងពេញលេញដោយក្រុមហ៊ុន។ និយោជិតទាំងឡាយណាដែលត្រូវបានបណ្តេញចេញ ដោយសារតែការអនុវត្តខុសច្បាប់នឹងទទួលបានមូលនិធិនេះត្រឹមចំណែកដែលគាត់បានចូលរួម ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយមិនគិតពីអតីតភាពការងាររបស់និយោជិតរូបនោះឡើយ។

**គ្រឹះស្ថានវិទ្យាស្ថានអេស៊ីអេស អិម ខេ ភីអិលស៊ី  
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.14 អត្ថប្រយោជន៍និយោជិត(ត)**

**ការទូទាត់ប្រាក់អតីតភាពការងារ**

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសលេខ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារនៅថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ស្តីពីការបើកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ 2019 សម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ដែលតម្រូវឲ្យក្រុមហ៊ុនទូទាត់រំលឹកប្រាក់បំណាច់អតីតភាពការងារទៅដល់និយោជិត ដែលមានកិច្ចសន្យាការងារ មានថិរវេលាមិនកំណត់។ គ្រប់កម្មករនិយោជិតដែលចាប់ផ្តើមបម្រើការងារមុនថ្ងៃទី 1 ខែ មករា ឆ្នាំ2019 ហើយនៅបន្តបម្រើការងារមានសិទ្ធិទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលមានចំនួនស្មើនឹងប្រាំមួយ (6) ថ្ងៃក្នុង១ឆ្នាំ នៃប្រាក់ឈ្នួលជាមធ្យម ដែលនិយោជិតទទួលបានក្នុងឆ្នាំនីមួយៗដែលបានបម្រើការងារ ដោយការបើករំលឹកនេះមិនអាចលើសពី៦ខែ និងត្រូវកំណត់ឲ្យទូទាត់ជារៀងរាល់ឆ្នាំ ចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ 2021 ដូចខាងក្រោម៖

- ចំនួន 3 ថ្ងៃ នៅក្នុងខែ មិថុនា នៃឆ្នាំ នីមួយៗ និង
- ចំនួន 3 ថ្ងៃ នៅក្នុងខែ ធ្នូ នៃឆ្នាំ នីមួយៗ។

ចំពោះកម្មករនិយោជិតដែលបានលាល័យពីការងារ ឬការបញ្ឈប់ដោយការប្រព្រឹត្តខុសដែលធ្ងន់ធ្ងរ និងមិនត្រូវទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់នោះទេ។

ប្រាក់រំលឹកអតីតភាពការងារត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលក្រុមហ៊ុនបានរំពឹងទុកមុនទាក់ទងនឹងសេវាកម្មដែលនិយោជិតបានផ្តល់រហូតដល់ថ្ងៃទី 31 ខែ ធ្នូ 2018។ ប្រាក់រំលឹកអតីតភាពការងារ ត្រូវបានទទួលស្គាល់ពេញលេញនៅឆ្នាំ 2018។

ប្រកាសនេះ ក៏តម្រូវឲ្យធនាគារទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅដល់កម្មករនិយោជិតសម្រាប់ការបម្រើការងារចាប់ពីឆ្នាំ 2019 តទៅ ដោយការទូទាត់នោះមានចំនួនស្មើនឹង១៥ថ្ងៃក្នុង១ឆ្នាំ នៃប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំ ហើយត្រូវទូទាត់ក្នុងចំនួន៧.៥ថ្ងៃ នៅក្នុងខែ មិថុនា និងខែ ធ្នូ នៃឆ្នាំ នីមួយៗ។ អតីតភាពការងារនេះ ត្រូវបានកាត់ត្រាក្នុងកំឡុងពេល ដែលកម្មករនិយោជិតបម្រើការងារផ្អែកតាមមូលដ្ឋានបង្កើន។

**សិទ្ធិឈប់សម្រាករបស់និយោជិត**

សិទ្ធិក្នុងការទទួលបានការឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតត្រូវបានគេ ទទួលស្គាល់នៅពេលដែលពួកគេបានបំរើការងារ។ សំវិធានធនត្រូវបានធ្វើឡើងសម្រាប់បំណុលដែលបានប៉ាន់ប្រមាណសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែលជាលទ្ធផលនៃសេវាកម្មដែលផ្តល់ដោយ និយោជិតរហូតដល់ចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.15 ចំណូលការប្រាក់សុទ្ធ**

ចំណូលនិងចំណាយការប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ លើកលែងតែប្រភេទដែលត្រូវបានចាត់ថ្នាក់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬដែលត្រូវបានវាស់វែងឬកំណត់តាម FVTPL ត្រូវបានទទួលស្គាល់នៅក្នុង 'ចំណូលការប្រាក់សុទ្ធ' ជា 'ចំណូលការប្រាក់' និង 'ចំណាយការប្រាក់' នៅក្នុងគណនីចំណេញឬខាតដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។ ការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម FVTPL ត្រូវបានរាប់បញ្ចូលក្នុងចលនាតម្លៃសមស្របក្នុងអំឡុងពេលការិយបរិច្ឆេទនេះ។

អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែល ធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុឬខ្លីជាង អោយស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានដោយគិតគូរពីលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍។

ការគណនា EIR រួមបញ្ចូលកម្រៃទាំងអស់ដែលបានបង់ឬទទួលបានរវាងភាគីនៃកិច្ចសន្យាដែលមានចំនួនបន្ថែម និងកើតឡើងដោយផ្ទាល់ក្នុងការរៀបចំប្រាក់កម្ចីជាក់លាក់ ចំណាយប្រតិបត្តិការនិងបុព្វលាភឬការបញ្ចុះតម្លៃផ្សេងទៀត។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុកត់ត្រាតាម FVTPL ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងចំណេញឬខាតនៅពេលមានការទទួលស្គាល់ដំបូង។

ចំណូលការប្រាក់និងចំណាយការប្រាក់ត្រូវបានគណនាដោយអនុវត្ត EIR ទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការខាតបង់ឥណទាន (ពោលគឺ តម្លៃដករំលស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើការនិយ័តកម្មលើសំវិធានធនECLណាមួយ) ឬទៅលើតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្ត EIR ទៅលើតម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន (ពោលគឺ តម្លៃយោងដុលដកសំវិធានធនសម្រាប់ECLs) ។

**2.16 ចំណូលនិងចំណាយផ្សេងៗ**

ចំណូលនិងចំណាយផ្សេងៗ រួមមានថ្លៃសេវាផ្សេងៗទៀតក្រៅពីផ្នែកមួយរបស់ EIR (សូមមើលខាងលើ) ។ កម្រៃដែលបានរួមបញ្ចូលនៅក្នុងផ្នែករបាយការណ៍ប្រាក់ចំណេញឬខាតរបស់ក្រុមហ៊ុន រួមមានសេវាកម្មជាច្រើនប្រភេទ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួនដូចជា កម្រៃសេវាសម្រាប់ផ្តល់សេវាកម្មឥណទាន។

ចំណាយសេវា និងកម្រៃជើងសារទាក់ទងនឹងសេវាកម្មត្រូវបានគេកត់ត្រានៅពេលដែលសេវាកម្មត្រូវបានទទួល។

**គ្រឹះស្ថានអភិវឌ្ឍន៍ក្រុមហ៊ុន អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.17 ប្រាក់ជំនួយ**

ជំនួយដែលទទួលបានពីតតីយជនដើម្បីឧបត្ថម្ភធនការចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវកត់ត្រាក្នុងរបាយការណ៍ចំណេញឬខាត តាមលក្ខណៈជាប្រព័ន្ធ និងសមហេតុផលដែលត្រូវនឹងថ្លៃដើមដែលពាក់ព័ន្ធ។

ជំនួយដែលទទួលបានពីតតីយជនសម្រាប់ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគេធ្វើរំលស់ ទៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយផ្អែកលើលក្ខណៈជាប្រព័ន្ធ និងសមហេតុផលលើអាយុកាលនៃទ្រព្យសម្បត្តិ។ ជំនួយមិនទាន់រំលស់អស់ ត្រូវបានបង្ហាញជាប្រាក់ចំណូលជំនួយពន្យារ។

**2.18 ចំណូលពន្ធ**

**ពន្ធចរន្ត**

ពន្ធចរន្តដែលត្រូវបង់គឺផ្អែកលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ។ ប្រាក់ចំណេញជាប់ពន្ធខុសគ្នាពីប្រាក់ចំណេញសុទ្ធជូនដល់ បានរាយការណ៍នៅក្នុងប្រាក់ចំណេញឬខាតពីព្រោះវាមិនរាប់បញ្ចូលធាតុនៃប្រាក់ចំណូលឬចំណាយដែលត្រូវយកពន្ធឬកាត់កងនៅក្នុងឆ្នាំផ្សេងទៀត ហើយវាមិនរាប់បញ្ចូលធាតុដែលមិនត្រូវបានគេយកពន្ធឬកាត់កងទេ។ បំណុលរបស់ក្រុមហ៊ុនចំពោះពន្ធចរន្តត្រូវបានគណនាដោយប្រើអត្រាពន្ធដែលត្រូវបានអនុម័តឬត្រូវបានអនុម័តមួយផ្នែកនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍។

សំវិធានធនត្រូវបានទទួលស្គាល់ចំពោះបញ្ហា ទាំងឡាយណាដែលការកំណត់ពន្ធមានភាពមិនច្បាស់លាស់ប៉ុន្តែវាត្រូវបានគេគិតថាអាចនឹងមានលំហូរចេញនៃថវិការទៅឱ្យអាជ្ញាធរពន្ធនាពេលអនាគត។ សំវិធានធនត្រូវបានវាស់វែងតាមការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់។ ការប៉ាន់ស្មានគឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកជំនាញពន្ធនៅក្នុងក្រុមហ៊ុន ដែលមានបទពិសោធន៍ពីមុនទាក់ទងនឹងសកម្មភាពបែបនេះនិងក្នុងករណីខ្លះទៀតដោយផ្អែកលើជំនួនអ្នកជំនាញពន្ធដែលកកជ្យ។

**ពន្ធពន្យារ**

ពន្ធពន្យារគឺជាពន្ធដែលរំពឹងថា នឹងត្រូវបង់ឬអាចប្រមូលមកវិញបានលើភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យសកម្មនិងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធដែលត្រូវបានប្រើក្នុងការគណនាប្រាក់ចំណេញជាប់ពន្ធ និងត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្របំណុល។ ពន្ធពន្យារត្រូវបានគេទទួលស្គាល់ជាទូទៅចំពោះរាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធបាន ហើយពន្ធពន្យារជាទ្រព្យសកម្មត្រូវបានគេទទួលស្គាល់ ថាអាចទទួលបានប្រាក់ចំណេញជាប់ពន្ធដែលអាចដកបានពីភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់ចេញបាន។ ទ្រព្យសកម្ម និងបំណុលបែបនេះមិនត្រូវបានគេទទួលស្គាល់ទេប្រសិនបើភាពខុសគ្នាបណ្តោះអាសន្នកើតឡើងពីការកត់ត្រាកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម ឬពីការទទួលស្គាល់ដំបូង (ក្រៅពីការរួមបញ្ចូលគ្នានៃអាជីវកម្ម) នៃទ្រព្យសកម្មនិងបំណុលផ្សេងទៀតនៅក្នុងប្រតិបត្តិការដែលមិនប៉ះពាល់ដល់ប្រាក់ចំណេញជាប់ពន្ធនិងប្រាក់ចំណេញគណនេយ្យ។

**គ្រឹះស្ថានវិទ្យាស្ថានព្រះសីហនុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)**

**2.18 បំណុលពន្ធ (ត)**

**ពន្ធពន្យារ (ត)**

តម្លៃយោងនៃទ្រព្យសកម្មពន្ធពន្យារត្រូវគេត្រួតពិនិត្យនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ និងកាត់បន្ថយដល់កម្រិតមួយដែលអាចនឹងមិនមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យប្រមូលមកវិញនូវទ្រព្យសកម្មទាំងអស់ ឬផ្នែកខ្លះ។

បំណុលពន្ធត្រូវបានគណនាតាមអត្រាពន្ធដែលត្រូវបានរំពឹង ថានឹងអនុវត្តក្នុងរយៈពេលដែលបំណុលត្រូវបានទូទាត់ឬទ្រព្យសកម្មត្រូវបានទទួលស្គាល់ដោយផ្អែកលើច្បាប់ពន្ធ និងអត្រាដែលត្រូវបានអនុម័តឬត្រូវបានអនុម័តមួយផ្នែកនៅកាលបរិច្ឆេទរបាយការណ៍។

ការវាស់វែងនៃបំណុល និងទ្រព្យសកម្មពន្ធពន្យារឆ្លុះបញ្ចាំងពីលទ្ធផលពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលក្រុមហ៊ុនរំពឹងទុកនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍ ដើម្បីប្រមូលមកវិញឬទូទាត់នូវតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។

ទ្រព្យសកម្មនិងបំណុលពន្ធពន្យារត្រូវបានកាត់កងនៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្មពន្ធចរន្តនឹងបំណុលពន្ធចរន្ត ហើយនៅពេលដែលវាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលដែលប្រមូលដោយអាជ្ញាធរពន្ធតែមួយ ហើយក្រុមហ៊ុនមានបំណងទូទាត់ទ្រព្យសកម្ម និងបំណុលពន្ធចរន្តតាមមូលដ្ឋានសុទ្ធ។

**គ្រឹះស្ថានវិទ្យាបរិវេណវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**3. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា**

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន តម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យ (ក្រៅពីការពាក់ព័ន្ធនឹងការប៉ាន់ស្មាន) ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ និងធ្វើការប៉ាន់ស្មាន ក៏ដូចជាការសន្មតអំពីតម្លៃយោងនៃទ្រព្យសកម្មនិងបំណុលដែលមិនមានការបង្ហាញពីប្រភពផ្សេងដែលច្បាស់លាស់។ ការប៉ាន់ស្មាននិងការសន្មតដែលពាក់ព័ន្ធគឺផ្អែកលើបទពិសោធន៍ដែលធ្លាប់មានពីមុននិងកត្តាផ្សេងទៀតដែលត្រូវបានគេចាត់ទុកថាសមស្រប។ លទ្ធផលជាក់ស្តែងអាចខុសគ្នាពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាននិងការសន្មតត្រូវបានពិនិត្យឡើងវិញជាប្រចាំ។ ការពិនិត្យឡើងវិញចំពោះការប៉ាន់ប្រមាណគណនេយ្យត្រូវបានទទួលស្គាល់ក្នុងពេលដែលការប៉ាន់ប្រមាណត្រូវបានកែសម្រួល ប្រសិនបើការកែសម្រួលនេះប៉ះពាល់តែក្នុងរយៈពេលនោះ រឺក៏ក្នុងរយៈពេលកែសម្រួល និងរយៈពេលនាពេលអនាគតប្រសិនបើការកែសម្រួលនេះប៉ះពាល់ទាំងពេលបច្ចុប្បន្ននិងពេលអនាគត។

**3.1 ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលការណ៍គណនេយ្យ**

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ ក្រៅពីការវិនិច្ឆ័យប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែកខាងក្រោម) ដែលក្រុមប្រឹក្សាភិបាលបានកំណត់នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុនហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

*(i) រូបិយប័ណ្ណគោល*

ផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈដែលទាក់ទងនឹងក្រុមហ៊ុន គណៈគ្រប់គ្រងកំណត់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនជាប្រាក់រៀល។ ប្រាក់រៀលគឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលលើឥណទានដល់អតិថិជននិងចំណូលការប្រាក់។

*(ii) ឥទ្ធិពលជាសារវន្តទៅលើសមាគមរបស់ក្រុមហ៊ុន គឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក*

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.កគឺជាសមាគមរបស់ក្រុមហ៊ុនទោះបីក្រុមហ៊ុនមានភាគហ៊ុនតែ 5.7% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក ក៏ដោយ (កំណត់សម្គាល់11)។ ក្រុមហ៊ុនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អ៊ីស្ទរិនស៍ (ខេមបូឌា) ម.ក ដោយសារសិទ្ធិតាមកិច្ចសន្យារបស់ខ្លួនក្នុងការតែងតាំងអភិបាលពីរូបក្នុងចំណោមប្រាំមួយរូបជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននោះ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**3. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា (ត)**

**3.1 ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលការណ៍គណនេយ្យ (ត)**

*(iii) ការវាយតម្លៃគំរូអាជីវកម្ម*

ចំណាត់ថ្នាក់និងការវាស់វែងនៃទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើលទ្ធផលនៃ SPPI និងការធ្វើតេស្តគំរូអាជីវកម្ម។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិនិច្ឆ័យដែលឆ្លុះបញ្ចាំងពីភស្តុតាងពាក់ព័ន្ធទាំងអស់ រួមទាំងវិធីដែលលទ្ធផលនៃទ្រព្យសកម្មត្រូវបានវាយតម្លៃ និងការវាស់វែងលទ្ធផលអនុវត្តរបស់វា ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តទ្រព្យសកម្ម និងរបៀបនៃការគ្រប់គ្រងលើទ្រព្យទាំងនេះ។ ក្រុមហ៊ុនត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមតម្លៃដករំលស់ ឬFVOCI ដែលត្រូវបានគេលែងទទួលស្គាល់មុនកាលកំណត់ ដើម្បីយល់ពីហេតុផលនៃការលុបចោលរបស់ពួកគេ និងភាពសមស្របនៃហេតុផលទៅនឹងគោលបំណងនៃអាជីវកម្មដែលទ្រព្យសកម្មនោះត្រូវបានកាន់កាប់។ ការត្រួតពិនិត្យគឺជាផ្នែកមួយនៃការវាយតម្លៃជាបន្តបន្ទាប់របស់ក្រុមហ៊ុន ថាគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុដែលនៅសល់ត្រូវបានរក្សាបន្ត មានលក្ខណៈសមរម្យឬអត់ ហើយប្រសិនបើវាមិនសមរម្យថា តើមានការផ្លាស់ប្តូរគំរូអាជីវកម្ម ដូច្នេះមានការផ្លាស់ប្តូរនាពេលអនាគតចំពោះចំណាត់ថ្នាក់របស់ទ្រព្យសកម្មទាំងនោះ។

*(iv) ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន*

ដូចដែលបានពន្យល់នៅក្នុងកំណត់សម្គាល់ 2 ECL ត្រូវបានវាស់វែងជាសំវិធានធនដែលមានរយៈពេលស្មើនឹង 12 ខែ នៃ ECL សម្រាប់ទ្រព្យសកម្មដំណាក់កាលទី 1 ឬ ECLមួយអាយុកាល សម្រាប់ទ្រព្យសកម្មដំណាក់កាលទី 2 ឬដំណាក់កាលទី 3 ។ ទ្រព្យសកម្មឈានដល់ដំណាក់កាលទី 2 នៅពេលដែលហានិភ័យឥណទានរបស់វា បានកើនឡើងជាសារវន្តចាប់តាំងពីពេលទទួលស្គាល់ដំបូង។ CIFRS 9 មិនបានកំណត់នូវអ្វីដែលជាការកើនឡើងជាសារវន្តនៃហានិភ័យឥណទាននោះទេ។ ក្នុងការវាយតម្លៃថាតើហានិភ័យឥណទាននៃទ្រព្យសកម្មបានកើនឡើងជាសារវន្ត ក្រុមហ៊ុនត្រូវគិតពិចារណាអំពីគុណភាព និងបរិមាណ និងព័ត៌មានព្យាករណ៍អនាគតដែលសមហេតុសមផល និងមានភស្តុតាង។

*(v) ការបង្កើតក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា*

នៅពេលដែល ECLs ត្រូវបានវាស់វែងតាមមូលដ្ឋានសមូហភាព ឧបករណ៍ហិរញ្ញវត្ថុត្រូវបានដាក់ជាក្រុមផ្អែកលើមូលដ្ឋានលក្ខណៈហានិភ័យរួម។ ក្រុមហ៊ុនត្រួតពិនិត្យភាពសមស្របនៃលក្ខណៈហានិភ័យឥណទានដោយឈរលើមូលដ្ឋានដែលសន្មតថាក្រុមហ៊ុននឹងបន្តដំណើរការ ដើម្បីវាយតម្លៃថាតើវាមានភាពស្រដៀងគ្នាឬអត់។ នេះត្រូវបានទាមទារដើម្បីធានាថា បើមានការផ្លាស់ប្តូរលក្ខណៈហានិភ័យនៃឥណទាន នឹងមានការបែងចែកឡើងវិញសមស្របចំពោះទ្រព្យសកម្ម។ នេះអាចបណ្តាលឱ្យមានការបង្កើតផលប៉ះពាល់ ឬទ្រព្យសកម្មផ្លាស់ទៅផលប៉ះពាល់ដែលមានស្រាប់ ដែលឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់នូវលក្ខណៈហានិភ័យឥណទានស្រដៀងគ្នានៃក្រុមទ្រព្យសកម្មនោះ។ ការបែងចែកផ្នែកផលប៉ះពាល់ឡើងវិញនិងចលនារវាងផលប៉ះពាល់ជាការធម្មតា នៅពេលមានការកើនឡើងហានិភ័យឥណទានជាសារវន្ត (ឬនៅពេលដែលការកើនឡើងជាសារវន្តនោះមានភាពបញ្ជ្រាស់) ហើយដូច្នេះទ្រព្យសកម្មផ្លាស់ពី ECL12 ខែ ទៅ ECL មួយអាយុកាល ឬផ្ទុយទៅវិញ ប៉ុន្តែវាក៏អាចកើតឡើងបានដែរនៅក្នុងផលប៉ះពាល់ដែលត្រូវបន្តការវាស់វែងដោយផ្អែកលើមូលដ្ឋានដដែលនៃរយៈពេល12 ខែ ឬពេញមួយអាយុកាលប៉ុន្តែចំនួនECLមានការផ្លាស់ប្តូរប្រោះតែហានិភ័យឥណទានរបស់ផលប៉ះពាល់មានលក្ខណៈខុសគ្នា។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**3. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា (ត)**

**3.1 ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលការណ៍គណនេយ្យ (ត)**

(vi) គំរូនិងការសន្មតដែលបានប្រើ

ក្រុមហ៊ុនប្រើគំរូនិងការសន្មតជាច្រើនផ្សេងគ្នាក្នុងការប៉ាន់ស្មាន ECL ។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់គំរូសមស្របសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះ រួមទាំងការសន្មតដែលទាក់ទងនឹងកត្តាជំរុញហានិភ័យឥណទាន។

**3.2 ប្រភពចម្បងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា**

(i) ការគណនាសំវិធានធនខាតបង់

នៅពេលវាស់វែង ECLs ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានព្យាករណ៍ពីអនាគតដែលមានហេតុផលច្បាស់លាស់ និងមានភស្តុតាង ដោយផ្អែកលើការសន្មតសម្រាប់ការប្រែប្រួលនាពេលអនាគតនៃកត្តាសេដ្ឋកិច្ចផ្សេងៗ និងរបៀបដែលកត្តាទាំងនេះមានផលប៉ះពាល់ចំពោះគ្នា។

អត្រាខាតបង់ពេលខកខានសង (“LGD”) ជាការប៉ាន់ប្រមាណនៃការបាត់បង់ដែលកើតឡើងពេលមានការខកខានក្នុងការសង។ វាត្រូវបានផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលបានកំណត់និងអ្នកអោយខ្ចីរំពឹងទទួលបានដោយរាប់បញ្ចូលនូវទ្រព្យបញ្ចាំ និងការធ្វើអោយប្រសើរឡើងនូវឥណទានទាំងមូល។

PD គឺជាធាតុចូលដ៏សំខាន់ក្នុងការវាស់វែង ECL ។ PDគឺជាការប៉ាន់ប្រមាណនៃលទ្ធភាពនៃការខកខានលើពេលវេលាណាមួយ ដែលការគណនាដែលរួមមានទិន្នន័យប្រវត្តិសាស្ត្រ ការសន្មតនិងការរំពឹងទុកនៃលក្ខខណ្ឌនាពេលអនាគត។

(ii) ពន្ធលើប្រាក់ចំណេញ

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ។ ដែលជាទូទៅមានលក្ខណៈមិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធជាប្រធានបទ ត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះ អាចធ្វើឲ្យមានហានិភ័យ ពន្ធរបស់ក្រុមហ៊ុនជាសារវន្ត។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបានយល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីយ៉ាងណាក្តី ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់សំវិធានធនពន្ធលើប្រាក់ចំណេញ និងពន្ធពន្យារ នៅក្នុងកំឡុងគ្រាដែលការសម្រេចនេះត្រូវបានធ្វើឡើង។

**គ្រឹះស្ថានវិទ្យាបាលបណ្ឌិត អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍វិទ្យាបាល**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**3. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពចំបងនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា (ត)**

**3.2 ប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនប្រាកដប្រជា (ត)**

*(iii) អាយុកាលនិង តម្លៃនៅសល់នៃទ្រព្យ និង បរិក្ខារ និង កម្មវិធីកុំព្យូទ័រ*

អាយុកាលនៃទ្រព្យ និង បរិក្ខារ និង កម្មវិធីកុំព្យូទ័រនីមួយៗ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ រយៈពេលដែលទ្រព្យសកម្មត្រូវបានរំពឹងថានឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនេះគឺផ្អែកលើការធ្វើការវាយតម្លៃជាមធ្យមទៅលើអាជីវកម្មដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ការវិនិច្ឆ័យបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយទ្រព្យសកម្មដែលប្រហាក់ប្រហែលគ្នា។

ការប៉ាន់ស្មានអាយុកាលនៃទ្រព្យសកម្មត្រូវបានត្រួតពិនិត្យឡើងវិញជារៀងរាល់ពេលវេលាទៀងទាត់មួយ និងផ្តល់ទិន្នន័យថ្មី ប្រសិនបើការរំពឹងទុក មានការប្រែប្រួលពីការប៉ាន់ស្មានចាស់ ដោយសារការខូចខ្ទេចខ្ទាយរូបរាងខាងក្រៅ ការបាត់បង់គុណភាពលើបច្ចេកទេស ឬពាណិជ្ជកម្ម និងតាមច្បាប់ ឬការកំណត់ទៅលើការប្រើប្រាស់របស់ទ្រព្យសកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលនៃប្រតិបត្តិការនៅថ្ងៃអនាគត អាចទទួលបានផលចំណូលជាសារវន្ត ដោយសារការប្រែប្រួលនៅក្នុងបរិមាណ និង ពេលវេលានៃការកាត់ត្រាចំណាយដែលនាំមកដោយបម្រែបម្រួលនៃកត្តាផ្សេងៗ ដែលបានរៀបរាប់ខាងលើ។ ការកាត់បន្ថយ នៅក្នុងការប៉ាន់ស្មានអាយុកាលនៃធាតុទាំងឡាយរបស់ ទ្រព្យសកម្ម និងបរិក្ខារ នឹងធ្វើឲ្យមានការកើនឡើងនៅក្នុងចំណាយប្រតិបត្តិការ និងការថយចុះនៅក្នុងតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុទាំងនេះ។ ពុំមានការប្រែប្រួលនៅក្នុងការប៉ាន់ស្មានអាយុកាលរបស់ទ្រព្យ និងបរិក្ខារ និងកម្មវិធីកុំព្យូទ័រ នៅកំឡុងឆ្នាំនេះទេ។

*(iv) ឱនភាពតម្លៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ*

ឱនភាពតម្លៃកើតមានឡើងនៅពេលតម្លៃយោងរបស់ទ្រព្យសកម្មមួយ ឬ ឯកតាបង្កើតសាច់ប្រាក់មានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចស្តារបានមកវិញជាក់ស្តែង ដែលបរិមាណនេះ បានមកពីតម្លៃដែលខ្ពស់ជាងរវាង តម្លៃទីផ្សារ ដកចេញចំណាយផ្សេងៗដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចំណាយផ្សេងៗដើម្បីលក់ទ្រព្យ គឺអាស្រ័យលើព័ត៌មានជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការលក់ចំពោះទ្រព្យដែលមានភាពស្រដៀងគ្នា ឬជាតម្លៃទីផ្សារ ដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យនោះ។ ការគណនាតម្លៃដែលកំពុងប្រើប្រាស់គឺផ្អែកលើលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា។ លំហូរសាច់ប្រាក់គឺបានមកពីផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូលសកម្មភាពកំណែទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនមិនទាន់ជាប់កាតព្វកិច្ច ឬធ្វើការវិនិយោគនាពេលអនាគត ដែលនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវលទ្ធផលដែលកើតចេញពីទ្រព្យទាំងនោះ។ ចំនួនដែលនឹងអាចស្តារបានមកវិញជាក់ស្តែង គឺរងឥទ្ធិពលដោយអត្រាអប្បបរមាដែលបានប្រើប្រាស់ សម្រាប់គំរូ លំហូរសាច់ប្រាក់អប្បបរមា ក៏ដូចជាលំហូរសាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និងអត្រាកំណើន ដែលប្រើសម្រាប់គោលបំណងនៃការព្យាករណ៍សរុប។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**4. សាច់ប្រាក់ក្នុងដៃ**

|                                         | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                   |
|-----------------------------------------|------------------------------|-------------------|------------------------------|-------------------|-----------------------------|-------------------|
|                                         | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                     | ដុល្លារអាមេរិក    |
| ប្រាក់ខ្មែររៀល (“ពាន់រៀល”)              | 29,136,214                   | 7,149,991         | 34,969,773                   | 8,703,278         | 33,701,566                  | 8,348,171         |
| ប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”) | 39,838,724                   | 9,776,374         | 41,322,510                   | 10,284,348        | 33,893,992                  | 8,395,837         |
| ប្រាក់ថៃបាត (“បាត”)                     | 6,297,261                    | 1,545,340         | 3,509,466                    | 873,436           | 1,848,945                   | 457,999           |
|                                         | <u>75,272,199</u>            | <u>18,471,705</u> | <u>79,801,749</u>            | <u>19,861,062</u> | <u>69,444,503</u>           | <u>17,202,007</u> |

**5. សមតុល្យនៃធនាគារជាតិនៃកម្ពុជា**

|                               | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                   |
|-------------------------------|------------------------------|-------------------|------------------------------|-------------------|-----------------------------|-------------------|
|                               | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                     | ដុល្លារអាមេរិក    |
| គណនីចរន្ត                     | 49,221,345                   | 12,078,858        | 81,224,909                   | 20,215,259        | 31,216,009                  | 7,732,477.00      |
| ប្រាក់តម្កល់ធានាលើដើមទុន (i)  | 15,917,495                   | 3,906,134         | 12,032,730                   | 2,994,706         | 7,912,730                   | 1,960,052.00      |
| មូលបត្រអាចជួញដូរបាន           |                              |                   |                              |                   |                             |                   |
| (“NCD”) (ii)                  | 133,438,714                  | 32,745,697        | 139,755,219                  | 34,782,284        | 97,083,380                  | 24,048,397.00     |
| ប្រាក់បម្រុងកាតព្វកិច្ច (iii) | 54,752,263                   | 13,436,137        | 44,306,668                   | 11,027,046        | 33,732,438                  | 8,355,818.00      |
|                               | <u>253,329,817</u>           | <u>62,166,826</u> | <u>277,319,526</u>           | <u>69,019,295</u> | <u>169,944,557</u>          | <u>42,096,744</u> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**5. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (ត)**

(i) យោងតាមប្រកាសលេខ ធ7-07-163 ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់ស្ថាប័នទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន តម្រូវឲ្យរក្សាទុកប្រាក់តម្កល់ធនាគារលើដើមទុនស្មើនឹង 10% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ប្រាក់តម្កល់លើដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា 3.00% ( 2018: 3%) ក្នុងមួយឆ្នាំ ។

(ii) មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ 200 លានរៀល ត្រូវបានប្រើជារត្ថបញ្ជាំ ទៅលើឥណទានវិបារូប័ន ជាមួយនឹងធនាគារជាតិនៃកម្ពុជា សម្រាប់ទំនាក់ទំនងជាមួយនឹងសេវាទូទាត់រហ័ស Fast and secure Transfer ("FAST") សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិភ្លាមៗ ជារូបិយប័ណ្ណរៀលរវាងស្ថាប័នធនាគារ។ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ឥណទានវិបារូប័ន មិនត្រូវបានប្រើប្រាស់ទេ។ មូលបត្រអាចជួញដូរបាន ចំនួន 132.74 ពាន់លាន (2018: 74.90 ពាន់លានរៀល) ត្រូវបានប្រើជារត្ថបញ្ជាំ (សម្រាប់គោលបំណងការពារហានិភ័យរូបិយប័ណ្ណ ទៅលើកម្ចីជាមួយនឹងធនាគារជាតិនៃកម្ពុជា។

មូលបត្រអាចជួញដូរបាន ("NDC") ទទួលបានការប្រាក់តាមអត្រាពី 0.60% ដល់ 1.08% ក្នុងមួយឆ្នាំ (2018: 0.72% - 1% ក្នុងមួយឆ្នាំ) ។

(iii) ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា 8% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាមប្រកាសលេខ ធ7-07-ប្រ 163.ក អំពីការផ្តល់អាជ្ញាប័ណ្ណចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការទទួលប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចអាចប្រែប្រួល អាស្រ័យតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

មិនមានសំវិធានធនបាត់បង់ឱនភាពត្រូវបានបង្កើត លើតុល្យការជាមួយធនាគារជាតិនៃកម្ពុជា ដោយគណៈគ្រប់គ្រងកំណត់ថាហានិភ័យឥណទានលើស្ថាប័ននេះមានតិចតួចបំផុត។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**6. សមតុល្យនៅធនាគារផ្សេងៗ**

|                               | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                |
|-------------------------------|------------------------------|----------------|------------------------------|----------------|-----------------------------|----------------|
|                               | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                     | ដុល្លារអាមេរិក |
| គណនីចរន្ត                     | 13,405,366                   | 3,289,661      | 4,072,882                    | 1,013,658      | 7,829,764                   | 1,939,501      |
| គណនីសន្សំ                     | 4,584,657                    | 1,125,069      | 9,381,124                    | 2,334,775      | 33,773,880                  | 8,366,084      |
|                               | 17,990,023                   | 4,414,730      | 13,454,006                   | 3,348,433      | 41,603,644                  | 10,305,585     |
| ដក៖ ការខាតបង់ដោយសារឱនភាពតម្លៃ | (269,058)                    | (66,027)       | (235,561)                    | (58,626)       | (760,335)                   | (188,342)      |
| សមតុល្យនៅធនាគារផ្សេងៗ, សុទ្ធ  | 17,720,965                   | 4,348,703      | 13,218,445                   | 3,289,807      | 40,843,309                  | 10,117,243     |

គណនីចរន្តមិនទទួលបានការប្រាក់នោះទេ។ គណនីសន្សំនឹងទទួលបានការប្រាក់នៅអត្រា 0.1%-1.5% ក្នុងមួយឆ្នាំ (2018: 0.05% - 1.50%)។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**7. ឥណទានផ្តល់ដល់អតិថិជន**

|                                     | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                    | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                    | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                    |
|-------------------------------------|------------------------------|--------------------|------------------------------|--------------------|-----------------------------|--------------------|
|                                     | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                     | ដុល្លារអាមេរិក     |
| ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់ | 1,308,258,187                | 321,044,954        | 1,006,548,709                | 250,509,882        | 838,022,166                 | 207,585,376        |
| ដក៖ ឱនភាពលើសវិធានធនខាតបង់           | (16,962,926)                 | (4,162,681)        | (16,785,876)                 | (4,177,669)        | (18,724,015)                | (4,638,101)        |
| <b>ឥណទានផ្តល់ដល់អតិថិជន, សុទ្ធ</b>  | <b>1,291,295,261</b>         | <b>316,882,273</b> | <b>989,762,833</b>           | <b>246,332,213</b> | <b>819,298,151</b>          | <b>202,947,275</b> |

**ឥណទានផ្តល់ដល់អតិថិជនកត់ត្រាតាមតម្លៃដករំលស់**

|                 | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   |                      | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   |                    | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                   |                    |
|-----------------|------------------------------|-------------------|----------------------|------------------------------|-------------------|--------------------|-----------------------------|-------------------|--------------------|
|                 | សំវិធានធន                    |                   |                      | សំវិធានធន                    |                   |                    | សំវិធានធន                   |                   |                    |
|                 | តម្លៃយោងដុល                  | ECL               | តម្លៃយោង             | តម្លៃយោងដុល                  | ECL               | តម្លៃយោង           | តម្លៃយោងដុល                 | ECL               | តម្លៃយោង           |
|                 | ពាន់រៀល                      | ពាន់រៀល           | ពាន់រៀល              | ពាន់រៀល                      | ពាន់រៀល           | ពាន់រៀល            | ពាន់រៀល                     | ពាន់រៀល           | ពាន់រៀល            |
| ឥណទានធនាគារភូមិ | 664,480,048                  | 8,872,591         | 655,607,457          | 535,508,016                  | 8,710,427         | 526,797,589        | 337,658,521                 | 6,118,042         | 331,540,479        |
| ឥណទានឯកត្តជន    | 643,778,139                  | 8,090,335         | 635,687,804          | 471,040,693                  | 8,075,449         | 462,965,244        | 500,363,645                 | 12,605,973        | 487,757,672        |
|                 | <b>1,308,258,187</b>         | <b>16,962,926</b> | <b>1,291,295,261</b> | <b>1,006,548,709</b>         | <b>16,785,876</b> | <b>989,762,833</b> | <b>838,022,166</b>          | <b>18,724,015</b> | <b>819,298,151</b> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**8. ទ្រព្យសម្បត្តិ និងបរិក្ខារ**

|                                       | ការកែលម្អអគារ    | យានយន្ត          | ម៉ូតូ             | កុំព្យូទ័រ និងសម្ភារៈ<br>ការិយាល័យ | សំណង់កំពុង<br>សាងសង់ | សរុប              |
|---------------------------------------|------------------|------------------|-------------------|------------------------------------|----------------------|-------------------|
|                                       | ពាន់រៀល          | ពាន់រៀល          | ពាន់រៀល           | ពាន់រៀល                            | ពាន់រៀល              | ពាន់រៀល           |
| <b>តម្លៃដើម</b>                       |                  |                  |                   |                                    |                      |                   |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩         | 4,077,642        | 5,000,707        | 14,439,734        | 18,911,494                         | 2,094,956            | 44,524,533        |
| ការទិញបន្ថែម                          | 107,555          | -                | 3,338,355         | 1,819,579                          | 225,918              | 5,491,407         |
| ការលក់                                | (63,705)         | -                | (58,505)          | (98,343)                           | -                    | (220,553)         |
| ការផ្ទេរ                              | 91,729           | -                | -                 | 2,188,209                          | (2,279,938)          | -                 |
| ការកែសម្រួល                           | -                | -                | -                 | 1,444,523                          | -                    | 1,444,523         |
| លម្អៀងពីការប្តូររូបិយប័ណ្ណ            | -                | -                | -                 | -                                  | (2,091)              | (2,091)           |
| <b>នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩</b> | <b>4,213,221</b> | <b>5,000,707</b> | <b>17,719,584</b> | <b>24,265,462</b>                  | <b>38,845</b>        | <b>51,237,819</b> |
| <b>លំដាប់បង្គរ</b>                    |                  |                  |                   |                                    |                      |                   |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩         | 3,013,339        | 2,376,104        | 7,380,069         | 13,758,354                         | -                    | 26,527,866        |
| លំដាប់ក្នុងគ្រា                       | 578,070          | 355,391          | 1,741,866         | 3,618,063                          | -                    | 6,293,390         |
| ការលក់                                | (63,546)         | -                | (43,730)          | (95,520)                           | -                    | (202,796)         |
| <b>នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩</b> | <b>3,527,863</b> | <b>2,731,495</b> | <b>9,078,205</b>  | <b>17,280,897</b>                  | <b>-</b>             | <b>32,618,460</b> |
| <b>តម្លៃយោង</b>                       |                  |                  |                   |                                    |                      |                   |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩         | 1,064,303        | 2,624,603        | 7,059,665         | 5,153,140                          | 2,094,956            | 17,996,667        |
| <b>នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩</b> | <b>685,358</b>   | <b>2,269,212</b> | <b>8,641,379</b>  | <b>6,984,565</b>                   | <b>38,845</b>        | <b>18,619,359</b> |
| <b>តម្លៃយោងជាពុល្លារអាមេរិក</b>       |                  |                  |                   |                                    |                      |                   |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩         | 264,884          | 653,211          | 1,757,009         | 1,282,514                          | 521,393              | 4,479,011         |
| <b>នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩</b> | <b>168,186</b>   | <b>556,862</b>   | <b>2,120,584</b>  | <b>1,714,004</b>                   | <b>9,532</b>         | <b>4,569,168</b>  |

**គ្រឹះស្ថានទីក្រុងហ្វីនឡង់ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**8. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)**

|                                 | ការកែលម្អអគារ | យានយន្ត   | ម៉ូតូ      | កុំព្យូទ័រ និងសម្ភារៈ<br>ការិយាល័យ | សំណង់កំពុង<br>សាងសង់ | សរុប       |
|---------------------------------|---------------|-----------|------------|------------------------------------|----------------------|------------|
|                                 | ពាន់រៀល       | ពាន់រៀល   | ពាន់រៀល    | ពាន់រៀល                            | ពាន់រៀល              | ពាន់រៀល    |
| <b>តម្លៃដើម</b>                 |               |           |            |                                    |                      |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | 3,677,325     | 4,551,754 | 12,518,247 | 15,312,175                         | 2,077,963            | 38,137,464 |
| ការទិញបន្ថែម                    | 328,550       | 848,299   | 1,921,487  | 1,157,821                          | 2,551,646            | 6,807,803  |
| ការលក់                          | (3,995)       | (399,346) | -          | (17,393)                           | -                    | (420,734)  |
| ការផ្ទេរ                        | 75,762        | -         | -          | 2,458,891                          | (2,534,653)          | -          |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 4,077,642     | 5,000,707 | 14,439,734 | 18,911,494                         | 2,094,956            | 44,524,533 |
| <b>រំលស់បង្គរ</b>               |               |           |            |                                    |                      |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | 2,394,655     | 2,376,992 | 5,851,384  | 10,848,809                         | -                    | 21,471,840 |
| រំលស់ក្នុងគ្រា                  | 622,679       | 398,458   | 1,528,685  | 2,926,938                          | -                    | 5,476,760  |
| ការលក់                          | (3,995)       | (399,346) | -          | (17,393)                           | -                    | (420,734)  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 3,013,339     | 2,376,104 | 7,380,069  | 13,758,354                         | -                    | 26,527,866 |
| <b>តម្លៃយោង</b>                 |               |           |            |                                    |                      |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | 1,282,670     | 2,174,762 | 6,666,863  | 4,463,366                          | 2,077,963            | 16,665,624 |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 1,064,303     | 2,624,603 | 7,059,665  | 5,153,140                          | 2,094,956            | 17,996,667 |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b> |               |           |            |                                    |                      |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | 317,729       | 538,707   | 1,651,439  | 1,105,615                          | 514,730              | 4,128,220  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 264,884       | 653,211   | 1,757,009  | 1,282,514                          | 521,393              | 4,479,011  |

**គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**9. កម្មវិធីកុំព្យូទ័រ**

|                                 | កម្មវិធីកុំព្យូទ័រ<br>ពាន់រៀល | ការងារកំពុងធ្វើ<br>ពាន់រៀល | សរុប<br>ពាន់រៀល |
|---------------------------------|-------------------------------|----------------------------|-----------------|
| <b>តម្លៃដើម</b>                 |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩   | 9,220,432                     | 9,008,568                  | 18,229,000      |
| ការទិញបន្ថែម                    | 787,673                       | 3,573,525                  | 4,361,198       |
| ការលក់                          | (5,315,809)                   | -                          | (5,315,809)     |
| ការផ្ទេរ                        | 9,849,164                     | (9,849,164)                | -               |
| ការកែតម្រូវ                     |                               | (1,444,523)                | (1,444,523)     |
| លម្អៀងពីការប្តូររូបិយប័ណ្ណ      |                               | (2,757)                    | (2,757)         |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩  | 14,541,460                    | 1,285,649                  | 15,827,109      |
| <b>វិលសំបង្គរ</b>               |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩   | 6,479,762                     | -                          | 6,479,762       |
| វិលសំបង្គរគ្រា                  | 2,601,889                     | -                          | 2,601,889       |
| ការលក់/ការកាត់កង                | (5,315,808)                   | -                          | (5,315,808)     |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩  | 3,765,843                     | -                          | 3,765,843       |
| <b>តម្លៃយោង</b>                 |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩   | 2,740,670                     | 9,008,568                  | 11,749,238      |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩  | 10,775,617                    | 1,285,649                  | 12,061,266      |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b> |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩   | 682,098                       | 2,242,053                  | 2,924,151       |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩  | 2,644,323                     | 315,497                    | 2,959,820       |
|                                 | កម្មវិធីកុំព្យូទ័រ<br>ពាន់រៀល | ការងារកំពុងធ្វើ<br>ពាន់រៀល | សរុប<br>ពាន់រៀល |
| <b>តម្លៃដើម</b>                 |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨   | 6,695,562                     | 9,247,315                  | 15,942,877      |
| ការទិញបន្ថែម                    | 602,708                       | 1,683,415                  | 2,286,123       |
| ការផ្ទេរ                        | 1,922,162                     | (1,922,162)                | -               |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨  | 9,220,432                     | 9,008,568                  | 18,229,000      |
| <b>ដកវិលសំបង្គរ</b>             |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨   | 5,845,722                     | -                          | 5,845,722       |
| វិលសំបង្គរគ្រា                  | 634,040                       | -                          | 634,040         |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨  | 6,479,762                     | -                          | 6,479,762       |
| <b>តម្លៃយោង</b>                 |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨   | 849,840                       | 9,247,315                  | 10,097,155      |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨  | 2,740,670                     | 9,008,568                  | 11,749,238      |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b> |                               |                            |                 |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨   | 210,513                       | 2,290,640                  | 2,501,153       |
| នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨  | 682,098                       | 2,242,053                  | 2,924,151       |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**10. ភតិសន្យា (ជាភតិកៈ)**

(i) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (“ROUA”)

|                                 | អគារ       | ម៉ាស៊ីនអេធីអិម | ចំណាយយន្ត | សរុប       |
|---------------------------------|------------|----------------|-----------|------------|
|                                 | ពាន់រៀល    | ពាន់រៀល        | ពាន់រៀល   | ពាន់រៀល    |
| <b>តម្លៃដើម</b>                 |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2019   | 28,089,254 | 4,920,538      | 103,681   | 33,113,473 |
| ការទិញបន្ថែម                    | 3,017,242  | -              | 780,761   | 3,798,003  |
| ការលក់                          | (693,717)  | -              | (104,657) | (798,374)  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019  | 30,412,779 | 4,920,538      | 779,785   | 36,113,102 |
| <b>រំលស់បង្គរ</b>               |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2019   | 5,305,452  | 1,399,799      | 72,995    | 6,778,246  |
| រំលស់ក្នុងគ្រា                  | 5,865,683  | 1,415,768      | 140,450   | 7,421,901  |
| ការលក់                          | (693,717)  | -              | (104,657) | (798,374)  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019  | 10,477,418 | 2,815,567      | 108,788   | 13,401,773 |
| <b>តម្លៃយោង</b>                 |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2019   | 22,783,802 | 3,520,739      | 30,686    | 26,335,227 |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019  | 19,935,361 | 2,104,971      | 670,997   | 22,711,329 |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b> |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2019   | 5,670,434  | 876,242        | 7,637     | 6,554,312  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019  | 4,892,113  | 516,557        | 164,662   | 5,573,332  |
| <b>តម្លៃដើម</b>                 |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | 23,092,269 | 4,920,538      | 103,681   | 28,116,488 |
| ការទិញបន្ថែម                    | 5,335,758  | -              | -         | 5,335,758  |
| ការលក់                          | (338,773)  | -              | -         | (338,773)  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 28,089,254 | 4,920,538      | 103,681   | 33,113,473 |
| <b>រំលស់បង្គរ</b>               |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | -          | -              | -         | -          |
| រំលស់ក្នុងគ្រា                  | 5,644,225  | 1,399,799      | 72,995    | 7,117,019  |
| ការលក់                          | (338,773)  | -              | -         | (338,773)  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 5,305,452  | 1,399,799      | 72,995    | 6,778,246  |
| <b>តម្លៃយោង</b>                 |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | 23,092,269 | 4,920,538      | 103,681   | 28,116,488 |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 22,783,802 | 3,520,739      | 30,686    | 26,335,227 |
| <b>តម្លៃយោងជាដុល្លារអាមេរិក</b> |            |                |           |            |
| នាថ្ងៃទី ១ ខែ មករា ឆ្នាំ 2018   | 5,720,156  | 1,218,860      | 25,683    | 6,964,699  |
| នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018  | 5,670,434  | 876,242        | 7,637     | 6,554,312  |

**គ្រឹះស្ថានវិហារញាតិ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**10. ភតិសន្យា ( ជាភតិកៈ ) ( ត )**

ក្រុមហ៊ុនបានជួលទ្រព្យសម្បត្តិជាច្រើនរួមមានអគារ ម៉ាស៊ីនអេធីអ៊ីមស្វ័យប្រវត្តិ និងកន្លែងចតរថយន្ត។  
 រយៈពេលជួលជាមធ្យមគឺ 5 ឆ្នាំ (ឆ្នាំ 2018៖ 5 ឆ្នាំ) ។

ក្រុមហ៊ុនមានជម្រើសក្នុងការទិញម៉ាស៊ីនអេធីអ៊ីមក្នុងតម្លៃទឹកប្រាក់តិចតួច នៅចុងបញ្ចប់នៃរយៈពេលជួល។

ប្រមាណជា 1 ភាគ 5 នៃការជួលអគារដែលផុតកំណត់ក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន។ កិច្ចសន្យាដែលផុតកំណត់  
 ត្រូវបានជំនួសដោយភតិសន្យាថ្មីសម្រាប់ទ្រព្យសម្បត្តិមូលដ្ឋានដូចគ្នា។ លទ្ធផលនេះបណ្តាលឱ្យមានការ  
 បន្ថែមលើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម 2,999,629 ពាន់រៀលក្នុងឆ្នាំ 2019 (ឆ្នាំ 2018៖ 4,996,984 ពាន់រៀល)។

ការវិភាគរយៈពេលដល់កំណត់របស់បំណុលភតិសន្យាត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ 14។

នៅពេលវាស់វែងបំណុលភតិសន្យាសម្រាប់ភតិសន្យាដែលបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ ក្រុមហ៊ុន  
 ធ្វើអប្បហារតាមអត្រាការប្រាក់កម្ចីកើន និងអត្រាមធ្យមភាគនៅក្នុង អនុវត្តដែលមានអត្រា 7.81%។

(ii) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញឬខាត

|                                            | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                |
|--------------------------------------------|---------------------------------------------|----------------|---------------------------------------------|----------------|
|                                            | ពាន់រៀល                                     | ដុល្លារអាមេរិក | ពាន់រៀល                                     | ដុល្លារអាមេរិក |
| ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យ |                                             |                |                                             |                |
| សកម្ម                                      | 7,421,901                                   | 1,831,664      | 7,117,019                                   | 1,759,461      |
| ចំណាយការប្រាក់លើបំណុលភតិសន្យា              | 2,978,741                                   | 735,129        | 2,270,883                                   | 561,405        |
| ចំណាយទាក់ទងនឹងការជួលរយៈពេលខ្លី             | 302,211                                     | 74,583         | 16,710                                      | 4,131          |
| ចំណាយទាក់ទងនឹងការជួលតម្លៃទាប               | 670,241                                     | 165,410        | 826,458                                     | 204,316        |

លំហូរសាច់ប្រាក់សរុបសម្រាប់ការជួលមិនរាប់បញ្ចូលការប្រាក់មានចំនួន 5,755,503 ពាន់រៀល (2018៖  
 6,041,721 ពាន់រៀល)។

**គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**11. ទ្រព្យសកម្មផ្សេងៗ**

|                                | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018 |                | ថ្ងៃទី ១ ខែ មករា ឆ្នាំ 2018 |                |
|--------------------------------|------------------------------|----------------|------------------------------|----------------|-----------------------------|----------------|
|                                | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                     | ដុល្លារអាមេរិក |
| ការប្រាក់ដែលត្រូវទទួល          | -                            | -              | -                            | -              | 1,860                       | 462            |
| ការបង់ប្រាក់ជាមុន              | 6,907,282                    | 1,695,039      | 4,348,503                    | 1,082,256      | 1,498,394                   | 371,165        |
| ការវិនិយោគ(*)                  | 1,772,625                    | 435,000        | 1,746,589                    | 434,691        | 1,746,589                   | 432,645        |
| បុរេប្រទាននិងប្រាក់បញ្ញើផ្សេងៗ | 1,272,046                    | 312,159        | 1,234,612                    | 307,270        | 1,349,175                   | 334,202        |
|                                | 3,522,665                    | 864,457        | 1,155,544                    | 287,592        | 1,406,327                   | 348,359        |
|                                | 13,474,618                   | 3,306,655      | 8,485,248                    | 2,111,809      | 6,002,345                   | 1,486,833      |

\* រួមបញ្ចូលទាំងការវិនិយោគមានចំនួន 1,630,000,000 រៀល (ឆ្នាំ 2018: 1,626,400,000 រៀល) ដែលតំណាងឱ្យភាគហ៊ុន មូលធន 5.7% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ហួតតេ ឡាយហ្វ អ៊ីស្តូរិនស៍ (ខេមបូឌា) ម.ក ។

**12. ប្រាក់បញ្ញើរបស់អតិថិជន**

|                        | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018 |                | ថ្ងៃទី ១ ខែ មករា ឆ្នាំ 2018 |                |
|------------------------|------------------------------|----------------|------------------------------|----------------|-----------------------------|----------------|
|                        | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                     | ដុល្លារអាមេរិក |
| អតិថិជនរាយ ឯកត្តជន     |                              |                |                              |                |                             |                |
| ប្រាក់បញ្ញើសន្សំ       | 278,494,879                  | 68,342,301     | 222,435,050                  | 55,359,644     | 194,761,260                 | 48,244,057     |
| ប្រាក់បញ្ញើមានកាលកំណត់ | 466,579,979                  | 114,498,154    | 430,014,080                  | 107,021,921    | 293,164,883                 | 72,619,491     |
|                        | 745,074,858                  | 182,840,456    | 652,449,130                  | 162,381,565    | 487,926,143                 | 120,863,548    |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**13. ពន្ធលើប្រាក់ចំណេញ**

ការប្រកាសពន្ធរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ អាចមានការបកស្រាយខុសៗគ្នា ចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនាពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

**13.1 ចំណាយពន្ធលើប្រាក់ចំណេញ**

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល (“Tol”) នូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា 20% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា 1% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណេញ រួមមាន៖

|                                                | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|------------------------------------------------|---------------------------------------------|------------------|---------------------------------------------|------------------|
|                                                | ពាន់រៀល                                     | ដុល្លារអាមេរិក   | ពាន់រៀល                                     | ដុល្លារអាមេរិក   |
| ពន្ធលើប្រាក់ចំណេញក្នុងគ្រា                     | 12,276,847                                  | 3,029,824        | 8,595,430                                   | 2,124,952        |
| ពន្ធពន្យារលើប្រាក់ចំណេញ                        | (4,546,173)                                 | (1,121,958)      | (100,345)                                   | (24,807)         |
| សំវិធានធនខ្វះនៃពន្ធលើប្រាក់ចំណេញក្នុងឆ្នាំចាស់ | 935,736                                     | 230,932          | -                                           | -                |
|                                                | <u>8,666,410</u>                            | <u>2,138,798</u> | <u>8,495,085</u>                            | <u>2,100,145</u> |

អគ្គនាយកដ្ឋានពន្ធដារ (“GDT”) ដឹកនាំនិង ធ្វើសវនកម្មពន្ធពេញលេញលើគណនីរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទពីឆ្នាំ 2009 ទៅ 2017 ហើយ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រនៃ សវនកម្មពន្ធសម្រាប់ឆ្នាំទាំងនេះ។ បំណុលពន្ធដែលបណ្តាលមកពីការធ្វើសវនកម្មពន្ធ នេះត្រូវបានទូទាត់រួចជាស្រេចក្នុងឆ្នាំ។

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណេញត្រូវបានបង្ហាញនៅក្នុងចំណេញ ឬខាតបង់ដូចខាងក្រោម៖

|                                               | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|-----------------------------------------------|---------------------------------------------|------------------|---------------------------------------------|------------------|
|                                               | ពាន់រៀល                                     | ដុល្លារអាមេរិក   | ពាន់រៀល                                     | ដុល្លារអាមេរិក   |
| ប្រាក់ចំណេញមុនដកពន្ធ                          | 38,249,666                                  | 9,439,701        | 38,215,135                                  | 9,447,500        |
| ចំណាយពន្ធលើប្រាក់ចំណេញតាម                     |                                             |                  |                                             |                  |
| អត្រាពន្ធអនុវត្ត 20%                          | 7,649,933                                   | 1,887,940        | 7,643,027                                   | 1,889,500        |
| និយ័តកម្ម៖                                    |                                             |                  |                                             |                  |
| ចំណាយដែលមិនអាចកាត់កងបាន                       | 560,830                                     | 138,408          | 986,537                                     | 243,890.00       |
| សំវិធានធនពន្ធលើប្រាក់ចំណេញខ្វះពីឆ្នាំមុន      | -                                           | -                | (398,281)                                   | (98,463.00)      |
| ភាពលម្អៀងបណ្តោះអាសន្នដែលមិនត្រូវបានទទួលស្គាល់ | 455,647                                     | 112,450          | 263,802                                     | 65,218.00        |
|                                               | <u>8,666,410</u>                            | <u>2,138,798</u> | <u>8,495,085</u>                            | <u>2,100,145</u> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**13. ពន្ធលើប្រាក់ចំណេញ (ត)**

**13.2 ចំណូលពន្ធសកម្ម**

បម្រែបម្រួលបំណុលពន្ធថវិកាមានដូចខាងក្រោម៖

|                            | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019 |                  | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018 |                  |
|----------------------------|------------------------------|------------------|------------------------------|------------------|
|                            | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| សមតុល្យនាដើមការិយបរិច្ឆេទ  | 6,365,457                    | 1,584,235        | 7,341,834                    | 1,818,636        |
| ពន្ធលើប្រាក់ចំណូលក្នុងគ្រា | 13,212,583                   | 3,260,756        | 8,595,430                    | 2,139,231        |
| ពន្ធលើប្រាក់ចំណូលបានបង់    | (10,007,704)                 | (2,469,818)      | (9,571,807)                  | (2,382,232)      |
| លម្អៀងពីអត្រាប្តូរប្រាក់   | -                            | (26,624)         | -                            | 8,600            |
|                            | <u>9,570,336</u>             | <u>2,348,549</u> | <u>6,365,457</u>             | <u>1,584,235</u> |

**13.3 ពន្ធពន្យារ**

|                       | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019 |                  | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018 |                  | ថ្ងៃទី ១ ខែ មករា ឆ្នាំ 2018 |                  |
|-----------------------|------------------------------|------------------|------------------------------|------------------|-----------------------------|------------------|
|                       | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                     | ដុល្លារអាមេរិក   |
| ទ្រព្យសកម្មពន្ធពន្យារ | 11,856,229                   | 2,909,504        | 6,904,619                    | 1,718,422        | 6,503,617                   | 1,611,002        |
| បំណុលពន្ធពន្យារ       | (936,753)                    | (229,878)        | (531,316)                    | (132,234)        | (230,658)                   | (57,136)         |
|                       | <u>10,919,476</u>            | <u>2,679,626</u> | <u>6,373,303</u>             | <u>1,586,188</u> | <u>6,272,959</u>            | <u>1,553,866</u> |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**13. ពន្ធលើប្រាក់ចំណេញ (ត)**

**13.3 ពន្ធពន្យារ (ត)**

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសុទ្ធក្នុងឆ្នាំមានដូចខាងក្រោម៖

|                                                           | សំវិធានធនលើ<br>ការខាតបង់<br>ឥណទាន<br>ពាន់រៀល | សំវិធានធនសម្រាប់<br>ប្រាក់អត្ថប្រយោជន៍<br>និយោជិត<br>ពាន់រៀល | កម្រៃជើងសារលើ<br>ដំណើរការឥណទាន<br>ដែលមិនទាន់រំលស់<br>ពាន់រៀល | គណនីបង្គរ<br>ពាន់រៀល | ទ្រព្យ និង<br>បរិក្ខារ<br>ពាន់រៀល | ចំណេញអត្រាប្តូរ<br>ប្រាក់មិនទាន់បាន<br>ពាន់រៀល | សរុប<br>ពាន់រៀល |
|-----------------------------------------------------------|----------------------------------------------|--------------------------------------------------------------|--------------------------------------------------------------|----------------------|-----------------------------------|------------------------------------------------|-----------------|
| គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ 2019                       | 1,346,700                                    | 622,322                                                      | 3,871,430                                                    | 1,064,166            | (531,315)                         | -                                              | 6,373,303       |
| ការដកចេញពី/(ដាក់បញ្ចូលក្នុង)<br>របាយការណ៍ចំណេញ ឬខាត       | 657,644                                      | 1,037,742                                                    | 3,139,788                                                    | 116,437              | (92,326)                          | (313,112)                                      | 4,546,173       |
| គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019                      | 2,004,344                                    | 1,660,064                                                    | 7,011,218                                                    | 1,180,603            | (623,641)                         | (313,112)                                      | 10,919,476      |
| គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ជា<br>ដុល្លារអាមេរិក | 491,864                                      | 407,378                                                      | 1,720,544                                                    | 289,719              | (153,041)                         | (76,837)                                       | 2,679,626       |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**13. ពន្ធលើប្រាក់ចំណេញ (ត)**

**13.3 ពន្ធពន្យារ (ត)**

|                                                           | សំវិធានធនលើការ<br>ខាតបង់ឥណទាន<br>ពាន់រៀល | សំវិធានធនសម្រាប់<br>ប្រាក់អត្ថប្រយោជន៍<br>និយោជិត<br>ពាន់រៀល | កម្រៃជើងសារលើ<br>ដំណើរការឥណទាន<br>ដែលមិនទាន់រំលស់<br>ពាន់រៀល | គណនីបង្ក<br>ពាន់រៀល | ទ្រព្យ និងបរិក្ខារ<br>ពាន់រៀល | សរុប<br>ពាន់រៀល |
|-----------------------------------------------------------|------------------------------------------|--------------------------------------------------------------|--------------------------------------------------------------|---------------------|-------------------------------|-----------------|
| គិតត្រឹមថ្ងៃទី ១ ខែ មករា ឆ្នាំ 2018                       | 2,248,334                                | 1,966,792                                                    | 1,528,414                                                    | 760,078             | (230,659)                     | 6,272,959       |
| ការដកចេញពី/(ដាក់បញ្ចូលក្នុង)<br>របាយការណ៍ចំណេញ ឬខាត       | (901,634)                                | (1,344,470)                                                  | 2,343,016                                                    | 304,088             | (300,656)                     | 100,344         |
| គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018                      | 1,346,700                                | 622,322                                                      | 3,871,430                                                    | 1,064,166           | (531,315)                     | 6,373,303       |
| គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ជាដុល្លារ<br>អាមេរិក | 335,167                                  | 154,884                                                      | 963,522                                                      | 264,849             | (132,234)                     | 1,586,188       |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**14. បំណុលកតិសន្យា**

**ការវិភាគតាមកាលកំណត់- លំហូរសាច់ប្រាក់តាមកិច្ចសន្យាដោយមិនធ្វើអប្បបរមា**

|                                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                         | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                         | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                         |
|--------------------------------|------------------------------|-------------------------|------------------------------|-------------------------|-----------------------------|-------------------------|
|                                | ពាន់រៀល                      | ដុល្លារអាមេរិក          | ពាន់រៀល                      | ដុល្លារអាមេរិក          | ពាន់រៀល                     | ដុល្លារអាមេរិក          |
| ឆ្នាំទី 1                      | 7,820,042                    | 1,919,029               | 7,693,142                    | 1,914,669               | 7,279,401                   | 1,803,171               |
| ឆ្នាំទី 2                      | 6,022,801                    | 1,477,988               | 6,765,809                    | 1,683,875               | 6,628,367                   | 1,641,904               |
| ឆ្នាំទី 3                      | 4,363,858                    | 1,070,885               | 5,012,324                    | 1,247,467               | 5,720,826                   | 1,417,098               |
| ឆ្នាំទី 4                      | 3,547,096                    | 870,453                 | 3,570,429                    | 888,609                 | 4,107,207                   | 1,017,391               |
| ឆ្នាំទី 5                      | 2,083,198                    | 511,214                 | 3,005,234                    | 747,943                 | 2,807,055                   | 695,332                 |
| លើសពី 5ឆ្នាំ                   | 3,103,535                    | 761,604                 | 4,556,263                    | 1,133,963               | 5,244,809                   | 1,299,185               |
|                                | <u>26,940,530</u>            | <u>6,611,173</u>        | <u>30,603,201</u>            | <u>7,616,526</u>        | <u>31,787,665</u>           | <u>7,874,081</u>        |
| ដក: ការប្រាក់ដែលមិនទាន់ទទួលបាន | <u>3,415,476</u>             | <u>838,154</u>          | <u>5,120,647</u>             | <u>1,274,427</u>        | <u>5,599,147</u>            | <u>1,386,957</u>        |
| <b>បំណុលកតិសន្យា</b>           | <u><b>23,525,054</b></u>     | <u><b>5,773,019</b></u> | <u><b>25,482,554</b></u>     | <u><b>6,342,099</b></u> | <u><b>26,188,518</b></u>    | <u><b>6,487,124</b></u> |
| វិភាគតាម:                      |                              |                         |                              |                         |                             |                         |
| រយៈពេលខ្លី                     | <u>7,820,042</u>             | <u>1,919,029</u>        | <u>7,693,142</u>             | <u>1,914,669</u>        | <u>7,279,401</u>            | <u>1,803,171</u>        |
| រយៈពេលវែង                      | <u>15,705,012</u>            | <u>3,853,990</u>        | <u>17,789,412</u>            | <u>4,427,430</u>        | <u>18,909,117</u>           | <u>4,683,953</u>        |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**15. ប្រាក់កម្ចី**

|                                               | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019 |                    | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018 |                    | ថ្ងៃទី ១ ខែ មករា ឆ្នាំ 2018 |                    |
|-----------------------------------------------|------------------------------|--------------------|------------------------------|--------------------|-----------------------------|--------------------|
|                                               | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                      | ដុល្លារអាមេរិក     | ពាន់រៀល                     | ដុល្លារអាមេរិក     |
| <i>ប្រាក់កម្ចីកត់ត្រាតាមតម្លៃដក<br/>រំលស់</i> |                              |                    |                              |                    |                             |                    |
| មានរបស់បញ្ចាំ (*)                             | 128,000,000                  | 31,411,043         | 71,840,000                   | 17,879,542         | 92,000,000                  | 22,789,200         |
| មិនមានរបស់បញ្ចាំ (**)                         | 474,027,292                  | 116,325,716        | 408,701,581                  | 101,717,666        | 338,164,186                 | 83,766,209         |
|                                               | <u>602,027,292</u>           | <u>147,736,759</u> | <u>480,541,581</u>           | <u>119,597,208</u> | <u>430,164,186</u>          | <u>106,555,409</u> |

- (\*) ទាំងនេះតំណាងឲ្យប្រាក់បញ្ញើប្រាក់កម្ចីពី ធនាគារជាតិតាមរយៈប្រតិបត្តិការបញ្ចាំសាច់ប្រាក់ងាយស្រួល (“LPCO”) ដោយប្រើ NCD។
- (\*\*) ទាំងនេះតំណាងឲ្យកម្ចីធនាគារដែលបានមកពីធនាគារនានា មានរយៈពេលពី មួយ ទៅ ប្រាំមួយឆ្នាំ (2018: មួយ ទៅ ប្រាំមួយឆ្នាំ ) និងមានអត្រាការប្រាក់ពី 4.00% ដល់ 10.00% (2018: 6.40% ដល់ 13.72%)។

**16. អនុបំណុល**

|                                            | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019 |                  | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018 |                  | ថ្ងៃទី ១ ខែ មករា ឆ្នាំ 2018 |                  |
|--------------------------------------------|------------------------------|------------------|------------------------------|------------------|-----------------------------|------------------|
|                                            | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                     | ដុល្លារអាមេរិក   |
| <i>អនុបំណុលកត់ត្រាតាម<br/>តម្លៃដករំលស់</i> |                              |                  |                              |                  |                             |                  |
| BlueOrchard*                               | 16,375,814                   | 4,018,605        | 20,188,465                   | 5,024,506        | -                           | -                |
| PROPACO**                                  | 10,182,021                   | 2,498,655        | 15,273,032                   | 3,801,153        | 20,421,710                  | 5,058,635        |
|                                            | <u>26,557,835</u>            | <u>6,517,260</u> | <u>35,461,497</u>            | <u>8,825,659</u> | <u>20,421,710</u>           | <u>5,058,635</u> |

- (\*) ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន BlueOrchard Microfinance Fund ដែលបានចុះកិច្ចសន្យានៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2018 និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 25 ខែ កក្កដា ឆ្នាំ 2018 អោយដាក់ជាដើមទុនថ្នាក់ទី២។ អនុបំណុលនេះ នឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះ មានកាលកំណត់រយៈពេល 5 ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2023។
- (\*\*) ជាអនុបំណុលបន្ទាប់បន្សំ ដែលទទួលបានមកពីក្រុមហ៊ុន Société de Promotion et de Participation pour la Coopération Economique (“PROPACO”) ដែលបាននិងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2016 អោយដាក់ ដើមទុនថ្នាក់ទី២ ដែលនឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះ មានកាលកំណត់រយៈពេល 5 ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី 15 ខែ កញ្ញា ឆ្នាំ 2021 ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**17. ការផ្លាស់ប្តូរដល់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន**

|                                           | ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ |                            |                                 |                  |                         |
|-------------------------------------------|-------------------------------------|----------------------------|---------------------------------|------------------|-------------------------|
|                                           | លំហូរសាច់ប្រាក់                     |                            | ការផ្លាស់ប្តូរផ្សេងៗ            |                  |                         |
|                                           | 1 មករា 2019<br>ពាន់រៀល              | ហិរញ្ញវត្ថុ (i)<br>ពាន់រៀល | កាតព្វកិច្ចសន្យា(ii)<br>ពាន់រៀល | (iii)<br>ពាន់រៀល | 31 ធ្នូ 2019<br>ពាន់រៀល |
| ប្រាក់កម្ចី                               | 480,541,581                         | 120,403,961                | -                               | 1,081,750        | 602,027,292             |
| អនុបំណុល                                  | 35,461,497                          | (8,645,400)                | -                               | (258,262)        | 26,557,835              |
| បំណុលភតិសន្យា                             | 25,482,554                          | (5,755,503)                | 3,798,003                       | -                | 23,525,054              |
| <b>សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន</b> | <b>541,485,632</b>                  | <b>106,003,058</b>         | <b>3,798,003</b>                | <b>823,488</b>   | <b>652,110,181</b>      |

  

|                                           | ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ |                           |                                  |                  |                         |
|-------------------------------------------|-------------------------------------|---------------------------|----------------------------------|------------------|-------------------------|
|                                           | លំហូរសាច់ប្រាក់                     |                           | ការផ្លាស់ប្តូរផ្សេងៗ             |                  |                         |
|                                           | 1 មករា 2018<br>ពាន់រៀល              | ហិរញ្ញវត្ថុ(i)<br>ពាន់រៀល | កាតព្វកិច្ចសន្យា (ii)<br>ពាន់រៀល | (iii)<br>ពាន់រៀល | 31 ធ្នូ 2018<br>ពាន់រៀល |
| ប្រាក់កម្ចី                               | 430,164,186                         | 50,228,886                | -                                | 148,509          | 480,541,581             |
| អនុបំណុល                                  | 20,421,710                          | 15,244,600                | -                                | (204,813)        | 35,461,497              |
| បំណុលភតិសន្យា                             | 26,188,518                          | (6,041,721)               | 5,335,757                        | -                | 25,482,554              |
| <b>សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន</b> | <b>476,774,414</b>                  | <b>59,431,765</b>         | <b>5,335,757</b>                 | <b>(56,304)</b>  | <b>541,485,632</b>      |

- (i) លំហូរសាច់ប្រាក់មកពីប្រាក់កម្ចី អនុបំណុល និង ភតិសន្យាជាចំនួនសាច់ប្រាក់សុទ្ធដែលទទួលបាន និង ការសងត្រលប់ប្រាក់កម្ចី និង អនុបំណុល និង ភតិសន្យានៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់។
- (ii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ គឺជាការទទួលស្គាល់បន្ថែមនៃសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម។
- (iii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់គឺចំនួនខុសគ្នារវាងការប្រាក់បង្គរ និង ការប្រាក់បានបង់។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**18. សំវិធានធនសម្រាប់ភាគពូកិច្ចលើអត្ថប្រយោជន៍បុគ្គលិក**

|                             | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|-----------------------------|------------------------------|------------------|------------------------------|------------------|
|                             | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   |
| សមតុល្យនាដើមឆ្នាំ           | 9,863,741                    | 2,454,888        | 14,095,407                   | 3,491,555        |
| ការបន្ថែមក្នុងការិយបរិច្ឆេទ |                              |                  |                              |                  |
| វិភាគទានរបស់និយោជក          | 3,432,586                    | 842,352          | 3,591,853                    | 893,940          |
| វិភាគទានរបស់និយោជិត         | 1,624,776                    | 398,718          | 1,323,307                    | 329,345          |
| សំវិធានធនលើអតីតភាពការងារ    | 1,824,593                    | 447,753          | 5,534,875                    | 1,377,520        |
| ការប្រាក់                   | 453,665                      | 111,329          | 421,346                      | 104,371          |
| ការទូទាត់ក្នុងអំឡុងឆ្នាំ    | (2,785,804)                  | (683,633)        | (14,304,905)                 | (3,560,205)      |
| ការកាត់ត្រាត្រលប់វិញ (*)    | (3,355,347)                  | (823,398)        | (798,142)                    | (198,642)        |
| លម្អៀងពីអត្រាប្តូរប្រាក់    | -                            | (34,338)         | -                            | 17,004           |
|                             | <u>11,058,210</u>            | <u>2,713,671</u> | <u>9,863,741</u>             | <u>2,454,888</u> |

(\*) ការដកចេញនៃសំវិធានធនកើតឡើងពីសេចក្តីណែនាំលេខ ០៤២/១៩ ដែលចេញប្រកាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលបានកែតម្រូវការទូទាត់នៃការបើករំលឹកប្រាក់បំណាច់អតីតភាពចាប់ពី ៧.៥ ថ្ងៃទៅ ៣ ថ្ងៃនៅក្នុងខែ មិថុនា និង ឆ្នាំនៃឆ្នាំនីមួយៗ និងការពន្យារនៃការទូទាត់ប្រាក់ (ចាប់ផ្តើមពីខែ ធ្នូ ឆ្នាំ ២០២១ ដែលផ្ទុយពីការកំណត់ពីមុនដែលតម្រូវឲ្យចាប់ផ្តើមទូទាត់ប្រាក់បំណាច់អតីតភាពការងារពីខែ មិថុនា ឆ្នាំ ២០១៩)។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**19. បំណុលផ្សេងៗ**

|                                                      | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                  |
|------------------------------------------------------|------------------------------|------------------|------------------------------|------------------|-----------------------------|------------------|
|                                                      | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                      | ដុល្លារអាមេរិក   | ពាន់រៀល                     | ដុល្លារអាមេរិក   |
| គណនីបង្គរ និងបំណុលផ្សេងៗ                             | 5,663,651                    | 1,389,853        | 14,841,853                   | 3,693,841        | 4,787,272                   | 1,185,849        |
| បង្គរអត្ថប្រយោជន៍បុគ្គលិកផ្សេងៗ                      | 8,943,048                    | 2,194,613        | 10,610,177                   | 2,640,661        | 8,505,220                   | 2,106,817        |
| ពន្ធផ្សេងៗត្រូវទូទាត់                                | 1,032,828                    | 253,455          | 2,917,179                    | 726,028          | 5,349,907                   | 1,325,218        |
| ការខាតបង់តម្លៃទីផ្សារលើនិស្សន្ទ<br>ឧបករណ៍ហិរញ្ញវត្ថុ | 179,963                      | 44,163           | 1,444,608                    | 359,534          | 560,485                     | 138,836          |
|                                                      | <u>15,819,490</u>            | <u>3,882,084</u> | <u>29,813,817</u>            | <u>7,420,064</u> | <u>19,202,884</u>           | <u>4,756,720</u> |

**20. ដើមទុន**

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

|                         | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |
|-------------------------|------------------------------|------------------------------|
| គិតត្រឹមថ្ងៃទី 1 ខែមករា | 4,813,092                    | 3,165,092                    |
| ភាគហ៊ុនបន្ថែម           | <u>1,553,906</u>             | <u>1,648,000</u>             |
|                         | <u>6,366,998</u>             | <u>4,813,092</u>             |

(ii) ភាគហ៊ុនធម្មតាត្រូវបានចុះបញ្ជី បោះផ្សាយ និងទូទាត់ក្នុងតម្លៃចារឹក 25,000រៀល ក្នុង១ភាគហ៊ុន។

|        | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   |
|--------|------------------------------|-------------------|------------------------------|-------------------|
|        | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    |
| ដើមទុន | <u>159,174,950</u>           | <u>39,061,337</u> | <u>120,327,300</u>           | <u>29,947,063</u> |

ព័ត៌មានលម្អិតនៃភាគទុនិកមានដូចខាងក្រោម៖

|                             | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   |                |
|-----------------------------|------------------------------|-------------------|----------------|------------------------------|-------------------|----------------|
|                             | ពាន់រៀល                      | ដុល្លារអាមេរិក    | ភាគរយ %        | ពាន់រៀល                      | ដុល្លារអាមេរិក    | ភាគរយ %        |
| SCSB                        | 135,121,500                  | 33,158,650        | 84.89%         | 96,273,850                   | 23,960,640        | 80.01%         |
| Agora មីក្រូហិរញ្ញវត្ថុ N.V | 24,053,425                   | 5,902,681         | 15.11%         | 24,053,425                   | 5,986,417         | 19.99%         |
| សមាគមបុគ្គលិក អេ អិម ខេ     | 25                           | 6                 | 0.001%         | 25                           | 6                 | 0.001%         |
|                             | <u>159,174,950</u>           | <u>39,061,337</u> | <u>100.00%</u> | <u>120,327,300</u>           | <u>29,947,063</u> | <u>100.00%</u> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**20. ដើមទុន (ត)**

នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ 2018 ធនាគារជាតិនៃកម្ពុជា បានអនុម័តលើប្រតិបត្តិការទិញភាគហ៊ុន ដោយក្រុមហ៊ុន The Shanghai Commercial and Savings Bank Limited (“SCSB”) ចំនួន 80.01% នៃភាគហ៊ុនសរុប។ Agora Microfinance N.V. និងសមាគមបុគ្គលិក អេ អិម ខេ នឹងបន្តធ្វើជាម្ចាស់ភាគហ៊ុនផ្សេងទៀតបន្ទាប់ពីការផ្លាស់ប្តូរត្រូវបានបញ្ចប់។ ការកែសម្រួលអនុស្សរណៈនិងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 4 និង ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ 2018 រៀងគ្នា។

នៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2019 ធនាគារជាតិនៃកម្ពុជា បានអនុម័តក្នុងការតំឡើងភាគហ៊ុនដែលបានចុះបញ្ជីពី 120,327,300,000 រៀល ទៅ 159,174,950,000 រៀល ដែលមានចំនួន 6,366,998 ភាគហ៊ុន ក្នុងតម្លៃបារីក 25,000រៀល ក្នុង១ភាគហ៊ុន។ នៅថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2019 ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីនិងអនុម័តលើការបង្កើនដើមទុនដែលបានរៀបរាប់ខាងលើ និងវិសោធនកម្មអនុស្សរណៈ និងមាត្រាក្រុមហ៊ុន។

**21. បុព្វលាភភាគហ៊ុន**

|                                      | ពាន់រៀល           | ដុល្លារអាមេរិក   |
|--------------------------------------|-------------------|------------------|
| គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019  | 149,505           | 37,209           |
| បុព្វលាភដែលបានមកពីការបោះភាគហ៊ុនមូលធន | 22,275,850        | 5,497,495        |
| លម្អៀងពីការប្តូររូបិយប័ណ្ណ           | -                 | (31,549)         |
|                                      | <u>22,425,355</u> | <u>5,503,155</u> |
| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019         | <u>22,425,355</u> | <u>5,503,155</u> |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**22. ទុនបម្រុង**

|                               | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                |
|-------------------------------|------------------------------|----------------|------------------------------|----------------|-----------------------------|----------------|
|                               | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                     | ដុល្លារអាមេរិក |
| ទុនបម្រុងផ្សេងៗ (i)           | 22,295,749                   | 5,471,349      | 20,764,670                   | 5,167,911      | 18,814,706                  | 4,660,566      |
| ទុនបម្រុងតាមបទប្បញ្ញត្តិ (ii) | 5,103,250                    | 1,252,332      | 4,883,022                    | 1,215,287      | -                           | -              |
|                               | 27,398,999                   | 6,723,681      | 25,647,692                   | 6,383,198      | 18,814,706                  | 4,660,566      |

(i) ក្រោមកិច្ចព្រមព្រៀងឥណទានពី Instituto De Crédito Oficial of The Kingdom of Spain (ICO), ក្រុមហ៊ុនតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន 3.5% នៃប្រាក់កម្ចីនៅសល់ជាមួយ ICO ពីប្រាក់ចំណេញជាដៀងរាល់ចុងឆ្នាំ ដើម្បីបញ្ចូលទៅក្នុងគណនីទុនបម្រុង សម្រាប់ការពង្រឹងមូលធន។ ICO ពុំមានសិទ្ធិក្នុងការទទួលបានពីទុនបម្រុងនេះទេ។

(ii) ទុនបម្រុងតាមបទប្បញ្ញត្តិ៖

|                                                               | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |                |
|---------------------------------------------------------------|------------------------------|----------------|------------------------------|----------------|-----------------------------|----------------|
|                                                               | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                     | ដុល្លារអាមេរិក |
| គិតត្រឹមពីដើមការិយបរិច្ឆេទ                                    | 4,883,022                    | 1,215,287      | -                            | -              | -                           | -              |
| ការខូចខាតទៅលើឧបករណ៍ឥណទានតម្រូវដោយធនាគារជាតិ                   |                              |                |                              |                |                             |                |
| - តុល្យការនៅធនាគារផ្សេងៗ                                      | 179,900                      | 44,147         | 132,501                      | 32,977         | -                           | -              |
| - ឥណទានផ្តល់ដល់អតិថិជន                                        | 22,155,333                   | 5,436,892      | 21,771,957                   | 5,418,606      | 18,426,671                  | 4,564,447      |
| ឱនភាពលើទ្រព្យហិរញ្ញវត្ថុតម្រូវដោយធនាគារជាតិ                   | 22,335,233                   | 5,481,039      | 21,904,458                   | 5,451,583      | 18,426,671                  | 4,564,447      |
| ឱនភាពលើទ្រព្យហិរញ្ញវត្ថុតាម CIFRSs (កំណត់សម្គាល់ 6 និង 7)     | 17,231,983                   | 4,228,707      | 17,021,436                   | 4,236,296      | 19,484,350                  | 4,826,443      |
| ការផ្តេរពីប្រាក់ចំណេញទៅទុនបម្រុងដែលទាក់ទងនឹងឱនភាពនៅក្នុងឆ្នាំ | 220,228                      | 54,350         | -                            | -              | -                           | -              |
| ការប៉ះពាល់ដោយសារការប្តូរទៅ CIFRSs                             | -                            | -              | 4,883,022                    | 1,207,175      | -                           | -              |
| លម្អៀងពីអត្រាប្តូរប្រាក់                                      | -                            | (17,305)       | -                            | 8,112          | -                           | -              |
| នាចុងការិយបរិច្ឆេទ                                            | 5,103,250                    | 1,252,332      | 4,883,022                    | 1,215,287      | -                           | -              |

ក្រុមហ៊ុនបានទទួលស្គាល់ទុនបម្រុងទុកតាមបទប្បញ្ញត្តិចាប់ពីដំណាច់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**23. ចំណូលការប្រាក់**

|                           | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   |
|---------------------------|---------------------------------------------|-------------------|---------------------------------------------|-------------------|
|                           | ពាន់រៀល                                     | ដុល្លារអាមេរិក    | ពាន់រៀល                                     | ដុល្លារអាមេរិក    |
| ឥណទានផ្តល់ដល់អតិថិជន      | 240,158,280                                 | 59,269,072        | 210,939,704                                 | 52,148,258        |
| ប្រាក់បញ្ញើនៅធនាគារផ្សេងៗ | 1,928,812                                   | 476,015           | 1,536,504                                   | 379,853           |
|                           | <u>242,087,092</u>                          | <u>59,745,087</u> | <u>212,476,208</u>                          | <u>52,528,111</u> |

**24. ចំណាយការប្រាក់**

|                             | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   |
|-----------------------------|---------------------------------------------|-------------------|---------------------------------------------|-------------------|
|                             | ពាន់រៀល                                     | ដុល្លារអាមេរិក    | ពាន់រៀល                                     | ដុល្លារអាមេរិក    |
| ប្រាក់កម្ចី                 | 39,831,565                                  | 9,830,100         | 40,170,406                                  | 9,930,879         |
| ប្រាក់បញ្ញើរបស់អតិថិជន      | 41,721,143                                  | 10,296,431        | 31,168,093                                  | 7,705,338         |
| មូលនិធិសោធននិវត្តន៍បុគ្គលិក | 453,665                                     | 111,961           | 421,346                                     | 104,165           |
| ភតិសន្យា                    | 2,978,741                                   | 735,129           | 2,270,883                                   | 561,405           |
|                             | <u>84,985,114</u>                           | <u>20,973,621</u> | <u>74,030,728</u>                           | <u>18,301,787</u> |

**25. ចំណាយកម្រៃជើងសារ**

|                                                                            | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|----------------------------------------------------------------------------|---------------------------------------------|------------------|---------------------------------------------|------------------|
|                                                                            | ពាន់រៀល                                     | ដុល្លារអាមេរិក   | ពាន់រៀល                                     | ដុល្លារអាមេរិក   |
| ប្រាក់លើកទឹកចិត្តសម្រាប់<br>ភ្នាក់ងារធនាគារភូមិ និង<br>ភ្នាក់ងារធនាគារចល័ត | 9,945,660                                   | 2,454,506        | 7,778,660                                   | 1,923,031        |
| កម្រៃលើប្រាក់កម្ចី និងកិច្ចសន្យាការ<br>ដោះដូរ                              | 484,138                                     | 119,482          | 221,703                                     | 54,809           |
|                                                                            | <u>10,429,798</u>                           | <u>2,573,988</u> | <u>8,000,363</u>                            | <u>1,977,840</u> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**26. ចំណូលផ្សេងៗ**

|                                         | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|-----------------------------------------|---------------------------------------------|------------------|---------------------------------------------|------------------|
|                                         | ពាន់រៀល                                     | ដុល្លារអាមេរិក   | ពាន់រៀល                                     | ដុល្លារអាមេរិក   |
| កម្រៃសេវាឥណទាន                          | 11,394,753                                  | 2,812,131        | 25,769,949                                  | 6,370,816        |
| ការសងត្រលប់វិញពីម្ចាស់ភាគហ៊ុន           | 3,407,301                                   | 840,894          | 1,379,335                                   | 340,998          |
| កម្រៃជើងសារធានារ៉ាប់រងខ្នាតតូច          | 2,991,904                                   | 738,377          | 2,542,933                                   | 628,661          |
| កម្រៃសេវាធនាគារចល័ត                     | 2,313,942                                   | 571,062          | 3,383,510                                   | 836,467          |
| កម្រៃផ្ទេរប្រាក់                        | 2,076,510                                   | 512,465          | 385,440                                     | 95,288           |
| កម្រៃសេវាបើកប្រាក់បៀវត្សរ៍              | 1,409,678                                   | 347,897          | 1,053,364                                   | 260,411          |
| ឥណទានដែលប្រមូលបានវិញ                    | 917,058                                     | 226,322          | 69,436                                      | 17,166           |
| ការពិន័យលើឥណទាន                         | 859,381                                     | 212,088          | 2,372,122                                   | 586,433          |
| ចំណូលពីអត្រាប្តូរប្រាក់ (សុទ្ធ)         | 840,459                                     | 207,418          | 425                                         | 105              |
| ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ | -                                           | -                | 60,008                                      | 14,835           |
| ចំណូលផ្សេងៗ                             | 1,330,559                                   | 328,371          | 255,398                                     | 63,139           |
|                                         | <b>27,541,545</b>                           | <b>6,797,025</b> | <b>37,271,920</b>                           | <b>9,214,319</b> |

**27. ប្រាក់ជំនួយ**

ទាំងនេះបង្ហាញពីជំនួយដែលបានផ្តល់ដោយ Water.org សម្រាប់កម្មវិធីគ្រប់គ្រងដោយក្រុមហ៊ុន ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង។

**28. ចំណាយបុគ្គលិក និងបន្ទុកពាក់ព័ន្ធផ្សេងៗ**

|                                                             | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   |
|-------------------------------------------------------------|---------------------------------------------|-------------------|---------------------------------------------|-------------------|
|                                                             | ពាន់រៀល                                     | ដុល្លារអាមេរិក    | ពាន់រៀល                                     | ដុល្លារអាមេរិក    |
| ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល                               | 72,759,759                                  | 17,956,505        | 68,574,483                                  | 16,952,901        |
| ប្រាក់អត្ថប្រយោជន៍ពេលចូលនិវត្តន៍និង<br>ប្រាក់អតិថិភាពការងារ | 3,432,586                                   | 847,134           | 2,857,508                                   | 706,430           |
| ធានារ៉ាប់រង                                                 | 3,336,886                                   | 823,516           | 2,966,703                                   | 733,425           |
| ប្រាក់អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ                            | 2,363,451                                   | 583,280           | 3,162,826                                   | 781,909           |
|                                                             | <b>81,892,682</b>                           | <b>20,210,435</b> | <b>77,561,520</b>                           | <b>19,174,665</b> |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**29. ចំណាយរំលស់**

|                                               | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|-----------------------------------------------|---------------------------------------------|------------------|---------------------------------------------|------------------|
|                                               | ពាន់រៀល                                     | ដុល្លារអាមេរិក   | ពាន់រៀល                                     | ដុល្លារអាមេរិក   |
| រំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ             | 6,293,390                                   | 1,553,156        | 5,476,760                                   | 1,353,958        |
| រំលស់នៃសិទ្ធក្នុងការប្រើប្រាស់ទ្រព្យ<br>សកម្ម | 7,421,901                                   | 1,831,664        | 7,117,019                                   | 1,759,461        |
| រំលស់នៃកម្មវិធីកុំព្យូទ័រ                     | 2,601,889                                   | 642,125          | 634,040                                     | 156,746          |
|                                               | <u>16,317,180</u>                           | <u>4,026,945</u> | <u>13,227,819</u>                           | <u>3,270,165</u> |

**30. ចំណាយប្រតិបត្តិការផ្សេងៗ**

|                                             | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|---------------------------------------------|---------------------------------------------|------------------|---------------------------------------------|------------------|
|                                             | ពាន់រៀល                                     | ដុល្លារអាមេរិក   | ពាន់រៀល                                     | ដុល្លារអាមេរិក   |
| ថ្លៃជួលរយៈពេលខ្លី និង តម្លៃទាប              | 972,452                                     | 239,993          | 843,168                                     | 208,447          |
| ចំណាយលើការដឹកជញ្ជូន                         | 6,583,877                                   | 1,624,846        | 5,080,305                                   | 1,255,947        |
| ចំណាយផ្នែកវិជ្ជាជីវៈ                        | 7,120,345                                   | 1,757,242        | 6,607,585                                   | 1,633,519        |
| ចំណាយលើសេវាសន្តិសុខ                         | 2,636,349                                   | 650,629          | 2,555,259                                   | 631,708          |
| ចំណាយលើគ្រឿងសង្ហារឹម ដែលមិនមែន<br>មូលធនកម្ម | 3,808,435                                   | 939,890          | 2,773,711                                   | 685,713          |
| ចំណាយទឹកភ្លើង                               | 2,050,164                                   | 505,963          | 1,925,046                                   | 475,908          |
| ចំណាយអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា         | 1,478,177                                   | 364,802          | 1,492,333                                   | 368,933          |
| ចំណាយទំនាក់ទំនង                             | 1,368,421                                   | 337,715          | 1,659,185                                   | 410,182          |
| ចំណាយលើការផ្សព្វផ្សាយ                       | 1,259,756                                   | 310,897          | 819,736                                     | 202,654          |
| ចំណាយសម្ភារៈការិយាល័យ                       | 923,855                                     | 228,000          | 1,482,479                                   | 366,497          |
| ចំណាយលើការជួសជុល និងថែទាំ                   | 689,625                                     | 170,194          | 1,023,511                                   | 253,031          |
| កម្រៃធនាគារ                                 | 616,069                                     | 152,041          | 899,247                                     | 222,311          |
| ចំណាយបោះពុម្ព                               | 692,743                                     | 170,963          | 1,304,840                                   | 322,581          |
| ខាតពីការលក់ទ្រព្យសកម្មថេរ                   | 3,432                                       | 847              | -                                           | -                |
| ចំណាយផ្សេងៗ                                 | 1,831,910                                   | 452,101          | 2,624,320                                   | 648,780          |
|                                             | <u>32,035,610</u>                           | <u>7,906,123</u> | <u>31,090,725</u>                           | <u>7,686,211</u> |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**31. ការខាតបង់សុទ្ធលើឱនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ**

|                                                                   | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  | ដំណាច់ឆ្នាំ<br>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|-------------------------------------------------------------------|---------------------------------------------|------------------|---------------------------------------------|------------------|
|                                                                   | ពាន់រៀល                                     | ដុល្លារអាមេរិក   | ពាន់រៀល                                     | ដុល្លារអាមេរិក   |
| ការខាតបង់លើឱនភាពឥណទានផ្តល់ដល់អតិថិជន                              | 6,517,507                                   | 1,608,467        | 8,812,279                                   | 2,178,561        |
| ការខាតបង់លើឱនភាព/(កាត់កងលើការខាតបង់ឱនភាព) លើសមតុល្យនៅធនាគារផ្សេងៗ | 33,497                                      | 8,266            | (524,774)                                   | (129,734)        |
|                                                                   | <u>6,551,004</u>                            | <u>1,616,733</u> | <u>8,287,505</u>                            | <u>2,048,827</u> |

**32. សាច់ប្រាក់ និង សាច់ប្រាក់សមមូល**

ក្នុងគោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ និង សាច់ប្រាក់សមមូលរួមមាន៖

|                       | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                   |
|-----------------------|------------------------------|-------------------|------------------------------|-------------------|
|                       | ពាន់រៀល                      | ដុល្លារអាមេរិក    | ពាន់រៀល                      | ដុល្លារអាមេរិក    |
|                       |                              |                   | បង្ហាញឡើងវិញ(*)              |                   |
| សាច់ប្រាក់            | 75,272,199                   | 18,471,705        | 79,801,749                   | 19,861,062        |
| សមតុល្យនៅធនាគារជាតិ   | 49,421,345                   | 12,127,937        | 145,532,970                  | 36,220,251        |
| សមតុល្យនៅធនាគារផ្សេងៗ | 17,990,023                   | 4,414,730         | 13,454,006                   | 3,348,434         |
|                       | <u>142,683,567</u>           | <u>35,014,372</u> | <u>238,788,725</u>           | <u>59,429,747</u> |

\* ការបង្ហាញឡើងវិញត្រូវបានធ្វើឡើងដោយមិនរាប់បញ្ចូល NCD ដែលកាលកំណត់ដើមលើសពីបីខែ ដែលមានចំនួន 74,896,030 ពាន់រៀល ពីក្នុងសាច់ប្រាក់ និង សាច់ប្រាក់សមមូល។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**33. ការសន្យា**

*ការសន្យានៃចំណាយមូលធន*

ការសន្យានៃចំណាយមូលធនទាក់ទងនឹងការទិញឧបករណ៍ព័ត៌មានបច្ចេកវិទ្យានិងកម្មវិធីកុំព្យូទ័រ និងការកែលម្អអគារមានដូចខាងក្រោម៖

|                             | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                  |
|-----------------------------|------------------------------|----------------|------------------------------|------------------|
|                             | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក   |
| អំឡុងពេលមួយឆ្នាំ            | 2,204,160                    | 540,898        | 10,147,218                   | 2,525,440        |
| ច្រើនជាង 1 ឆ្នាំ ទៅ 5 ឆ្នាំ | -                            | -              | 927,290                      | 230,784          |
| ច្រើនជាង 5 ឆ្នាំ            | -                            | -              | -                            | -                |
|                             | <u>2,204,160</u>             | <u>540,898</u> | <u>11,074,508</u>            | <u>2,756,224</u> |

**34. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធឯ្យាតិ**

a) ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធឯ្យាតិ ក្នុងការអំឡុងឆ្នាំមានដូចជា៖

| សម្ព័ន្ធឯ្យាតិ              | ប្រភេទនៃប្រតិបត្តិការ             | ដំណាច់ឆ្នាំ                  |                | ដំណាច់ឆ្នាំ                  |                |
|-----------------------------|-----------------------------------|------------------------------|----------------|------------------------------|----------------|
|                             |                                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                |
|                             |                                   | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ក្រុមប្រឹក្សាភិបាល          | លាភការ                            | 356,473                      | 87,975         | 404,407                      | 99,977         |
|                             | ចំណាយការប្រាក់                    | 1,219                        | 301            | 31,440                       | 7,773          |
| គណៈគ្រប់គ្រងជាន់ខ្ពស់       | លាភការ                            | 2,404,931                    | 593,517        | 2,519,951                    | 622,979        |
|                             | ចំណាយការប្រាក់                    | 80,098                       | 19,767         | 160,862                      | 39,768         |
|                             | ចំណូលការប្រាក់                    | 5,362                        | 1,323          | 3,779                        | 934            |
| Agora មីក្រូហិរញ្ញវត្ថុ N.V | ចំណាយការប្រាក់                    | 188,203                      | 46,447         | 33,587                       | 8,359          |
|                             | សំណងវិញ្ញាបនបត្រ<br>ពិនិត្យឡើងវិញ | 1,541,987                    | 380,550        | 596,595                      | 147,489        |
| Moringaway                  | ចំណាយការប្រាក់                    | -                            | -              | 18,138                       | 4,514          |
| សមាគមបុគ្គលិក-អេ អឹម ខេ     | ចំណាយការប្រាក់                    | 2,128                        | 525            | 5,162                        | 1,276          |
| PROPARCO (ភាគហ៊ុនទុនិកចាស់) | ចំណាយការប្រាក់                    | -                            | -              | 837,190                      | 206,969        |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**34. សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធភាគី**

b) សមតុល្យជាមួយសម្ព័ន្ធភាគី នាការិយបរិច្ឆេទ មានដូចខាងក្រោម៖

| សម្ព័ន្ធភាគី                | ប្រភេទនៃប្រតិបត្តិការ | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ |                | ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ |                |
|-----------------------------|-----------------------|------------------------------|----------------|------------------------------|----------------|
|                             |                       | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក |
| ក្រុមប្រឹក្សាភិបាល          | ប្រាក់បញ្ញើ           | 1,368,878                    | 335,921        | 67,891                       | 16,897         |
| គណៈគ្រប់គ្រងជាន់ខ្ពស់       | ប្រាក់បញ្ញើ           | 2,541,418                    | 623,661        | 2,194,602                    | 546,193        |
|                             | ឥណទាន                 | 371,431                      | 91,149         | 68,987                       | 17,169         |
| Agora មីក្រូហិរញ្ញវត្ថុ N.V | ប្រាក់បញ្ញើ           | 4,837,758                    | 1,187,180      | 4,640,260                    | 1,155,155      |
| Moringaway                  | ប្រាក់បញ្ញើ           | 408                          | 100            | 2,921,869                    | 10,856         |
| សមាគមបុគ្គលិក-អេ អិម ខេ     | ប្រាក់បញ្ញើ           | 157,180                      | 38,572         | 2,003,479                    | 498,626        |

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវរួម ក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) ដែលមានទំនួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលក្រុមហ៊ុនត្រូវបានប្រឈមមុខ ដើម្បីកំណត់ហានិភ័យនិងការគ្រប់គ្រងដោយភាពសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងរាល់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ក្រុមហ៊ុន។

គោលនយោបាយ និងនីតិវិធីដែលត្រូវបានអនុម័តដោយក្រុមហ៊ុនដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេមានដូចខាងក្រោម៖

**35.1 ហានិភ័យឥណទាន**

ហានិភ័យឥណទាន គឺជាហានិភ័យដែលអតិថិជន ឬសមភាគីនឹងខកខានចំពោះកាតព្វកិច្ចក្នុងកិច្ចសន្យាដែលបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន។ សកម្មភាពចំបងនៃការបង្កើតប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺផ្តល់ឥណទានដល់អតិថិជន ដូច្នេះហានិភ័យឥណទាន គឺជាហានិភ័យចំបង។ ហានិភ័យឥណទានកើតឡើងជាចម្បង ពីឥណទានផ្តល់ដល់អតិថិជននិងធនាគារផ្សេងៗទៀត។ ក្រុមហ៊ុនបានគិតគូររាល់ធាតុនៃការប្រឈមនឹងហានិភ័យឥណទានទាំងអស់មកធ្វើការពិចារណា រួមមានហានិភ័យសមភាគីខកខានក្នុងការសង និងហានិភ័យវិស័យ សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(a) ការគ្រប់គ្រងហានិភ័យឥណទាន

គណៈកម្មាធិការឥណទានរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះ ការគ្រប់គ្រងហានិភ័យឥណទានក្រុមហ៊ុន ដោយ:

- ធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានការអនុវត្តហានិភ័យឥណទានសមស្រប រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ប្រាក់សំវិធានធនគ្រប់គ្រាន់ស្របតាមគោលនយោបាយ និង នីតិវិធីដែលបានចែងរបស់ក្រុមហ៊ុន និងការណែនាំត្រួតពិនិត្យដែលពាក់ព័ន្ធព្រមទាំងស្តង់ដារCIFRSs។
- កំណត់អត្តសញ្ញាណ វាយតម្លៃ និងវាស់ហានិភ័យឥណទានរបស់ក្រុមហ៊ុន ចាប់ពីឧបករណ៍ហិរញ្ញវត្ថុនីមួយៗ រហូតដល់កំរិតផលប៉ុន្មាន។
- បង្កើតគោលនយោបាយឥណទាន ដើម្បីការពារក្រុមហ៊ុនពីហានិភ័យដែលបានកំណត់ រួមទាំងតម្រូវការដើម្បីទទួលបានវត្ថុបញ្ចាំពីអ្នកខ្ចីដើម្បីអនុវត្តការវាយតម្លៃឥណទានរបស់អ្នកខ្ចី និងដើម្បីតាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យខាងក្នុងជាបន្តបន្ទាប់។
- កំណត់ការប៉ះពាល់ទៅតាមប្រភេទនៃទ្រព្យសកម្ម សមភាគី វិស័យ ការវាយតម្លៃឥណទាន ទីតាំងភូមិសាស្ត្រ។
- បង្កើតក្របខ័ណ្ឌត្រួតពិនិត្យជ័រវីងមាំ ទាក់ទងនឹងរចនាសម្ព័ន្ធអនុញ្ញាតសម្រាប់ការអនុម័ត និងការបន្តផ្តល់ឥណទានហ្វាស៊ីលីតឺ។
- អភិវឌ្ឍន៍ និងថែរក្សានូវការចាត់ចំណាត់ថ្នាក់ហានិភ័យដើម្បីចែកប្រភេទនៃការប្រឈមនឹងហានិភ័យទៅតាមកម្រិតនៃហានិភ័យនៃការខកខានក្នុងការសង។ ចំណាត់ថ្នាក់ហានិភ័យ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។
- អភិវឌ្ឍន៍ និងថែរក្សាដំណើរការរបស់ក្រុមហ៊ុនក្នុងការវាស់ ECL រួមមានការត្រួតពិនិត្យហានិភ័យឥណទាន ការដាក់បញ្ចូលនូវព័ត៌មានព្យាករណ៍នាពេលខាងមុខ និងវិធីសាស្ត្រប្រើប្រាស់ក្នុងការវាស់ ECL។
- ធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានគោលនយោបាយ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឱ្យបានត្រឹមត្រូវនូវតម្លៃដែលត្រូវបានប្រើដើម្បីវាយតម្លៃនិងវាស់ ECL។
- បង្កើតការវាយតម្លៃគណនេយ្យ និងដំណើរការវាស់វែងហានិភ័យឥណទានដែលផ្តល់នូវមូលដ្ឋានរឹងមាំសំរាប់ប្រព័ន្ធរួម ឧបករណ៍និងទិន្នន័យដើម្បីវាយតម្លៃហានិភ័យឥណទាន និងចុះគណនេយ្យរបស់ ECL ។ ការផ្តល់យោបល់ និងការណែនាំព្រមទាំងជំនាញឯកទេសដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តបំផុតនៅទូទាំងក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

សវនកម្មផ្ទៃក្នុងមានមុខងារធ្វើសវនកម្មទៀងទាត់ ដើម្បីធ្វើឱ្យប្រាកដថាការគ្រប់គ្រង និងនីតិវិធីដែលបានបង្កើតឡើងត្រូវបានរៀបចំ និងអនុវត្តឱ្យត្រឹមត្រូវ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(b) ការកើនឡើងហានិភ័យឥណទានជាសារវន្ត

ដូចដែលបានពន្យល់នៅក្នុងកំណត់សម្គាល់ 2 ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលជាកម្មវត្ថុនៃតម្រូវការឌីណាមិក ដើម្បីវាយតម្លៃថាមានការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងគួរអោយកត់សម្គាល់នៅក្នុងហានិភ័យឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែងសំវិធានធនខាតបង់ដោយផ្អែកលើមួយអាយុកាលរបស់វាជាជា ECL 12 ខែ។

ក្រុមហ៊ុនប្រើប្រាស់ចំណាត់ថ្នាក់ហានិភ័យឥណទានជា ធាតុចូលបឋមក្នុងការកំណត់រចនាសម្ព័ន្ធតាមពេលវេលានៃការបង្ហាញរបស់ PD។ ក្រុមហ៊ុនប្រមូលលទ្ធផលនៃហានិភ័យឥណទាន និងព័ត៌មានខកខានក្នុងការសង់អំពីការប្រឈមនឹងហានិភ័យឥណទាន បានធ្វើការវិភាគដោយផ្អែកលើប្រភេទផលិតផល និងអ្នកខ្ចី ក៏ដូចជាដោយការវាស់កម្រិតហានិភ័យឥណទាន។ ព័ត៌មានដែលបានប្រើ គឺជាព័ត៌មានទាំងខាងក្នុងនិងក្រៅ អាស្រ័យលើ ផលប៉ះពាល់ដែលបានវាយតម្លៃ។ តារាងខាងក្រោមផ្តល់នូវសេចក្តីសង្ខេបនៃចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងរបស់ក្រុមហ៊ុន។

| លេខរៀង | ចំណាត់ថ្នាក់ឥណទាន | គម្លាត PD       |
|--------|-------------------|-----------------|
| 1      | ធម្មតា            | 0.20% - 60%     |
| 2      | ឃ្លាំមើល          | 0.20% - 60%     |
| 3      | ក្រោមស្តង់ដារ     | 10.90% - 77.80% |
| 4      | សង្ស័យ            | 100%            |
| 5      | បាត់បង់           | 100%            |

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង នៅពេលការទូទាត់តាមកិច្ចសន្យាលើសពី 30 ថ្ងៃនៃកាលកំណត់ លុះត្រាតែក្រុមហ៊ុនមានមូលហេតុសមហេតុផល និងព័ត៌មានអាចទុកចិត្តបានដែលបង្ហាញផ្សេងពីនេះ។

ក្រុមហ៊ុនមាននីតិវិធីត្រួតពិនិត្យ ដើម្បីឱ្យប្រាកដថាលក្ខណៈវិនិច្ឆ័យបានប្រើដើម្បីកំណត់ការកើនឡើងនៃឥណទានមានប្រសិទ្ធភាព មានន័យថាការកើនឡើងនូវហានិភ័យឥណទានត្រូវបានកំណត់មុនពេលវាត្រូវបានខកខានសង ឬនៅពេលដែលទ្រព្យសកម្មនោះផុតកំណត់រយៈពេល 30 ថ្ងៃ។

ក្រុមហ៊ុនមានការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់នៅពេលដែលហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង ហើយនិយមន័យនៃការកើនឡើងជាសារវន្តនៃហានិភ័យឥណទានមិនត្រូវបានអនុវត្តទៀតទេ។ នៅក្នុងករណីនេះ ទ្រព្យសកម្មអាចនឹងវិលត្រឡប់ពីដំណាក់កាលទី 2 ទៅដំណាក់កាលទី 1 ដែលជាត្រូវធ្វើការទូទាត់ទាន់ពេលកំណត់ និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការទូទាត់ប្រាក់នាពេលអនាគតទាន់ពេលវេលា។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(c) ការបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត

ក្រុមហ៊ុនវិភាគព័ត៌មានព្យាករណ៍នាពេលអនាគតដោយ ប្រើគំរូនិន្នាការស្ថិតិនាពេលអនាគតក្នុងការវាយតម្លៃថា ហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ដើម្បីធ្វើការវាស់វែង ECL។

ក្រុមហ៊ុនបានបង្កើតសេណារីយ៉ូសេដ្ឋកិច្ច ចំនួនបី៖ កម្រិតមូលដ្ឋាន ដែលជាសេណារីយ៉ូមធ្យម ត្រូវបានកំណត់ប្រូបាប៊ីលីតេនៃការកើតឡើងចំនួន 60% និងសេណារីយ៉ូពីរទៀតដែលកម្រើតឡើង គឺ មួយជាកម្រិតឡើង និងមួយជាកម្រិតចុះ ដែលសេណារីយ៉ូនីមួយៗមានប្រូបាប៊ីលីតេនៃការកើតឡើងចំនួន 20%។ កម្រិតមូលដ្ឋានត្រូវបានដាក់ចូលជាមួយព័ត៌មានដែលបានប្រើដោយក្រុមហ៊ុន ក្នុងគោលបំណងផ្សេងទៀតដូចជាការរៀបចំផែនការយុទ្ធសាស្ត្រ និងការចំណាយថវិការ។

ព័ត៌មានខាងក្រៅដែលទាក់ទងរួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ អង្គការឈានមុខ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។

ក្រុមហ៊ុនបានកំណត់ និងកត់ត្រាកត្តាគន្លឹះនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលប៉ះពាល់នីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងធាតុប្រែប្រួលម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទានព្រមទាំងការបាត់បង់ឥណទាន។

កត្តាគន្លឹះសម្រាប់ហានិភ័យឥណទានលើផលប៉ះពាល់ឥណទានមានដូចជា៖ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានៅតម្លៃថេរ 2000 អត្រាគ្មានការងារធ្វើ និងអត្រាប្តូរប្រាក់ដុល្លារអាមេរិក ជាមួយប្រាក់រៀល។

ផ្អែកលើការវិភាគព័ត៌មានព្យាករណ៍នាថ្ងៃខាងមុខ ផលប៉ះពាល់នៃម៉ាក្រូសេដ្ឋកិច្ចលើការគណនារបស់ ECL គឺមិនមានភាពជាសារវន្តទេ ដូច្នេះក្រុមហ៊ុនបានសម្រេចបញ្ចូលនិយ័តកម្ម PD ព្យាករណ៍ក្នុងពេលអនាគត ក្នុងការគណនា ECL។

(c) ការវាស់វែងនៃ ECL

ទិន្នន័យសំខាន់ៗដែលត្រូវបានប្រើសំរាប់វាស់វែង ECL មានដូចជា៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- អត្រាខាតបង់ពេលខកខានសង ("LGD"); និង
- ទំហំប៉ះពាល់ពេលខកខានសង ("EAD")។

តួលេខទាំងនេះជាទូទៅត្រូវបានគេយកចេញពីគំរូស្ថិតិដែលត្រូវបានបង្កើត និងទិន្នន័យពីមុនផ្សេងទៀត។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(c) ការវាស់នៃ ECL (ត)

PD គឺជាការប៉ាន់ស្មាននៃលទ្ធភាពនៃការខកខានសង ក្នុងកំឡុងពេលណាមួយ។ វាត្រូវបានគេប៉ាន់ស្មានដូចនៅចំណុចមួយនៅក្នុងពេលវេលាណាមួយ។ ការគណនា គឺផ្អែកលើគំរូវាយតម្លៃស្ថិតិ និងដោយប្រើឧបករណ៍វាយតម្លៃទៅតាមប្រភេទផ្សេងៗរបស់សមភាគី និងការប្រឈមមុខនឹងការបាត់បង់។ គំរូស្ថិតិទាំងនេះ ផ្អែកលើទិន្នន័យទីផ្សារ (បើមាន) ក៏ដូចជាទិន្នន័យផ្ទៃក្នុង ដែលមានទាំងកត្តាបរិមាណនិងគុណភាព។ PDs ត្រូវបានគេប៉ាន់ស្មាន ដោយគិតពីកាលកំណត់សងតាមកិច្ចសន្យា និងអត្រាការទូទាត់ដែលបានប៉ាន់ស្មាន។ ការប៉ាន់ស្មាន គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលត្រូវបានកែសម្រួលដើម្បីគិតបញ្ចូលនូវស្ថានភាពនាពេលអនាគតដែលនឹងមានផលប៉ះពាល់ដល់ PD។

LGD គឺជាការប៉ាន់ស្មាននៃការបាត់បង់ដែលកើតឡើងពីការខកខានក្នុងការសង។ វាផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់នៅក្នុងកិច្ចសន្យាដែលដល់ពេលកំណត់ និងអ្វីដែលអ្នកឱ្យរំពឹងថានឹងបានមកវិញ ដោយគិតបញ្ចូលទាំងលំហូរសាច់ប្រាក់ពីទ្រព្យបញ្ចាំ។ គំរូ LGD សម្រាប់ទ្រព្យសកម្មដែលគ្មានការធានាត្រូវបានពិចារណានូវរយៈពេលនៃការបានមកវិញ អត្រានៃការបានមកវិញ និង អតីតភាពការទាមទារប្រាក់។ ការគណនាគឺផ្អែកតាមមូលដ្ឋាននៃលំហូរសាច់ប្រាក់អប្បបរមា ដែលលំហូរសាច់ប្រាក់ត្រូវបានធ្វើអប្បបរមាដោយ EIR ដើមនៃឥណទាន។

EAD គឺជាការប៉ាន់ស្មាននៃការប្រឈមមុខនៅកាលបរិច្ឆេទនៃការខកខានក្នុងការសងនាពេលអនាគត ដោយគិតបញ្ចូលការផ្លាស់ប្តូរដែលបានរំពឹងទុកនៅក្នុងការប្រឈមមុខក្រោយកាលបរិច្ឆេទរាយការណ៍ ដោយរួមបញ្ចូលទាំងការសងប្រាក់ដើម និងការប្រាក់ និងការដកប្រាក់ដែលបានរំពឹងទុកលើហ្វូស៊ីលីធីសន្យា។ គំរូវិធីសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ EAD ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលរំពឹងទុកនៃសមតុល្យនៅសល់លើអាយុកាលនៃផលប៉ះពាល់ឥណទាន ដែលត្រូវបានអនុញ្ញាតដោយលក្ខខណ្ឌកិច្ចសន្យាបច្ចុប្បន្ន ដូចជាទម្រង់តម្លៃដករំលស់ ការទូទាត់សងមុនពេលកំណត់ ឬការទូទាត់សងច្រើនជាង ការផ្លាស់ប្តូរក្នុងការប្រើប្រាស់នៃការសន្យាមិនទាន់ដក និងសកម្មភាពកាត់បន្ថយឥណទានត្រូវបានធ្វើឡើងមុនពេលការខកខានសង។ ក្រុមហ៊ុនប្រើគំរូ EAD ដែលឆ្លុះបញ្ចាំងពីលក្ខណៈនៃផលប៉ះពាល់។

ក្រុមហ៊ុនវាស់ ECL ដោយគិតពីហានិភ័យនៃការខកខានក្នុងការសងក្នុងរយៈពេលកិច្ចសន្យាអតិបរមាដែលអង្គភាពត្រូវប្រឈមនឹងហានិភ័យឥណទាន ដោយមិនគិតរយៈពេលវែងជាងនេះទេ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាការផ្តល់ឧបករណ៍ឥណទានវិល ដែលមានទាំងឥណទាន និងសមាសធាតុសន្យាមិនទាន់ដកដែលមិនអាចដកបាន លទ្ធភាពកិច្ចសន្យារបស់ក្រុមហ៊ុនក្នុងការទាមទារសំណង និងលុបចោលសន្យាមិនទាន់ដក មិនមានកំណត់ការប្រឈមនឹងការបាត់បង់ឥណទានរបស់ក្រុមហ៊ុនចំពោះរយៈពេលជូនដំណឹងកិច្ចសន្យា។ ចំពោះឧបករណ៍ហិរញ្ញវត្ថុបែបនេះ ក្រុមហ៊ុនវាស់ ECL ក្នុងរយៈពេលដែលវាត្រូវបាន ប្រឈមនឹងហានិភ័យឥណទាន ហើយ ECL នឹងមិនត្រូវបានកាត់បន្ថយដោយសកម្មភាពគ្រប់គ្រងហានិភ័យឥណទានទេ ទោះបីរយៈពេលនោះហួសពីរយៈពេលកិច្ចសន្យាអតិបរមាក៏ដោយ។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមិនមានរយៈពេលកំណត់ច្បាស់លាស់ ឬរចនាសម្ព័ន្ធសងប្រាក់ទេ ហើយមានរយៈពេលលុបចោលកិច្ចសន្យាខ្លី។ ទោះយ៉ាងណា ក្រុមហ៊ុនមិនអនុវត្តនៅក្នុងការគ្រប់គ្រងតាមធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ នូវសិទ្ធិក្នុងការលុបចោលឧបករណ៍ហិរញ្ញវត្ថុទាំងនេះឡើយ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(c) ការវាស់នៃ ECL (ត)

នេះដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានគ្រប់គ្រងក្នុងមូលដ្ឋានសមូហភាព ហើយត្រូវបានលុបចោល លុះត្រាតែក្រុមហ៊ុនដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វូស៊ីលីពីរ។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលក្រុមហ៊ុនរំពឹងថានឹងអនុវត្តដើម្បីកាត់បន្ថយ ECL ឧទាហរណ៍ ការកាត់បន្ថយការកំណត់ ឬការលុបចោលសន្យាឥណទាន។

ការគណនា ECL សម្រាប់គោលបំណងគណនេយ្យ គឺខុសគ្នានឹងការគណនា ECL សម្រាប់គោលបំណងបទប្បញ្ញត្តិ ទោះបីជាធាតុចូលក្នុងការប្រើជាច្រើនស្រដៀងគ្នា។ ក្រុមហ៊ុនបានប្រាកដថាវិធីសាស្ត្រសមស្របត្រូវបានប្រើនៅពេលគណនា ECL សម្រាប់ទាំងគណនេយ្យនិងគោលបំណងបទប្បញ្ញត្តិ។ ភាពខុសគ្នាសំខាន់រវាងវិធីសាស្ត្រដែលត្រូវបានប្រើដើម្បីវាស់ ECL ស្របតាម CIFRS 9 ធៀបនឹងគោលការណ៍ដែលត្រូវបានអនុវត្តសម្រាប់គោលបំណងបទប្បញ្ញត្តិគឺ៖

- ភាគរយនៃសំវិធានធនដោយផ្អែកទៅតាមរយៈពេលឥណទានខ្លី / វែង។
- ចំនួនថ្ងៃហួសកាលកំណត់។
- ការព្យាករណ៍នាពេលអនាគតនៃកត្តាម៉ាក្រូសេដ្ឋកិច្ច។
- PD និងប្រវត្តិនៃអត្រាការប្រមូលមកវិញ។

ការវាស់នៃ ECL គឺផ្អែកលើប្រូបាប៊ីលីតេទំន់មធ្យមនៃឥណទានបាត់បង់។ ជាលទ្ធផល ការវាស់នៃសំវិធានធនខាតបង់គួរតែដូចគ្នា ដោយមិនគិតពីការវាស់ផ្អែកលើមូលដ្ឋានទោល ឬមូលដ្ឋានសមូហភាពនោះទេ (ទោះបីជាការវាស់វែងលើមូលដ្ឋានសមូហភាពមានភាពអនុវត្តជាក់ស្តែងសម្រាប់ផលប៉ះពាល់)។ ទាក់ទងនឹងការវាយតម្លៃថាតើមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត វាចាំបាច់ត្រូវអនុវត្តការវាយតម្លៃផ្អែកលើមូលដ្ឋានសមូហភាពដូចដែលបានកត់សម្គាល់ខាងក្រោម។

(d) ការដាក់ជាក្រុមផ្អែកលើលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា

អេ អិម ខេ បានកំណត់នូវផ្នែកសំខាន់ៗចំនួន ៤ សម្រាប់ការគណនា PD ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ដោយផ្អែកលើការវិភាគអត្រាវិល ដូចដែលបានបង្ហាញក្នុងតារាងខាងក្រោម។ ផ្នែកទាំងនេះគឺ៖

| វិធីសាស្ត្រទូទាត់សងប្រាក់ដើម | ប្រភេទឥណទាន | ផ្នែក                           |
|------------------------------|-------------|---------------------------------|
| ចុងកាលបរិច្ឆេទកំណត់          | ក្រុម       | EOT-ឥណទានជាក្រុម                |
| ចុងកាលបរិច្ឆេទកំណត់          | ឯកត្តជន     | EOT-ឥណទានជាឯកត្តបុគ្គល          |
| ការសងបណ្តាក់                 | ក្រុម       | ការសងបណ្តាក់ -ឥណទានជាក្រុម      |
| ការសងបណ្តាក់                 | ឯកត្តជន     | ការសងបណ្តាក់-ឥណទានជាឯកត្តបុគ្គល |

ការដាក់ជាក្រុមត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីធានាថាក្រុមនីមួយៗមានការហានិភ័យដូចគ្នា។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(e) ការប្រមូលផ្តុំលើហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

|                                               | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                | ថ្ងៃទី១ ខែ មករា ឆ្នាំ 2018 |                |
|-----------------------------------------------|------------------------------|----------------|------------------------------|----------------|----------------------------|----------------|
|                                               | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                    | ដុល្លារអាមេរិក |
| <i>សមតុល្យនៅធនាគារគិតតាមតម្លៃដករំលស់</i>      |                              |                |                              |                |                            |                |
| <b>ការប្រមូលផ្តុំតាមវិស័យ៖</b>                |                              |                |                              |                |                            |                |
| ស្ថាប័នហិរញ្ញវត្ថុ                            | 17,720,965                   | 4,348,703      | 13,218,445                   | 3,289,807      | 40,843,309                 | 10,117,243     |
| <i>ឥណទានផ្តល់ដល់អតិថិជនគិតតាមតម្លៃដករំលស់</i> |                              |                |                              |                |                            |                |
| <b>ការប្រមូលផ្តុំតាមវិស័យ៖</b>                |                              |                |                              |                |                            |                |
| កសិកម្ម                                       | 361,564,415                  | 88,727,464     | 304,911,705                  | 75,886,437     | 338,222,391                | 83,780,627     |
| ការជួញដូរនិងពាណិជ្ជកម្ម                       | 245,427,707                  | 60,227,658     | 176,907,152                  | 44,028,659     | 219,839,862                | 54,456,245     |
| សេវាកម្ម                                      | 112,688,156                  | 27,653,535     | 80,970,942                   | 20,152,051     | 161,347,463                | 39,967,169     |
| សំណង់                                         | 86,326,512                   | 21,184,420     | 259,208,306                  | 64,511,774     | 105,885,198                | 26,228,684     |
| លក្ខណៈគ្រួសារ                                 | 476,386,667                  | 116,904,704    | 144,830,376                  | 36,045,390     | 11,559,629                 | 2,863,421      |
| ការដឹកជញ្ជូន                                  | 20,893,669                   | 5,127,281      | 15,236,593                   | 3,792,084      | 1,146,031                  | 283,882        |
| ផ្សេងៗ                                        | 4,971,061                    | 1,219,892      | 24,483,635                   | 6,093,487      | 21,592                     | 5,348          |
|                                               | 1,308,258,187                | 321,044,954    | 1,006,548,709                | 250,509,882    | 838,022,166                | 207,585,376    |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន

ការវិភាគនៃការប្រឈមមុខ នឹងហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ការវាយតម្លៃផ្ទៃក្នុង និង“ដំណាក់កាល” ដោយមិនគិតពីផលប៉ះពាល់នៃទ្រព្យបញ្ចាំ ឬការពង្រឹង ឥណទានផ្សេងទៀតត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

|                        | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |              |              |               |                |
|------------------------|------------------------------|--------------|--------------|---------------|----------------|
|                        | ដំណាក់កាលទី១                 | ដំណាក់កាលទី២ | ដំណាក់កាលទី៣ | សរុប          |                |
|                        | ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល       | ដុល្លារអាមេរិក |
| សមតុល្យនៅធនាគារផ្សេងៗ: |                              |              |              |               |                |
| ធម្មតា                 | 17,990,023                   | -            | -            | 17,990,023    | 4,414,730      |
| សំវិធានធនបាត់បង់       | (269,058)                    | -            | -            | (269,058)     | (66,027)       |
| តម្លៃយោង               | 17,720,965                   | -            | -            | 17,720,965    | 4,348,703      |
| ឥណទានផ្តល់ដល់អតិថិជន:  |                              |              |              |               |                |
| ធម្មតា                 | 1,287,054,870                | -            | -            | 1,287,054,870 | 315,841,686    |
| ឃ្លាំមើល               | 1,800,932                    | 4,112,746    | -            | 5,913,678     | 1,451,209      |
| ក្រោមស្តង់ដារ          | -                            | 3,310,145    | 1,986,375    | 5,296,520     | 1,299,760      |
| សង្ស័យ                 | -                            | 236,934      | 2,731,163    | 2,968,097     | 728,367        |
| បាត់បង់                | -                            | -            | 7,025,022    | 7,025,022     | 1,723,932      |
|                        | 1,288,855,802                | 7,659,825    | 11,742,560   | 1,308,258,187 | 321,044,954    |
| សំវិធានធនបាត់បង់       | (6,890,263)                  | (1,456,813)  | (8,615,850)  | (16,962,926)  | (4,162,681)    |
| តម្លៃយោង               | 1,281,965,539                | 6,203,012    | 3,126,710    | 1,291,295,261 | 316,882,273    |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន (ត)

|                        | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |              |              |               |                |
|------------------------|------------------------------|--------------|--------------|---------------|----------------|
|                        | ដំណាក់កាលទី១                 | ដំណាក់កាលទី២ | ដំណាក់កាលទី៣ | សរុប          |                |
|                        | ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល       | ដុល្លារអាមេរិក |
| សមតុល្យនៅធនាគារផ្សេងៗ: |                              |              |              |               |                |
| ធម្មតា                 | 13,454,006                   | -            | -            | 13,454,006    | 3,348,433      |
| សំវិធានធនខាតបង់        | (235,561)                    | -            | -            | (235,561)     | (58,626)       |
| តម្លៃយោង               | 13,218,445                   | -            | -            | 13,218,445    | 3,289,807      |
| ឥណទានផ្តល់ដល់អតិថិជន:  |                              |              |              |               |                |
| ធម្មតា                 | 990,501,307                  | -            | -            | 990,501,307   | 246,516,005    |
| ឃ្លាំមើល               | 1,806,589                    | 4,360,464    | -            | 6,167,053     | 1,534,856      |
| ក្រោមស្តង់ដារ          | -                            | 555,055      | 1,394,379    | 1,949,434     | 485,175        |
| សង្ស័យ                 | -                            | 264,612      | 2,839,434    | 3,104,046     | 772,535        |
| បាត់បង់                | -                            | -            | 4,826,869    | 4,826,869     | 1,201,311      |
|                        | 992,307,896                  | 5,180,131    | 9,060,682    | 1,006,548,709 | 250,509,882    |
| សំវិធានធនបាត់បង់       | (8,091,869)                  | (2,570,420)  | (6,123,587)  | (16,785,876)  | (4,177,669)    |
| តម្លៃយោង               | 984,216,027                  | 2,609,711    | 2,937,095    | 989,762,833   | 246,332,213    |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន (ត)

|                        | ថ្ងៃទី១ ខែ មករា ឆ្នាំ 2018 |              |              |              |                |
|------------------------|----------------------------|--------------|--------------|--------------|----------------|
|                        | ដំណាក់កាលទី១               | ដំណាក់កាលទី២ | ដំណាក់កាលទី៣ | សរុប         |                |
|                        | ពាន់រៀល                    | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល      | ដុល្លារអាមេរិក |
| សមតុល្យនៅធនាគារផ្សេងៗ: |                            |              |              |              |                |
| ធម្មតា                 | 41,603,644                 | -            | -            | 41,603,644   | 10,305,585     |
| សំវិធានធនខាតបង់        | (760,335)                  | -            | -            | (760,335)    | (188,342)      |
| តម្លៃយោង               | 40,843,309                 | -            | -            | 40,843,309   | 10,117,243     |
| ឥណទានផ្តល់ដល់អតិថិជន:  |                            |              |              |              |                |
| ធម្មតា                 | 820,476,250                | -            | -            | 820,476,250  | 203,239,100    |
| ឃ្លាំមើល               | 2,642,479                  | 1,282,734    | -            | 3,925,213    | 972,309        |
| ក្រោមស្តង់ដារ          | -                          | 320,198      | 2,173,684    | 2,493,882    | 617,756        |
| សង្ស័យ                 | -                          | 330,492      | 2,642,644    | 2,973,136    | 736,472        |
| បាត់បង់                | -                          | -            | 8,153,685    | 8,153,685    | 2,019,739      |
|                        | 823,118,729                | 1,933,424    | 12,970,013   | 838,022,166  | 207,585,376    |
| សំវិធានធនខាតបង់        | (8,655,640)                | (973,001)    | (9,095,374)  | (18,724,015) | (4,638,101)    |
| តម្លៃយោង               | 814,463,089                | 960,423      | 3,874,639    | 819,298,151  | 202,947,275    |

តារាងនេះសង្ខេបពីសំវិធានធនការខាតបង់នៅដំណាច់ឆ្នាំតាមថ្នាក់នៃការប៉ះពាល់ទ្រព្យសកម្ម។

|                                     | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                | ថ្ងៃទី១ ខែ មករា ឆ្នាំ 2018 |                |
|-------------------------------------|------------------------------|----------------|------------------------------|----------------|----------------------------|----------------|
|                                     | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                      | ដុល្លារអាមេរិក | ពាន់រៀល                    | ដុល្លារអាមេរិក |
| សំវិធានធនខាតបង់តាមថ្នាក់            |                              |                |                              |                |                            |                |
| សមតុល្យនៅធនាគារផ្សេងៗ               | 269,058                      | 66,027         | 235,561                      | 58,626         | 760,335                    | 188,342        |
| ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់ | 16,962,926                   | 4,162,681      | 16,785,876                   | 4,177,669      | 18,724,015                 | 4,638,101      |
|                                     | 17,231,984                   | 4,228,708      | 17,021,437                   | 4,236,295      | 19,484,350                 | 4,826,443      |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យឥណទាន (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន (ត)

តារាងខាងក្រោមវិភាគពីចលនានៃសំវិធានធនខាតបង់ក្នុងមួយឆ្នាំតាមថ្នាក់ទ្រព្យសកម្ម៖

|                                                            | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                  |                  |                   |                  |
|------------------------------------------------------------|------------------------------|------------------|------------------|-------------------|------------------|
|                                                            | ដំណាក់កាលទី១                 | ដំណាក់កាលទី២     | ដំណាក់កាលទី៣     | សរុប              |                  |
|                                                            | ពាន់រៀល                      | ពាន់រៀល          | ពាន់រៀល          | ពាន់រៀល           | ដុល្លារអាមេរិក   |
| <i>សំវិធានធនខាតបង់-សមតុល្យនៅ</i>                           |                              |                  |                  |                   |                  |
| <i>ធនាគារផ្សេងៗ</i>                                        |                              |                  |                  |                   |                  |
| <b>សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 1 ខែ</b>                  |                              |                  |                  |                   |                  |
| <b>មករា ឆ្នាំ 2019</b>                                     | 235,561                      | -                | -                | 235,561           | 58,626           |
| ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់៖                           |                              |                  |                  |                   |                  |
| - ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន              | 33,497                       | -                | -                | 33,497            | 8,220            |
| ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ                      | -                            | -                | -                | -                 | (819)            |
| <b>សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>269,058</b>               | <b>-</b>         | <b>-</b>         | <b>269,058</b>    | <b>66,027</b>    |
| <i>សំវិធានធនខាតបង់-ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់</i> |                              |                  |                  |                   |                  |
| <b>សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 1 ខែ</b>                  |                              |                  |                  |                   |                  |
| <b>មករា ឆ្នាំ 2019</b>                                     | 8,091,869                    | 2,570,420        | 6,123,587        | 16,785,876        | 4,177,669        |
| ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់                            |                              |                  |                  |                   |                  |
| - ការផ្ទេរទៅដំណាក់កាលទី 1                                  | 15,620                       | (15,544)         | (76)             | -                 | -                |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 2                             | (500,763)                    | 500,763          | -                | -                 | -                |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 3                             | (4,150,384)                  | (855,951)        | 5,006,335        | -                 | -                |
| - ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន              | -                            | -                | 3,216,963        | 3,216,963         | 789,439          |
| - ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន               | (923,670)                    | (1,163,916)      | -                | (2,087,586)       | (512,291)        |
| - ការលុបចេញពីបញ្ជី                                         | -                            | -                | (6,538,350)      | (6,538,350)       | (1,604,503)      |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឬទិញ                     | 5,624,099                    | 938,927          | 807,390          | 7,370,416         | 1,808,691        |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់                     | (1,266,508)                  | (517,886)        | -                | (1,784,394)       | (437,888)        |
| ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ                       | -                            | -                | -                | -                 | (58,436)         |
| <b>សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>6,890,263</b>             | <b>1,456,813</b> | <b>8,615,849</b> | <b>16,962,925</b> | <b>4,162,681</b> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យឥណទាន (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន (ត)

|                                           | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |              |              |              |                |
|-------------------------------------------|------------------------------|--------------|--------------|--------------|----------------|
|                                           | ដំណាក់កាលទី១                 | ដំណាក់កាលទី២ | ដំណាក់កាលទី៣ | សរុប         |                |
|                                           | ពាន់រៀល                      | ពាន់រៀល      | ពាន់រៀល      | ពាន់រៀល      | ដុល្លារអាមេរិក |
| <i>សវិធានធនខាតបង់-សមតុល្យនៅ</i>           |                              |              |              |              |                |
| <i>ធនាគារផ្សេងៗ</i>                       |                              |              |              |              |                |
| <b>សវិធានធនខាតបង់គិតត្រឹមថ្ងៃទី 1 ខែ</b>  |                              |              |              |              |                |
| <b>មករា ឆ្នាំ 2018</b>                    | 760,335                      | -            | -            | 760,335      | 188,342        |
| ការផ្លាស់ប្តូរនៃសវិធានធនខាតបង់៖           |                              |              |              |              |                |
| - ការថយចុះដោយសារការផ្លាស់ប្តូរនៃ          |                              |              |              |              |                |
| ហានិភ័យឥណទាន                              | (524,774)                    | -            | -            | (524,774)    | (130,606)      |
| ការប្តូររូបិយប័ណ្ណបរទេស និងចលនា           |                              |              |              |              |                |
| ផ្សេងៗ                                    | -                            | -            | -            | -            | 890            |
| <b>សវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ</b> |                              |              |              |              |                |
| <b>ធ្នូ ឆ្នាំ 2018</b>                    | 235,561                      | -            | -            | 235,561      | 58,626         |
| <i>សវិធានធនខាតបង់-ឥណទានផ្តល់</i>          |                              |              |              |              |                |
| <i>ដល់អតិថិជនតាមតម្លៃជំរករំលស់</i>        |                              |              |              |              |                |
| <b>សវិធានធនខាតបង់គិតត្រឹមថ្ងៃទី 1 ខែ</b>  |                              |              |              |              |                |
| <b>មករា ឆ្នាំ 2018</b>                    | 8,655,640                    | 973,001      | 9,095,374    | 18,724,015   | 4,638,101      |
| ការផ្លាស់ប្តូរនៃសវិធានធនខាតបង់            |                              |              |              |              |                |
| - ការផ្ទេរទៅដំណាក់កាលទី 1                 | 42,327                       | (5,308)      | (37,019)     | -            | -              |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 2            | (503,818)                    | 504,710      | (892)        | -            | -              |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 3            | (5,327,367)                  | (425,160)    | 5,752,527    | -            | -              |
| - ការកើនឡើងដោយសារការផ្លាស់ ប្តូរ          |                              |              |              |              |                |
| នៃហានិភ័យឥណទាន                            | 888,432                      | 406,229      | 1,846,098    | 3,140,759    | 781,672        |
| - ការថយចុះដោយសារការផ្លាស់ប្តូរនៃ          |                              |              |              |              |                |
| ហានិភ័យឥណទាន                              | -                            | -            | (10,882,920) | (10,882,920) | (2,708,542)    |
| -ការលុបចេញពីបញ្ជី                         | 6,973,974                    | 1,630,012    | 350,419      | 8,954,405    | 2,228,573      |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន              |                              |              |              |              |                |
| បង្កើតឬទិញ                                | (2,637,319)                  | (513,064)    | -            | (3,150,383)  | (784,067)      |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួល          |                              |              |              |              |                |
| ស្គាល់                                    | -                            | -            | -            | -            | 21,932         |
| <b>សវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ</b> |                              |              |              |              |                |
| <b>ធ្នូ ឆ្នាំ 2018</b>                    | 8,091,869                    | 2,570,420    | 6,123,587    | 16,785,876   | 4,177,669      |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យឥណទាន (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន (ត)

ព័ត៌មានផ្សេងទៀតស្តីពីការផ្លាស់ប្តូរសំខាន់ៗលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុក្នុងឆ្នាំ ដែលរួមចំណែកទៅលើការផ្លាស់ប្តូរសំវិធានធនខាតបង់ ត្រូវបានផ្តល់ក្នុងតារាងខាងក្រោម៖

| ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019                               |                      |                    |                    |                      |                    |
|------------------------------------------------------------|----------------------|--------------------|--------------------|----------------------|--------------------|
|                                                            | ដំណាក់កាលទី១         | ដំណាក់កាលទី២       | ដំណាក់កាលទី៣       | សរុប                 |                    |
|                                                            | ពាន់រៀល              | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល              | ដុល្លារអាមេរិក     |
| <i>ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃ</i>                        |                      |                    |                    |                      |                    |
| <i>ដករំលស់</i>                                             |                      |                    |                    |                      |                    |
| <b>តម្លៃយោងដុលគិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019</b>      | 992,307,896          | 5,180,131          | 9,060,682          | 1,006,548,709        | 250,509,882        |
| ការផ្លាស់ប្តូរនៃតម្លៃយោងដុល                                |                      |                    |                    |                      |                    |
| - ការផ្ទេរទៅដំណាក់កាលទី 1                                  | 758,972              | (746,376)          | (12,596)           | -                    | -                  |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 2                             | (2,083,864)          | 2,083,864          | -                  | -                    | -                  |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 3                             | (5,814,736)          | (1,154,715)        | 6,969,451          | -                    | -                  |
| - ការផ្លាស់ប្តូរដោយសារការកែប្រែ                            |                      |                    |                    |                      |                    |
| ដែលធ្វើឲ្យមិនទទួលស្គាល់                                    | -                    | -                  | (1,654,621)        | (1,654,621)          | (406,042)          |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឬទិញ                     | 1,073,902,360        | 5,528,144          | 3,917,994          | 1,083,348,498        | 265,852,392        |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនទទួលស្គាល់                     | (770,214,826)        | (3,231,223)        | -                  | (773,446,049)        | (189,802,711)      |
| ការលុបចេញពីបញ្ជី                                           | -                    | -                  | (6,538,350)        | (6,538,350)          | (1,604,503)        |
| ការផ្លាស់ប្តូរផ្សេងៗ                                       | -                    | -                  | -                  | -                    | (3,504,064)        |
| <b>តម្លៃយោងដុលគិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b>     | <b>1,288,855,802</b> | <b>7,659,825</b>   | <b>11,742,560</b>  | <b>1,308,258,187</b> | <b>321,044,954</b> |
| <b>សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> | <b>(6,890,263)</b>   | <b>(1,456,813)</b> | <b>(8,615,849)</b> | <b>(16,962,925)</b>  | <b>(4,162,681)</b> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យឥណទាន (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន (ត)

|                                                            | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                    |                    |                      |                    |
|------------------------------------------------------------|------------------------------|--------------------|--------------------|----------------------|--------------------|
|                                                            | ដំណាក់កាលទី1                 | ដំណាក់កាលទី2       | ដំណាក់កាលទី3       | សរុប                 |                    |
|                                                            | ពាន់រៀល                      | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល              | ដុល្លារអាមេរិក     |
| <i>ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃ</i>                        |                              |                    |                    |                      |                    |
| <i>ដករំលស់</i>                                             | 823,118,729                  | 1,933,424          | 12,970,013         | 838,022,166          | 207,585,376        |
| <b>តម្លៃយោងដល់គិតត្រឹមថ្ងៃទី 1 ខែ</b>                      |                              |                    |                    |                      |                    |
| <b>មករា ឆ្នាំ 2018</b>                                     |                              |                    |                    |                      |                    |
| ការផ្លាស់ប្តូរនៃតម្លៃយោងដល់                                |                              |                    |                    |                      |                    |
| - ការផ្ទេរទៅដំណាក់កាលទី 1                                  | 5,262,147                    | (585,336)          | (4,676,811)        | -                    | -                  |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 2                             | (1,178,615)                  | 1,180,645          | (2,030)            | -                    | -                  |
| - ការផ្ទេរប្តូរទៅដំណាក់កាលទី 3                             | (7,909,968)                  | (609,568)          | 8,519,536          | -                    | -                  |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឬទិញ                     | 861,688,497                  | 4,456,124          | 3,132,894          | 869,277,515          | 216,345,823        |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានទទួលស្គាល់                  | (688,672,894)                | (1,195,158)        | -                  | (689,868,052)        | (171,694,388)      |
| ការលុបចេញពីបញ្ជី                                           | -                            | -                  | (10,882,920)       | (10,882,920)         | (2,708,542)        |
| ការផ្លាស់ប្តូរផ្សេងៗ                                       | -                            | -                  | -                  | -                    | 981,613            |
| <b>តម្លៃយោងដល់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</b>     | <b>992,307,896</b>           | <b>5,180,131</b>   | <b>9,060,682</b>   | <b>1,006,548,709</b> | <b>250,509,882</b> |
| <b>សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</b> | <b>(8,091,869)</b>           | <b>(2,570,420)</b> | <b>(6,123,587)</b> | <b>(16,785,876)</b>  | <b>(4,177,669)</b> |

**គ្រឹះស្ថានវិទ្យាបច្ចេកទេស អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.1 ហានិភ័យឥណទាន (ត)**

(f) ការវិភាគគុណភាពឥណទាន (ត)

នៅក្រោមនីតិវិធីត្រួតពិនិត្យរបស់ក្រុមហ៊ុន ការកើនឡើងនៃហានិភ័យឥណទានជាសារវន្តត្រូវបានកំណត់មុនពេលការប៉ះពាល់បានកើតឡើង ហើយយ៉ាងយូរបំផុតនៅពេលដែលការឥណទានបានលើស 30 ថ្ងៃនៃកាលកំណត់សង។ នេះជាករណីចម្បងសម្រាប់ឥណទានផ្តល់ដល់អតិថិជន។ តារាងខាងក្រោមផ្តល់ជូននូវការវិភាគតម្លៃយោងដុលនៃឥណទានផ្តល់ដល់អតិថិជនតាមស្ថានភាពហួសកាលកំណត់។

|                       | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |            | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |            | ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 |            |
|-----------------------|------------------------------|------------|------------------------------|------------|-----------------------------|------------|
|                       | សំវិធានធន                    |            | សំវិធានធន                    |            | តម្លៃយោង                    |            |
|                       | តម្លៃយោងដុល                  |            | តម្លៃយោងដុល                  |            | ដុល                         |            |
|                       | ពាន់រៀល                      | ខាតបង់     | ពាន់រៀល                      | ខាតបង់     | ពាន់រៀល                     | ខាតបង់     |
| ឥណទានផ្តល់ដល់អតិថិជន៖ |                              |            |                              |            |                             |            |
| 0-29 ថ្ងៃ             | 1,288,855,802                | 6,890,262  | 992,307,897                  | 8,091,870  | 823,118,728                 | 8,655,640  |
| 30-59 ថ្ងៃ            | 6,418,657                    | 1,065,434  | 4,147,069                    | 2,119,691  | 1,054,577                   | 549,272    |
| 60-89 ថ្ងៃ            | 1,241,168                    | 391,380    | 1,033,062                    | 450,728    | 878,847                     | 423,729    |
| 90-180 ថ្ងៃ           | 2,612,045                    | 1,896,363  | 2,141,024                    | 1,436,006  | 3,244,673                   | 2,294,843  |
| ច្រើនជាង 180 ថ្ងៃ     | 9,130,515                    | 6,719,486  | 6,919,657                    | 4,687,581  | 9,725,341                   | 6,800,531  |
| សរុប                  | 1,308,258,187                | 16,962,925 | 1,006,548,709                | 16,785,876 | 838,022,166                 | 18,724,015 |
| សមមូលដុល្លារអាមេរិក   | 321,044,954                  | 4,162,681  | 250,509,882                  | 4,177,669  | 207,585,376                 | 4,638,101  |

(g) វត្ថុបញ្ចាំរក្សាទុកជាទ្រព្យធានា និងការពង្រឹងឥណទានផ្សេងទៀត

ក្រុមហ៊ុនមានទ្រព្យបញ្ចាំជាលំនៅដ្ឋានសម្រាប់ឥណទានភាគច្រើន ហើយទ្រព្យបញ្ចាំរួមមានដីធ្លី ផ្ទះ អគារ និងអចលនវត្ថុផ្សេងៗទៀត។ គោលការណ៍របស់ក្រុមហ៊ុន គឺផ្តល់មូលនិធិរហូតដល់ 70 ភាគរយនៃតម្លៃរបស់ទ្រព្យបញ្ចាំ។ មិនមានការផ្លាស់ប្តូរនៅក្នុងគោលការណ៍បញ្ចាំរបស់ក្រុមហ៊ុនក្នុងកំឡុងឆ្នាំនោះទេ។

**គ្រឹះស្ថានវិទ្យាបច្ចេកទេស អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ**

ក្រុមហ៊ុនប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃសមស្រប ឬ លំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែការប្រែប្រួលតម្លៃក្នុង ទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពី អត្រាការប្រាក់បើកចំហ និងរូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះត្រូវប្រឈមនឹងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ និងជាបម្រែបម្រួលក្នុងកម្រិត អស្ថិរភាពនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន។

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ

គោលបំណងនៃហានិភ័យនៃទីផ្សាររបស់ក្រុមហ៊ុន គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការប្រឈមនឹងហានិភ័យទីផ្សារដើម្បីបង្កើនផលចំណេញលើហានិភ័យ ស្របពេលធ្វើឲ្យប្រាកដថាមានលទ្ធភាពសងបំណុល ។

ទន្ទឹមនឹងហានិភ័យសន្ទនីយភាពនេះ ALCO ទទួលខុសត្រូវក្នុងការធ្វើឲ្យប្រាកដនូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទីផ្សារទូទាំងក្រុមហ៊ុន។ កម្រិតជាក់លាក់នៃសិទ្ធិ និងការទទួលខុសត្រូវទាក់ទងនឹងការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានចាត់តាំងឱ្យគណៈកម្មាធិការហានិភ័យទីផ្សារតាមការសម្រប។

សកម្មភាពគ្រប់គ្រងហានិភ័យទីផ្សារសំខាន់ៗគឺ៖

- ការកំណត់អត្តសញ្ញាណហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការវាស់វែងឥទ្ធិពល និងវាយតម្លៃលើហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការប្រើប្រាស់លទ្ធផល និងការប៉ាន់ស្មានជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហានិភ័យ / ផលទទួលបានមកវិញរបស់ក្រុមហ៊ុន; និង
- តាមដានហានិភ័យនិងការវាយតម្លៃអំពីបញ្ហាទាំងនោះ។

ក្រុមហ៊ុនប្រើឧបករណ៍បរិមាណ និងគុណភាពជាច្រើន ដើម្បីគ្រប់គ្រង និងតាមដានហានិភ័យទីផ្សារ។ ដែនកំណត់បរិមាណសម្រាប់តម្លៃសមស្រប និងភាពប្រែប្រួលលើប្រាក់ចំណូលសុទ្ធ ការធ្វើតេស្តភាពតានតឹងការវិភាគសេណារីយ៉ូ និងសមាមាត្រលើដើមទុនសេដ្ឋកិច្ចត្រូវបានប្រើដើម្បីពង្រឹងចំណង់ចំណូលទីផ្សាររបស់ក្រុមហ៊ុន។ កត្តាបរិមាណ និងគុណភាពដែលកំណត់ហានិភ័យតម្លៃទីផ្សារ ត្រូវបានកំណត់ដោយគណៈគ្រប់គ្រង ALCO ដោយយោងទៅលើការគ្រប់គ្រងមូលធនសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ផ្អែកលើការវិភាគគុណភាពនិងសមាមាត្របរិមាណ មុខងារហានិភ័យទីផ្សារកំណត់ហានិភ័យនាពេលអនាគត រំពឹងទុក ដោយសហការជាមួយមុខងារហិរញ្ញវត្ថុ ការបាត់បង់ហិរញ្ញវត្ថុសក្តានុពល និងកំណត់សំណើសម្រាប់សកម្មភាពបន្ថែមទៀតដែលត្រូវបានពិភាក្សាជាមួយអង្គភាពទីផ្សារ។ ការផ្តោតលើហានិភ័យត្រូវបានដាក់កំហិតដោយផ្ទាល់ជាមួយនឹងដែនកំណត់ជាក់លាក់ ឬត្រូវបានជៀសវាងដោយប្រយោល ដោយប្រើរចនាសម្ព័ន្ធដែនកំណត់ដែលបានពិពណ៌នាខាងលើ។ របាយការណ៍ហានិភ័យទីផ្សារដែលឆ្លុះបញ្ចាំងពីហានិភ័យរបស់ក្រុមហ៊ុន ការផ្តោតលើ ហានិភ័យ លទ្ធផលតេស្តភាពតានតឹងត្រូវបានពិនិត្យឡើងវិញជារៀងរាល់ថ្ងៃ។ សកម្មភាពសមស្របត្រូវបានធ្វើឡើងនៅពេលចាំបាច់ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងដែនកំណត់ដែលពាក់ព័ន្ធដើម្បីធានាថាគោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានឆ្លើយតប។

**គ្រឹះស្ថានវិទ្យាបាលបណ្ឌិត អេ អិម ខេ ភីអិលស៊ី  
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ  
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ (ត)**

ក្រុមហ៊ុនក៏មានធ្វើការដោះដូររូបិយប័ណ្ណមួយចំនួន ដើម្បីគ្រប់គ្រងការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់ខ្លួន។

ការប្រឈមមុខរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ទាក់ទងទៅនឹង ផលប៉ះពាល់ដែលមិនមែនជាពាណិជ្ជកម្ម។

មិនមានការផ្លាស់ប្តូរទៅ លើការប្រឈមរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ឬលក្ខណៈដែលហានិភ័យទាំងនេះត្រូវបានគ្រប់គ្រង និងវាស់វែងទេ។

**គ្រឹះស្ថានវិទ្យាបរិច្ឆេទ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ (ត)**

(i) ហានិភ័យប្តូររូបិយប័ណ្ណបរទេស

ក្រុមហ៊ុន ធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក រៀលខ្មែរ (“រៀល”) និង បាតថៃ (“បាត”)។ ហានិភ័យប្តូររូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលជាប់រូបិយប័ណ្ណមួយ ដែលមិនមែនជាប់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យរូបិយវត្ថុជាទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូរទៅជាប្រាក់រៀល សមមូលនៃរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

|                                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                           |                   |                      |                        |
|-----------------------------------|------------------------------|---------------------------|-------------------|----------------------|------------------------|
|                                   | រៀល<br>ពាន់រៀល               | ដុល្លារអាមេរិក<br>ពាន់រៀល | បាត<br>ពាន់រៀល    | សរុប<br>ពាន់រៀល      | សរុប<br>ដុល្លារអាមេរិក |
| <b>ធាតុនៅក្នុងតារាងតុល្យការ</b>   |                              |                           |                   |                      |                        |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>     |                              |                           |                   |                      |                        |
| សាច់ប្រាក់ក្នុងដៃ                 | 29,136,214                   | 39,838,724                | 6,297,261         | 75,272,199           | 18,471,705             |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា      | 66,453,350                   | 186,876,467               | -                 | 253,329,817          | 62,166,826             |
| សមតុល្យនៅធនាគារផ្សេងៗ             | 8,299,680                    | 9,421,285                 | -                 | 17,720,965           | 4,348,703              |
| ឥណទានផ្តល់ដល់អតិថិជន              | 819,237,383                  | 442,429,080               | 46,591,724        | 1,308,258,187        | 321,044,954            |
| ទ្រព្យសកម្មផ្សេងៗ                 | -                            | 1,772,625                 | -                 | 1,772,625            | 435,000                |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b> | <b>923,126,627</b>           | <b>680,338,181</b>        | <b>52,888,985</b> | <b>1,656,353,793</b> | <b>406,467,188</b>     |
| <b>បំណុលហិរញ្ញវត្ថុ</b>           |                              |                           |                   |                      |                        |
| ប្រាក់បញ្ញើរបស់អតិថិជន            | 297,647,625                  | 433,011,744               | 14,415,489        | 745,074,858          | 182,840,456            |
| បំណុលភតិសន្យា                     | -                            | 23,525,054                | -                 | 23,525,054           | 5,773,019              |
| ប្រាក់កម្ចី                       | 359,964,933                  | 187,338,144               | 54,724,215        | 602,027,292          | 147,736,759            |
| អនុបំណុល                          | 10,182,021                   | 16,375,814                | -                 | 26,557,835           | 6,517,260              |
| បំណុលផ្សេងៗ                       | 2,417,587                    | 11,710,725                | 478,387           | 14,606,699           | 3,584,466              |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>       | <b>670,212,166</b>           | <b>671,961,481</b>        | <b>69,618,091</b> | <b>1,411,791,738</b> | <b>346,451,960</b>     |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ (ត)**

(i) ហានិភ័យប្តូររូបិយប័ណ្ណបរទេស (ត)

|                                   | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                    |                   |                      |                    |
|-----------------------------------|------------------------------|--------------------|-------------------|----------------------|--------------------|
|                                   | រៀល                          | ដុល្លារអាមេរិក     | បាត               | សរុប                 | សរុប               |
|                                   | ពាន់រៀល                      | ពាន់រៀល            | ពាន់រៀល           | ពាន់រៀល              | ដុល្លារអាមេរិក     |
| <b>ធាតុនៅក្នុងតារាងតុល្យការ</b>   |                              |                    |                   |                      |                    |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>     |                              |                    |                   |                      |                    |
| សាច់ប្រាក់ក្នុងដៃ                 | 34,969,773                   | 41,322,510         | 3,509,466         | 79,801,749           | 19,861,062         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា      | 61,748,837                   | 215,570,689        | -                 | 277,319,526          | 69,019,295         |
| សមតុល្យនៅធនាគារផ្សេងៗ             | 2,697,726                    | 5,141,163          | 5,379,556         | 13,218,445           | 3,289,807          |
| ឥណទានផ្តល់ដល់អតិថិជន              | 669,764,098                  | 286,796,613        | 49,987,998        | 1,006,548,709        | 250,509,883        |
| ទ្រព្យសកម្មផ្សេងៗ                 | -                            | 1,746,589          | -                 | 1,746,589            | 434,691            |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b> | <b>769,180,434</b>           | <b>550,577,564</b> | <b>58,877,020</b> | <b>1,378,635,018</b> | <b>343,114,738</b> |
| <b>បំណុលហិរញ្ញវត្ថុ</b>           |                              |                    |                   |                      |                    |
| ប្រាក់បញ្ញើរបស់អតិថិជន            | 312,880,105                  | 322,016,389        | 17,552,636        | 652,449,130          | 162,381,565        |
| បំណុលភតិសន្យា                     | -                            | 25,482,554         | -                 | 25,482,554           | 6,342,099          |
| ប្រាក់កម្ចី                       | 146,241,993                  | 305,921,395        | 28,378,193        | 480,541,581          | 119,597,208        |
| អនុបំណុល                          | 15,273,032                   | 20,188,465         | -                 | 35,461,497           | 8,825,659          |
| បំណុលផ្សេងៗ                       | 1,004,717                    | 24,278,084         | 169,228           | 25,452,030           | 6,334,502          |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>       | <b>475,399,847</b>           | <b>697,886,887</b> | <b>46,100,057</b> | <b>1,219,386,792</b> | <b>303,481,033</b> |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ (ត)**

(i) ហានិភ័យប្តូររូបិយប័ណ្ណបរទេស (ត)

| ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018       |                    |                    |                   |                      |                    |
|-----------------------------------|--------------------|--------------------|-------------------|----------------------|--------------------|
|                                   | រៀល                | ដុល្លារអាមេរិក     | បាត               | សរុប                 | សរុប               |
|                                   | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល           | ពាន់រៀល              | ដុល្លារអាមេរិក     |
| <b>ធាតុនៅក្នុងតារាងតុល្យការ</b>   |                    |                    |                   |                      |                    |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>     |                    |                    |                   |                      |                    |
| សាច់ប្រាក់ក្នុងដៃ                 | 33,701,566         | 33,893,992         | 1,848,945         | 69,444,503           | 17,202,007         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា      | 46,176,656         | 123,767,901        | -                 | 169,944,557          | 42,096,744         |
| សមតុល្យនៅធនាគារផ្សេងៗ             | 10,164,933         | 26,245,164         | 4,433,212         | 40,843,309           | 10,117,243         |
| ឥណទានផ្តល់ដល់អតិថិជន              | 565,996,180        | 231,772,800        | 40,253,186        | 838,022,166          | 207,585,376        |
| ទ្រព្យសកម្មផ្សេងៗ                 | -                  | 1,746,589          | -                 | 1,746,589            | 432,645            |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b> | <b>656,039,335</b> | <b>417,426,446</b> | <b>46,535,343</b> | <b>1,120,001,124</b> | <b>277,434,015</b> |
| <b>បំណុលហិរញ្ញវត្ថុ</b>           |                    |                    |                   |                      |                    |
| ប្រាក់បញ្ញើរបស់អតិថិជន            | 250,955,864        | 222,973,658        | 13,996,621        | 487,926,143          | 120,863,548        |
| បំណុលភតិសន្យា                     | -                  | 26,188,518         | -                 | 26,188,518           | 6,487,124          |
| ប្រាក់កម្ចី                       | 163,269,331        | 239,220,655        | 27,674,200        | 430,164,186          | 106,555,409        |
| អនុបំណុល                          | 20,421,710         | -                  | -                 | 20,421,710           | 5,058,635          |
| បំណុលផ្សេងៗ                       | 2,700,498          | 10,442,700         | 149,294           | 13,292,492           | 3,292,666          |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>       | <b>437,347,403</b> | <b>498,825,531</b> | <b>41,820,115</b> | <b>977,993,049</b>   | <b>242,257,382</b> |

**គ្រឹះស្ថានវិទ្យាបាលបណ្ឌិត អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ (ត)**

(i) ហានិភ័យប្តូររូបិយប័ណ្ណ (ត)

**ការប្តូររូបិយប័ណ្ណ**

ក្រុមហ៊ុនមានកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសចំនួន 12 (2018: 10កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជកម្មមួយចំនួន នៅកាលបរិច្ឆេទទី 31 ខែ ធ្នូ ឆ្នាំ 2019 ក្នុងការប្តូររូបិយប័ណ្ណប្រាក់រៀលជាមួយរូបិយប័ណ្ណដុល្លារអាមេរិកដើម្បីគ្រប់គ្រងហានិភ័យប្តូររូបិយប័ណ្ណបរទេស។ ដោយគណៈគ្រប់គ្រងបានពិនិត្យថាការប្រឈមមុខនឹងហានិភ័យប្តូររូបិយប័ណ្ណមានកម្រិតទាប ដូច្នេះគ្មានការបង្ហាញការវិភាគនៃវេទយិតភាពសម្រាប់ហានិភ័យប្តូររូបិយប័ណ្ណទេ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់សមស្របគឺជា ហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ កំរិតការប្រាក់អាចនឹងកើនឡើងដោយសារលទ្ធផលនៃការផ្លាស់ប្តូរ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលចលនាមិននឹកស្មានដល់កើតឡើង។ ការគ្រប់គ្រងរបស់ក្រុមហ៊ុន នៅដំណាក់កាលនេះមិនមានគោលនយោបាយកំណត់កំរិតនៃភាពមិនត្រូវគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចត្រូវបានអនុវត្ត ទោះជាយ៉ាងណា គណៈគ្រប់គ្រងត្រូវពិនិត្យជាទៀងទាត់នូវភាពមិនស៊ីគ្នា។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពដែលការផ្លាស់ប្តូរអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់ប្រាក់ចំណេញនាពេលអនាគត ឬតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ដែលបណ្តាលមកពីភាពមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញនៃទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះដោយផ្ដើមការកំណត់តម្លៃឡើងវិញនៃទ្រព្យសកម្ម និងបំណុលតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនមិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសំខាន់ៗជាមួយនឹងអត្រាការប្រាក់ប្រែប្រួលឡើយ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារ ទទួលបានការប្រាក់ថេរសម្រាប់រយៈពេលនៃប្រាក់បញ្ញើ និងការដាក់ប្រាក់តម្កល់ ហើយឥណទានដល់អតិថិជនទទួលបានការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅសល់ក្នុងរយៈពេលដែលបានព្រមព្រៀង។ ដូច្នេះការវិភាគអំពីហានិភ័យអត្រាការប្រាក់មិនត្រូវបានបង្ហាញ។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ (ត)**

(ii) ហានិភ័យអត្រាការប្រាក់ (ត)

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃទីតាំងគម្លាតអត្រាការប្រាក់របស់ក្រុមហ៊ុនលើផលប៉ះពាល់ត្រឹមត្រូវនៃការប្រែប្រួលអត្រាប្រាក់វិភាគលើភាពមិនស៊ីគ្នានៃអត្រាការប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយផ្អែកលើកាលបរិច្ឆេទដល់កាលកំណត់ប្រសិនបើអត្រាថេរ។

|                                             | រហូតដល់ 1 ខែ<br>ពាន់រៀល | >1 ដល់ 3 ខែ<br>ពាន់រៀល | >3 ដល់ 12 ខែ<br>ពាន់រៀល | >1 ដល់ 5 ឆ្នាំ<br>ពាន់រៀល | លើស 5 ឆ្នាំ<br>ពាន់រៀល | ពុំមានការប្រាក់<br>ពាន់រៀល | សរុប<br>ពាន់រៀល    |
|---------------------------------------------|-------------------------|------------------------|-------------------------|---------------------------|------------------------|----------------------------|--------------------|
| <b>គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> |                         |                        |                         |                           |                        |                            |                    |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>               |                         |                        |                         |                           |                        |                            |                    |
| សាច់ប្រាក់ក្នុងដៃ                           | -                       | -                      | -                       | -                         | -                      | 75,272,199                 | 75,272,199         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា                | 120,386,692             | 200,000                | 62,073,367              | -                         | 15,917,495             | 54,752,263                 | 253,329,817        |
| សមតុល្យនៅធនាគារ                             | 17,990,023              | -                      | -                       | -                         | -                      | -                          | 17,990,023         |
| ឥណទានផ្តល់ដល់អតិថិជន                        | 26,571,726              | 68,956,206             | 449,737,726             | 721,032,305               | 41,960,224             | -                          | 1,308,258,187      |
| ទ្រព្យសកម្មផ្សេងៗ                           | -                       | -                      | -                       | -                         | -                      | 1,772,625                  | 1,772,625          |
|                                             | 164,948,441             | 69,156,206             | 511,811,093             | 721,032,305               | 57,877,719             | 131,797,087                | 1,656,622,851      |
| <b>បំណុលហិរញ្ញវត្ថុ</b>                     |                         |                        |                         |                           |                        |                            |                    |
| ប្រាក់បញ្ញើរបស់អតិថិជន                      | 306,840,559             | 78,874,981             | 285,647,526             | 73,711,792                | -                      | -                          | 745,074,858        |
| បំណុលភតិសន្យា                               | -                       | -                      | -                       | -                         | -                      | 23,525,054                 | 23,525,054         |
| ប្រាក់កម្ចី                                 | 16,498,405              | 35,227,429             | 284,782,846             | 265,518,612               | -                      | -                          | 602,027,292        |
| អនុបំណុល                                    | -                       | -                      | 9,482,435               | 17,075,400                | -                      | -                          | 26,557,835         |
| បំណុលផ្សេងៗ                                 | -                       | -                      | -                       | -                         | -                      | 14,606,699                 | 14,606,699         |
|                                             | 323,338,964             | 114,102,410            | 579,912,807             | 356,305,804               | -                      | 38,131,753                 | 1,411,791,738      |
| <b>គម្លាតការប្តូរតម្លៃការប្រាក់សរុប</b>     | <b>(158,390,523)</b>    | <b>(44,946,204)</b>    | <b>(68,101,714)</b>     | <b>364,726,501</b>        | <b>57,877,719</b>      | <b>93,665,334</b>          | <b>244,831,113</b> |
| <b>សមមូលជាដុល្លារអាមេរិក</b>                | <b>(38,868,840)</b>     | <b>(11,029,743)</b>    | <b>(16,712,077)</b>     | <b>89,503,436</b>         | <b>14,203,121</b>      | <b>22,985,358</b>          | <b>60,081,255</b>  |

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.2 ហានិភ័យទីផ្សារ (ត)**

(ii) ហានិភ័យអត្រាការប្រាក់ (ត)

|                                             | រហូតដល់១ ខែ          | >1 ដល់ 3 ខែ       | >3 ដល់ 12 ខែ      | >1 ដល់ 5 ឆ្នាំ     | លើស 5 ឆ្នាំ       | ពុំមានការប្រាក់   | សរុប               |
|---------------------------------------------|----------------------|-------------------|-------------------|--------------------|-------------------|-------------------|--------------------|
|                                             | ពាន់រៀល              | ពាន់រៀល           | ពាន់រៀល           | ពាន់រៀល            | ពាន់រៀល           | ពាន់រៀល           | ពាន់រៀល            |
| <b>គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</b> |                      |                   |                   |                    |                   |                   |                    |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>               |                      |                   |                   |                    |                   |                   |                    |
| សាច់ប្រាក់ក្នុងដៃ                           | -                    | -                 | -                 | -                  | -                 | 79,801,749        | 79,801,749         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា                | 81,224,909           | 58,530,310        | 81,224,909        | -                  | 12,032,730        | 44,306,668        | 277,319,526        |
| សមតុល្យនៅធនាគារ                             | 4,205,383            | 9,248,623         | -                 | -                  | -                 | -                 | 13,454,006         |
| ឥណទានផ្តល់ដល់អតិថិជន                        | 20,362,832           | 60,104,605        | 390,888,400       | 522,792,514        | 12,400,358        | -                 | 1,006,548,709      |
| ទ្រព្យសកម្មផ្សេងៗ                           | -                    | -                 | -                 | -                  | -                 | 1,746,589         | 1,746,589          |
|                                             | 105,793,124          | 127,883,538       | 472,113,309       | 522,792,514        | 24,433,088        | 125,855,006       | 1,378,870,579      |
| <b>បំណុលហិរញ្ញវត្ថុ</b>                     |                      |                   |                   |                    |                   |                   |                    |
| ប្រាក់បញ្ញើរបស់អតិថិជន                      | 301,461,731          | 71,000,471        | 238,147,130       | 41,839,798         | -                 | -                 | 652,449,130        |
| បំណុលភតិសន្យា                               | -                    | -                 | -                 | -                  | -                 | 25,482,554        | 25,482,554         |
| ប្រាក់កម្ចី                                 | 26,552,936           | 26,059,904        | 176,670,913       | 251,257,828        | -                 | -                 | 480,541,581        |
| អនុបំណុល                                    | -                    | -                 | 9,684,697         | 25,776,800         | -                 | -                 | 35,461,497         |
| បំណុលផ្សេងៗ                                 | -                    | -                 | -                 | -                  | -                 | 25,452,030        | 25,452,030         |
|                                             | 328,014,667          | 97,060,375        | 424,502,740       | 318,874,426        | -                 | 50,934,584        | 1,219,386,792      |
| <b>គម្លាតការប្តូរតម្លៃការប្រាក់សរុប</b>     | <b>(222,221,543)</b> | <b>30,823,163</b> | <b>47,610,569</b> | <b>203,918,088</b> | <b>24,433,088</b> | <b>74,920,422</b> | <b>159,483,787</b> |
| <b>សមមូលជាដុល្លារអាមេរិក</b>                | <b>(55,306,506)</b>  | <b>7,671,270</b>  | <b>11,849,320</b> | <b>50,751,142</b>  | <b>6,080,908</b>  | <b>18,646,198</b> | <b>39,692,332</b>  |

**គ្រឹះស្ថានវិទ្យាបាលបណ្ឌិត អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.3 ហានិភ័យសន្ទនីយភាព**

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលកាតព្វកិច្ចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ ផលវិបាកទាំងនេះអាច ធ្វើឲ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឲ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលអវសានរបស់បំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃ មានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ពីព្រោះរយៈពេលទាំងនេះជាការិយបរិច្ឆេទជាគន្លឹះដ៏សំខាន់សម្រាប់ការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងធ្វើការប៉ាន់ស្មានពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលអវសានដែលពាក់ព័ន្ធដោយផ្អែកលើការិយបរិច្ឆេទនៅសល់នាការបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅនឹងកាលអវសានក្នុងកិច្ចសន្យាឬតាមការប៉ាន់ស្មានកាលអវសាន។

**គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.3 ហានិភ័យសន្តិសុខភាព (ត)**

|                                             | រហូតដល់ 1 ខែ       | >1 ដល់ 3 ខែ        | >3 ដល់ 12 ខែ       | >1 ដល់ 5 ឆ្នាំ     | លើស 5 ឆ្នាំ      | សរុប                 |
|---------------------------------------------|--------------------|--------------------|--------------------|--------------------|------------------|----------------------|
|                                             | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល          | ពាន់រៀល              |
| <b>គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> |                    |                    |                    |                    |                  |                      |
| <b>បំណុលហិរញ្ញវត្ថុ</b>                     |                    |                    |                    |                    |                  |                      |
| ប្រាក់បញ្ញើរបស់អតិថិជន                      | 310,214,546        | 80,027,021         | 297,303,780        | 79,460,183         | -                | 767,005,530          |
| បំណុលភតិសន្យា                               | 702,011            | 1,367,891          | 5,750,140          | 16,016,953         | 3,103,535        | 26,940,530           |
| ប្រាក់កម្ចី                                 | 11,424,338         | 41,579,786         | 308,673,698        | 307,880,689        | -                | 669,558,511          |
| អនុបំណុល                                    | 277,073            | 554,146            | 11,976,093         | 22,392,689         | -                | 35,200,001           |
| បំណុលផ្សេងៗ                                 | 3,573              | 11,363,631         | 1,225,866          | 2,013,629          | -                | 14,606,699           |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>                 | <b>322,621,541</b> | <b>134,892,475</b> | <b>624,929,577</b> | <b>427,764,143</b> | <b>3,103,535</b> | <b>1,513,311,271</b> |
| <b>សមមូលជាដុល្លារអាមេរិក</b>                | <b>79,170,930</b>  | <b>33,102,448</b>  | <b>153,356,951</b> | <b>104,972,796</b> | <b>761,604</b>   | <b>371,364,729</b>   |
| <b>គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</b> |                    |                    |                    |                    |                  |                      |
| <b>បំណុលហិរញ្ញវត្ថុ</b>                     |                    |                    |                    |                    |                  |                      |
| ប្រាក់បញ្ញើរបស់អតិថិជន                      | 299,108,928        | 72,258,489         | 251,612,960        | 51,047,028         | -                | 674,027,405          |
| បំណុលភតិសន្យា                               | 674,312            | 1,330,007          | 5,688,823          | 18,353,796         | 4,556,263        | 30,603,201           |
| ប្រាក់កម្ចី                                 | 27,875,667         | 31,641,837         | 197,430,887        | 288,638,259        | -                | 545,586,650          |
| អនុបំណុល                                    | 377,630            | 755,260            | 13,083,367         | 37,156,182         | -                | 51,372,439           |
| បំណុលផ្សេងៗ                                 | 12,555             | 14,148,898         | 9,556,268          | 1,734,309          | -                | 25,452,030           |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>                 | <b>328,049,092</b> | <b>120,134,491</b> | <b>477,372,305</b> | <b>396,929,574</b> | <b>4,556,263</b> | <b>1,327,041,725</b> |
| <b>សមមូលជាដុល្លារអាមេរិក</b>                | <b>81,644,871</b>  | <b>29,899,077</b>  | <b>118,808,438</b> | <b>98,787,848</b>  | <b>1,133,963</b> | <b>330,274,197</b>   |

**គ្រឹះស្ថានទីក្រុងហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.3 ហានិភ័យសន្ទនីយភាព (ត)**

|                                            | រហូតដល់ 1 ខែ       | >1 ដល់ 3 ខែ        | >3 ដល់ 12 ខែ       | 1 ដល់ 5 ឆ្នាំ      | លើស 5 ឆ្នាំ       | សរុប                 |
|--------------------------------------------|--------------------|--------------------|--------------------|--------------------|-------------------|----------------------|
|                                            | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល            | ពាន់រៀល           | ពាន់រៀល              |
| <b>គិតត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2018</b> |                    |                    |                    |                    |                   |                      |
| <b>បំណុលហិរញ្ញវត្ថុ</b>                    |                    |                    |                    |                    |                   |                      |
| ប្រាក់បញ្ញើរបស់អតិថិជន                     | 243,662,700        | 56,713,956         | 148,594,031        | 54,301,900         | -                 | 503,272,587          |
| បំណុលភតិសន្យា                              | 628,613            | 1,243,773          | 5,407,015          | 19,263,455         | 5,244,809         | 31,787,665           |
| ប្រាក់កម្ចី                                | 10,847,313         | 34,584,032         | 171,045,743        | 258,441,341        | 9,331,423         | 484,249,852          |
| អនុបំណុល                                   | -                  | 2,320,658          | 5,870,510          | 19,480,349         | -                 | 27,671,517           |
| បំណុលផ្សេងៗ                                | 9,373              | 11,482,559         | 573,425            | 1,227,135          | -                 | 13,292,492           |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>                | <b>255,147,999</b> | <b>106,344,978</b> | <b>331,490,724</b> | <b>352,714,180</b> | <b>14,576,232</b> | <b>1,060,274,113</b> |
| <b>សមមូលជាដុល្លារអាមេរិក</b>               | <b>63,202,378</b>  | <b>26,342,576</b>  | <b>82,113,135</b>  | <b>87,370,369</b>  | <b>3,610,659</b>  | <b>262,639,117</b>   |

ក្រុមហ៊ុនធ្វើការវិភាគពីកាលអវសានចំពោះបំណុលហិរញ្ញវត្ថុដែលបង្ហាញពីកាលអវសានកិច្ចសន្យានៅសល់។ ទោះយ៉ាងណាក្រុមហ៊ុនឃ្លាំមើលទ្រព្យសម្បត្តិដែលមានដើម្បីគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលជាប្រចាំ ហើយក្រុមហ៊ុនអាចទទួលបានមូលនិធិបណ្តោះអាសន្នពីឥណទានវិបារូបន៍ជាមួយធនាគារផ្សេងទៀតគ្រប់ពេលដែលក្រុមហ៊ុនប្រឈមនឹងបញ្ហាសន្ទនីយភាព។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.3 ហានិភ័យសន្តតិយភាព (ត)**

*ទុនបម្រុងសន្តតិយភាព*

ក្រុមហ៊ុនរក្សាទុក ទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់បាន ដែលជាប្រភពចំបងនៃសាច់ប្រាក់ងាយស្រួលនៅក្នុង សេណារីយ៉ូស្រ្តូស។ សមាសភាពរបស់វាគឺអាស្រ័យ លើដែនកំណត់ដែលត្រូវបានចនាឡើងដើម្បីកាត់បន្ថយហានិភ័យប្រមូលផ្តុំ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំ។ ទុនបម្រុងសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុនត្រូវបាន វិភាគខាងក្រោម៖

|                              | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 |                    | ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 |                    | ថ្ងៃទី១ ខែ មករា ឆ្នាំ 2018 |                    |
|------------------------------|------------------------------|--------------------|------------------------------|--------------------|----------------------------|--------------------|
|                              | តំលៃយោង                      | តំលៃទីផ្សារ        | តំលៃយោង                      | តំលៃទីផ្សារ        | តំលៃយោង                    | តំលៃទីផ្សារ        |
|                              | ពាន់រៀល                      | ពាន់រៀល            | ពាន់រៀល                      | ពាន់រៀល            | ពាន់រៀល                    | ពាន់រៀល            |
| សាច់ប្រាក់ក្នុងដៃ            | 75,272,199                   | 75,272,199         | 79,801,749                   | 79,801,749         | 69,444,503                 | 69,444,503         |
| សមតុល្យនៅធនាគារផ្សេងៗ        | 17,990,023                   | 17,990,023         | 13,454,006                   | 13,454,006         | 41,603,644                 | 41,603,644         |
| សមតុល្យនៅធនាគារជាតិនៃកម្ពុជា | 253,329,817                  | 253,329,817        | 277,319,526                  | 277,319,526        | 169,944,557                | 169,944,557        |
| កម្រិតឥណទានមិនទាន់ដក         | 7,366,058                    | 7,366,058          | 37,463,250                   | 37,463,250         | 29,390,410                 | 29,390,410         |
|                              | <u>353,958,097</u>           | <u>353,958,097</u> | <u>408,038,531</u>           | <u>408,038,531</u> | <u>310,383,114</u>         | <u>310,383,114</u> |
| សមមូលជាដុល្លារអាមេរិក        | <u>86,860,883</u>            | <u>86,860,883</u>  | <u>101,552,646</u>           | <u>101,552,646</u> | <u>76,884,596</u>          | <u>76,884,596</u>  |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.3 ហានិភ័យសន្តិសុខភាព (ត)**

*ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត*

|                                     | បានដាក់បន្ទុក                  |                   | មិនបានដាក់បន្ទុក       |                      | តំលៃយោង<br>ពាន់រៀល   | តំលៃយោង<br>ដុល្លារអាមេរិក |
|-------------------------------------|--------------------------------|-------------------|------------------------|----------------------|----------------------|---------------------------|
|                                     | សន្យាទុកជាទ្រព្យ<br>បញ្ចាំ (i) | ផ្សេងៗ (ii)       | មានជាវត្ថុបញ្ចាំ (iii) | ផ្សេងៗ (iv)          |                      |                           |
|                                     | ពាន់រៀល                        | ពាន់រៀល           | ពាន់រៀល                | ពាន់រៀល              |                      |                           |
| <b>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019</b> |                                |                   |                        |                      |                      |                           |
| សាច់ប្រាក់ក្នុងដៃ                   | -                              | -                 | -                      | 75,272,199           | 75,272,199           | 18,471,705                |
| សមតុល្យនៅធនាគារជាតិ នៃកម្ពុជា       | 132,943,125                    | 70,669,758        | -                      | 49,221,345           | 252,834,228          | 62,045,209                |
| សមតុល្យនៅធនាគារផ្សេងៗ               | -                              | -                 | -                      | 17,810,123           | 17,810,123           | 4,370,582                 |
| ឥណទានផ្តល់ដល់អតិថិជន                | -                              | -                 | -                      | 17,720,965           | 17,720,965           | 4,348,703                 |
| ទ្រព្យសកម្មផ្សេងៗ                   | -                              | -                 | -                      | 1,772,625            | 1,772,625            | 435,000                   |
|                                     | <u>132,943,125</u>             | <u>70,669,758</u> | <u>-</u>               | <u>161,797,257</u>   | <u>365,410,140</u>   | <u>89,671,199</u>         |
| <b>ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018</b> |                                |                   |                        |                      |                      |                           |
| សាច់ប្រាក់ក្នុងដៃ                   | -                              | -                 | -                      | 79,801,749           | 79,801,749           | 19,861,062                |
| សមតុល្យនៅធនាគារជាតិ នៃកម្ពុជា       | 72,713,597                     | 56,339,398        | -                      | 147,715,403          | 276,768,398          | 68,882,130                |
| សមតុល្យនៅធនាគារផ្សេងៗ               | -                              | -                 | -                      | 13,321,505           | 13,321,505           | 3,315,457                 |
| ឥណទានផ្តល់ដល់អតិថិជន                | -                              | -                 | -                      | 975,318,202          | 975,318,202          | 242,737,233               |
| ទ្រព្យសកម្មផ្សេងៗ                   | -                              | -                 | -                      | 1,746,589            | 1,746,589            | 434,691                   |
|                                     | <u>72,713,597</u>              | <u>56,339,398</u> | <u>-</u>               | <u>1,217,903,448</u> | <u>1,346,956,443</u> | <u>335,230,573</u>        |

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

**35.3 ហានិភ័យសន្តិសុខភាព (ត)**

ទ្រព្យសម្បត្តិហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត (ត)

|                                    | បានដាក់បន្ទុក                  |                   | មិនបានដាក់បន្ទុក       |                    | តំលៃយោង<br>ពាន់រៀល   | តំលៃយោង<br>ដុល្លារអាមេរិក |
|------------------------------------|--------------------------------|-------------------|------------------------|--------------------|----------------------|---------------------------|
|                                    | សន្យាទុកជាទ្រព្យ<br>បញ្ចាំ (i) | ផ្សេងៗ (ii)       | មានជាវត្ថុបញ្ចាំ (iii) | ផ្សេងៗ (iv)        |                      |                           |
|                                    | ពាន់រៀល                        | ពាន់រៀល           | ពាន់រៀល                | ពាន់រៀល            |                      |                           |
| <b>ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018</b> |                                |                   |                        |                    |                      |                           |
| សាច់ប្រាក់ក្នុងដៃ                  | -                              | -                 | -                      | 69,444,503         | 69,444,503           | 17,202,007                |
| សមតុល្យនៅធនាគារជាតិ នៃកម្ពុជា      | 96,522,820                     | 41,645,168        | -                      | 31,216,009         | 169,383,997          | 41,957,889                |
| សមតុល្យនៅធនាគារផ្សេងៗ              | -                              | -                 | -                      | 41,603,644         | 41,603,644           | 10,305,584                |
| ឥណទានផ្តល់ដល់អតិថិជន               | -                              | -                 | -                      | 810,721,760        | 810,721,760          | 200,822,829               |
| ទ្រព្យសកម្មផ្សេងៗ                  | -                              | -                 | -                      | 100,925.00         | 100,925              | 25,000                    |
|                                    | <b>96,522,820</b>              | <b>41,645,168</b> | <b>-</b>               | <b>953,086,841</b> | <b>1,091,254,829</b> | <b>270,313,309</b>        |

- (i) នេះតំណាងឱ្យការទិញរូបិយប័ណ្ណពីធនាគារជាតិនៃកម្ពុជាតាមរយៈយន្តការ LPCO របស់ខ្លួនដោយប្រើ NCD។
- (ii) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ចាំ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថាវាត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិសម្រាប់ហេតុផលស្របច្បាប់ឬហេតុផលផ្សេងទៀត។ នេះរួមបញ្ចូលទាំងការធានាដើមទុននិងមូលធនបម្រុងតាមការតម្រូវ។
- (iii) នេះតំណាងឱ្យទ្រព្យសកម្មដែលអាចប្រើជាវត្ថុបញ្ចាំដើម្បីទទួលបានមូលនិធិដែលមានសុវត្ថិភាព។
- (iv) នេះតំណាងឱ្យទ្រព្យសកម្មដែលមិនត្រូវបានហាមឃាត់សម្រាប់ប្រើប្រាស់ជាទ្រព្យបញ្ចាំ ប៉ុន្តែក្រុមហ៊ុននឹងមិនពិចារណាថាអាចយកបានភ្លាមៗដើម្បីធានាមូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

**គ្រឹះស្ថានវិទ្យាបរិញ្ញាបត្រ អេ អិម ខេ ភីអិលស៊ី  
កំណត់សម្គាល់លើរបាយការណ៍បរិញ្ញាបត្រ  
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**35. ការគ្រប់គ្រងហានិភ័យបរិញ្ញាបត្រ (ត)**

**35.4 ហានិភ័យដើមទុន**

ហានិភ័យដើមទុន គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានធនធានដើមទុនគ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការអប្បបរមា ដើម្បីគាំទ្រដល់ការវាយតម្លៃចំណាត់ថ្នាក់ឥណទានរបស់ខ្លួននិងដើម្បីគាំទ្រដល់កំណើននិងជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។

យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺដើម្បីរក្សាមូលដ្ឋានមូលធនជំរឿនមាំមួនដើម្បីរក្សាទុកចិត្តទីផ្សារ និងទ្រទ្រង់ការអភិវឌ្ឍន៍អាជីវកម្មបន្តទៀត។ ផលប៉ះពាល់នៃកម្រិតដើមទុនលើផលដែលបានមកវិញរបស់ម្ចាស់ភាគហ៊ុន គឺត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនក៏បានទទួលស្គាល់ពីតម្រូវការនៃការរក្សាតុល្យភាពរវាងប្រាក់ចំណេញខ្ពស់ដែលអាចមកពីអត្រាជំពាក់ធំជាង និងសារៈប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយមានជំហរដើមទុនសមរម្យ។

និយ័តករនាំមុខរបស់ក្រុមហ៊ុនគឺធនាគារជាតិនៃកម្ពុជា ជាអ្នកកំណត់និងត្រួតពិនិត្យតម្រូវការដើមទុនសម្រាប់ក្រុមហ៊ុនទាំងមូល។

**ការគ្រប់គ្រងហានិភ័យដើមទុន**

ដូចគ្នានឹងសាច់ប្រាក់ងាយស្រួលនិងហានិភ័យទីផ្សារក្រុមហ៊ុន ALCO ទទួលខុសត្រូវក្នុងការប្រាកដថាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃហានិភ័យមូលធនទូទាំងក្រុមហ៊ុន។

ហានិភ័យដើមទុនត្រូវបានវាស់វែង និងត្រួតពិនិត្យដោយប្រើប្រាស់ការកំណត់ដែលបានគណនាស្របតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2018 ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីប្រាក់ដើមបំរុង នៅតាមស្ថាប័នធនាគារ និងបរិញ្ញាបត្រ។ យោងតាមមាត្រា 22 នៃប្រកាសនេះ ស្ថាប័នត្រូវអនុវត្តតាមសំវិធានធនទាក់ទងនឹងប្រាក់ដើមទុនបម្រុង នៃការអភិរក្សទ្រនាប់ដើមទុនយ៉ាងតិច 50ភាគរយនៃប្រាក់ទ្រនាប់ដើមទុនអភិរក្សត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 និងអនុវត្តឱ្យបានពេញលេញត្រឹមថ្ងៃទី 1 ខែ មករា ឆ្នាំ 2020។

នៅថ្ងៃទី 7 ខែ មីនា ឆ្នាំ 2018 ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណ៍ស្តីពីការអនុវត្តប្រកាសស្តីពីទ្រនាប់ដើមទុននៅតាមស្ថាប័នធនាគារ និងបរិញ្ញាបត្រដែលកំណត់នូវទ្រនាប់ដើមទុនខោនធ្វើស៊ីឃ្លីខល ក្នុងកម្រិត 0% រហូតដល់មានសេចក្តីប្រកាសថ្មីចេញ។

**35.5 តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលបរិញ្ញាបត្រ**

តម្លៃសមស្របបង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្ម អាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចជ្រៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលបរិញ្ញាបត្រដែលមានក្នុងរបាយការណ៍ស្ថានភាពបរិញ្ញាបត្រ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ដល់កាលអវសានជាមួយនឹងតម្លៃសមស្រប ស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើនិយ័តកម្មលើសំវិធានធនសម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

**គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**36. រយៈពេលខ្លី និងរយៈពេលវែង**

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសន្និដ្ឋានយុត្តិធម៌។ ព័ត៌មានអំពីទ្រព្យសកម្ម និង បំណុល រយៈពេលខ្លី និងរយៈពេលវែងត្រូវបានបង្ហាញនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យនិង បរិក្ខារ កម្មវិធីកុំព្យូទ័រ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងទ្រព្យសកម្មពន្ធនាគារគឺជាទ្រព្យសកម្មរយៈពេល វែង។ បំណុលលើពន្ធថវិកាគឺជាបំណុលរយៈពេលខ្លី ចំណែកឯសំវិធានធនសំរាប់អត្ថប្រយោជន៍និយោជិតគឺជា បំណុលរយៈពេលវែង។

**37. ស្តង់ដារCIFRSថ្មី និងបានកែប្រែដែលបានបោះផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាព**

នៅកាលបរិច្ឆេទនៃការអនុម័តរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមហ៊ុនមិនបានអនុវត្តស្តង់ដារ CIFRS ថ្មីនិង បានកែប្រែដូចខាងក្រោមដែលបានចេញផ្សាយប៉ុន្តែមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ៖

|                                   |                                                                         |
|-----------------------------------|-------------------------------------------------------------------------|
| CIFRS 17                          | កិច្ចសន្យាធានារ៉ាប់រង                                                   |
| CIFRS 10 និង CIAS 28 (វិសោធនកម្ម) | ការលក់ឬការចូលរួមចំណែកទ្រព្យសកម្មរវាងអ្នកវិនិយោគ និងសមាគមក្រុមហ៊ុនរួមទុន |
| វិសោធនកម្មលើ CIAS 1 និង CIAS 8    | និយមន័យនៃពាក្យសាវត្ស                                                    |
| ក្របខ័ណ្ឌគណនេយ្យ                  | ការកែសម្រួលឯកសារយោងទៅក្របខ័ណ្ឌគណនេយ្យក្នុង ស្តង់ដារ CIFRS               |

**CIFRS 17 កិច្ចសន្យាធានារ៉ាប់រង**

CIFRS17 បង្កើតគោលការណ៍សម្រាប់ការទទួលស្គាល់ ការវាស់វែង ការបង្ហាញ និងការលាតត្រដាងព័ត៌មាន អំពីកិច្ចសន្យាធានារ៉ាប់រងនិងជំនួសឱ្យកិច្ចសន្យាធានារ៉ាប់រង CIFRS 4 ។

CIFRS 17 បង្ហាញពីគំរូទូទៅដែលត្រូវបានកែប្រែសម្រាប់កិច្ចសន្យាធានារ៉ាប់រងជាមួយនឹងលក្ខណៈពិសេស នៃការចូលរួមដោយផ្ទាល់ដែលត្រូវបានពិពណ៌នាថាជាវិធីសាស្ត្រគិតថ្លៃអថេរ។ គំរូទូទៅត្រូវបានធ្វើឱ្យសាមញ្ញ ប្រសិនបើលក្ខណៈវិនិច្ឆ័យជាក់លាក់ ត្រូវបានបំពេញដោយវាស់វែងបំណុលសម្រាប់ការធានារ៉ាប់រងដែលនៅ សល់ដោយប្រើវិធីសាស្ត្របែងចែកបុព្វលាភ។

គំរូទូទៅប្រើការសន្មតបច្ចុប្បន្នដើម្បីប៉ាន់ប្រមាណចំនួន ពេលវេលា និងភាពមិនប្រាកដប្រជាដែលសាច់ប្រាក់ នាពេលអនាគតហើយវាវាស់យ៉ាងច្បាស់នូវតម្លៃនៃភាពមិនប្រាកដប្រជានោះ។ វាត្រូវគិតគូរពីអត្រាការប្រាក់ ទីផ្សារនិងផលប៉ះពាល់នៃជម្រើសនិងការធានារបស់ម្ចាស់គោលនយោបាយ។

**គ្រឹះស្ថានវិភាគហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**37. ស្តង់ដារCIFRSថ្មី និងបានកែប្រែដែលបានបោះផ្សាយមុនដែលមិនទាន់មានប្រសិទ្ធភាព (ត)**

**CIFRS 17 កិច្ចសន្យាធានារ៉ាប់រង (ត)**

ស្តង់ដារមានប្រសិទ្ធភាពសម្រាប់រយៈពេលរាយការណ៍ប្រចាំឆ្នាំចាប់ផ្តើមនៅឬក្រោយថ្ងៃទី ១ ខែ មករា ឆ្នាំ 2021 ដោយមានការអនុញ្ញាតិអោយអនុវត្តមុន។ វាត្រូវបានអនុវត្តច្បាស់លាស់ លើកលែងតែមិនអាចអនុវត្តបាន ដែលក្នុងករណីនេះ វិធីសាស្ត្រអនុវត្តច្បាស់លាស់កែប្រែ ឬវិធីសាស្ត្រតម្លៃសមស្របត្រូវបានអនុវត្ត។ សេចក្តីព្រាងវិសោធនកម្ម លើ CIFRS 17 ដោះស្រាយវិបត្តិ និងបញ្ហាប្រឈមក្នុងការអនុវត្តដែលត្រូវបានជួបប្រទះបន្ទាប់ពី CIFRS 17 ត្រូវបានបោះពុម្ពផ្សាយ។ ការផ្លាស់ប្តូរដ៏សំខាន់មួយដែលត្រូវបានស្នើឡើងគឺការពន្យារពេលនៃកាលបរិច្ឆេទអនុវត្ត CIFRS 17 រយៈពេលមួយឆ្នាំទៅរយៈពេលប្រចាំឆ្នាំចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី ១ ខែ មករា ឆ្នាំ 2022 ។

សម្រាប់គោលបំណងនៃតម្រូវការផ្លាស់ប្តូរ កាលបរិច្ឆេទនៃការអនុវត្តដំបូងគឺចាប់ផ្តើមនៅកាលបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំ ដែលអង្គភាពអនុវត្តស្តង់ដារដំបូង ហើយកាលបរិច្ឆេទផ្លាស់ប្តូរគឺជាការចាប់ផ្តើមនៃរយៈពេលភ្លាមៗមុនកាលបរិច្ឆេទនៃការអនុវត្តដំបូង។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះ នឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

**CIFRS 10 និង CIAS 28 (ធ្វើវិសោធនកម្ម) ការលក់ឬការចូលរួមចំណែកទ្រព្យសកម្មរវាងអ្នកវិនិយោគ និងសមាគមក្រុមហ៊ុនរួមទុន**

ការធ្វើវិសោធនកម្មលើ CIFRS 10 និង CIAS 28 ទាក់ទងនឹងកាលៈទេសៈដែលមានការលក់ឬការចូលរួមចំណែកទ្រព្យសម្បត្តិរវាងវិនិយោគិននិងសមាគមក្រុមហ៊ុនរួមទុន។ ជាពិសេសការធ្វើវិសោធនកម្មបញ្ជាក់ថាចំណេញឬខាតដែលបណ្តាលមកពីការបាត់បង់ការគ្រប់គ្រងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនមានអាជីវកម្មក្នុងប្រតិបត្តិការជាមួយសមាគមក្រុមហ៊ុនរួមទុន ដែលត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រមូលធនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញរបស់ក្រុមហ៊ុនមេ ឬការបាត់បង់តែចំពោះផលចំណេញរបស់វិនិយោគិនដែលមិនទាក់ទងគ្នាក្នុងការចូលរួមឬបណ្តាក់ទុនរួមគ្នា។ ស្រដៀងគ្នានេះដែរការចំណេញនិងការខាតបង់ដែលបណ្តាលមកពីការវាស់វែងនៃការវិនិយោគត្រូវបានរក្សាទុកនៅក្នុងអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយ (ដែលបានក្លាយជាសមាគមក្រុមហ៊ុនរួមទុនដែលប្រើវិធីសាស្ត្រមូលធន) ចំពោះតម្លៃសមរម្យត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬការបាត់បង់អតីតក្រុមហ៊ុនមេ តែចំពោះ វិសាលភាពនៃផលប្រយោជន៍របស់វិនិយោគិនដែលមិនទាក់ទងគ្នានៅក្នុងក្រុមហ៊ុនសមាគមថ្មីឬក្រុមហ៊ុនរួមទុន។

កាលបរិច្ឆេទមានប្រសិទ្ធភាពនៃការធ្វើវិសោធនកម្មមិនទាន់ត្រូវបានកំណត់ដោយ IASB ។ ទោះយ៉ាងណាក៏ដោយ ការអនុវត្តមុននៃការធ្វើវិសោធនកម្មនេះត្រូវបានអនុញ្ញាត។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះ នឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

**គ្រឹះស្ថានវិភាគហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**37. ស្តង់ដារCIFRSថ្មី និងបានកែប្រែដែលបានបោះផ្សាយមុន្តែមិនទាន់មានប្រសិទ្ធិភាព (ត)**

**វិសោធនកម្មលើ CIAS 1 និង CIAS 8 និយមន័យនៃពាក្យសារវន្ត**

ការធ្វើវិសោធនកម្មមានគោលបំណងធ្វើឱ្យនិយមន័យនៃពាក្យសារវន្តនៅក្នុង CIAS 1 ងាយយល់ និងមិនមានបំណងកែប្រែគោលគំនិតមូលដ្ឋាននៃពាក្យសារវន្តនៅក្នុងស្តង់ដារ CIFRSនោះទេ។ គោលគំនិតព័ត៌មានជាសារវន្ត “មិនច្បាស់លាស់” ជាមួយព័ត៌មានមិនជាសារវន្តត្រូវបានបញ្ចូលជាផ្នែកមួយនៃនិយមន័យថ្មី។

កម្រិតនៃពាក្យសារវន្តដែលមានឥទ្ធិពលលើអ្នកប្រើត្រូវបានផ្លាស់ប្តូរពី “អាចមានឥទ្ធិពល” ទៅ “អាចនឹងរំពឹងថានឹងមានឥទ្ធិពល”។

និយមន័យនៃសម្ភារៈនៅក្នុង CIAS 8 ត្រូវបានជំនួសដោយឯកសារយោងទៅនឹងនិយមន័យនៃសម្ភារៈនៅក្នុង CIAS 1។ បន្ថែមពីលើនេះ IASB បានធ្វើវិសោធនកម្មស្តង់ដារផ្សេងទៀតនិងក្របខ័ណ្ឌគំនិតដែលមាននិយមន័យនៃសម្ភារៈឬយោងទៅលើពាក្យ “សម្ភារៈ” ដើម្បីធានាភាពស្ថិតស្ថេរ។

ការធ្វើវិសោធនកម្មនេះត្រូវបានអនុវត្តទៅមុខសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2020 ដោយមានការអនុញ្ញាតិឲ្យអនុវត្តមុន។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះនឹងមាន ផលប៉ះពាល់ជាសារវន្តទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

**វិសោធនកម្មលើឯកសារយោងទៅក្នុងក្របខ័ណ្ឌគណនេយ្យក្នុងស្តង់ដារ CIFRS**

រួមគ្នាជាមួយក្របខ័ណ្ឌគណនេយ្យដែលបានកែប្រែឡើងវិញ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី 29 ខែ មីនា ឆ្នាំ 2018 IASB ក៏បានចេញវិសោធនកម្មលើឯកសារយោងនៃក្របខ័ណ្ឌគណនេយ្យក្នុងស្តង់ដារ IFRS។ ឯកសារមានការធ្វើវិសោធនកម្មលើ CIFRS 2, CIFRS 3, CIFRS 6, CIFRS 14, CIAS 1, CIAS 8, CIAS 34, CIAS 37, CIAS 38, CIFAS 12, CIFIC 19, CIFIC 20, CIFIC 22, និង SIC-32 ។

ទោះយ៉ាងណាក៏ដោយ រាល់ការធ្វើវិសោធនកម្មទាំងអស់មិនត្រូវធ្វើបច្ចុប្បន្នភាព លើសេចក្តីប្រកាសទាំងនោះទាក់ទងទៅនឹងឯកសារយោងនិង ការដកស្រង់ចេញពីក្របខ័ណ្ឌដូច្នេះ ពួកគេសំដៅទៅលើក្របខ័ណ្ឌគណនេយ្យដែលបានកែលម្អ។ ការប្រកាសខ្លះត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីចង្អុលបង្ហាញថាគឺកំណែណានៃក្របខ័ណ្ឌដែលពួកគេកំពុងយោងទៅ (ក្របខ័ណ្ឌ IASC ដែលត្រូវបានអនុម័តដោយ IASB ក្នុងឆ្នាំ 2001 IASB ក្របខ័ណ្ឌឆ្នាំ 2010 ឬក្របខ័ណ្ឌថ្មីនៃឆ្នាំ 2018) ឬដើម្បីបញ្ជាក់ថានិយមន័យនៅក្នុងស្តង់ដារ មិនត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងនិយមន័យថ្មីដែលត្រូវបានបង្កើតឡើងនៅក្នុងក្របខ័ណ្ឌគណនេយ្យដែលបានកែប្រែ។

ការធ្វើវិសោធនកម្មដែលមានការធ្វើបច្ចុប្បន្នភាពគឺមានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2020 ដោយមានការអនុញ្ញាតិអោយអនុវត្តមុន។

អភិបាលមិនរំពឹងថាការអនុវត្តស្តង់ដារនេះ នឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលអនាគតឡើយ។

**គ្រឹះស្ថានហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី**  
**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ**  
**សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

**38. ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍**

ជាមួយនឹងការផ្ទុះឡើងនៃជំងឺ Covid-19 និងការអាចបញ្ឈប់ការលើកលែងការអនុគ្រោះពន្ធលើទំនិញគ្រប់មុខ លើកលែងតែអាវុធ (EBA) ដោយសហគមន៍អឺរ៉ុប គណៈគ្រប់គ្រងបានវាយតម្លៃពីផលប៉ះពាល់លើរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រឹត្តិការណ៍ទាំងនេះមិនតម្រូវឲ្យមានការកែតម្រូវ និងមានផលប៉ះពាល់តិចតួចទៅលើ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយសារទំហំផលប៉ះពាល់ដែលពាក់ព័ន្ធនៅចុងឆ្នាំ។